



ព្រះរាជាណាចក្រកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

ឆ្នាំទី ១៧ លេខ ៤១

ត្រីមាសទី ០២ ឆ្នាំ ២០១៧

ព័ត៌មាន

ផ្សាយបញ្ជី

ទីស្តីការគណៈរដ្ឋមន្ត្រី

សារពាណិជ្ជកម្ម

ព្រះរាជក្រម ព្រះរាជក្រឹត្យ អនុក្រឹត្យ សេចក្តីសម្រេច សារពាណិជ្ជកម្ម ប្រកាស

ក

មាតិកា

I. ព្រះរាជខុទ្ទកាល័យព្រះមហាក្សត្រ

ព្រះរាជក្រឹត្យ

- ២៤-០៥-២០១៧ -ព្រះរាជក្រឹត្យ នស/រកត/០៥១៧/៤១៥ ស្តីពី ការបញ្ឈប់មុខតំណែងឯកឧត្តម **វីរ័យ ស្នួន** ពីទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងពីអនុប្រធានទី ១ នៃអាជ្ញាធរជាតិ ដោះស្រាយទំនាស់ដីធ្លី ដោយត្រូវទទួលការកិច្ចផ្តើម ៤២២៤
- ២៤-០៥-២០១៧ -ព្រះរាជក្រឹត្យ នស/រកត/០៥១៧/៤១៦ ស្តីពី ការតែងតាំងឯកឧត្តម **យ៉ែង ណារុច** ជាអនុរដ្ឋលេខាធិការ នៃក្រសួងរ៉ែ និងថាមពល ៤២២៥
- ២៤-០៥-២០១៧ -ព្រះរាជក្រឹត្យ នស/រកត/០៥១៧/៤១៧ ស្តីពី ការតម្កើងឋានន្តរស័ក្តិ ឧត្តមសេនីយ៍ទោ ដល់លោកឧត្តមសេនីយ៍ត្រី **យិន គារ** នាយនគរបាលថ្នាក់ឧត្តមសេនីយ៍ ក្របខ័ណ្ឌមន្ត្រី នគរបាលជាតិកម្ពុជា នៃក្រសួងមហាផ្ទៃ ៤២២៦
- ២៤-០៥-២០១៧ -ព្រះរាជក្រឹត្យ នស/រកត/០៥១៧/៤១៨ ស្តីពី ការប្រោសព្រះរាជទាន នូវគ្រឿង ឥស្សរិយយស តាមលំដាប់ថ្នាក់ ចំពោះ ឯកឧត្តម លោកជំទាវ និងអស់លោក ចំនួន ២១ រូប ៤២២៧
- ២៦-០៥-២០១៧ -ព្រះរាជក្រឹត្យ នស/រកត/០៥១៧/៤១៩ ស្តីពី ការតម្កើងឋានៈឯកឧត្តមវេជ្ជបណ្ឌិត **ស៊ុន សិរីរិទ្ធ** អគ្គលេខាធិការរង នៃអាជ្ញាធរជាតិ ប្រយុទ្ធនឹងជំងឺអេដស៍ មានឋានៈស្មើ អគ្គនាយក ៤២២៩
- ២៦-០៥-២០១៧ -ព្រះរាជក្រឹត្យ នស/រកត/០៥១៧/៤២០ ស្តីពី ការតែងតាំង និងផ្តល់ឋានៈឯកឧត្តម **ហ៊ុន គុណវុឌ្ឍ** ជាទីប្រឹក្សាអមអាជ្ញាធរអគ្គិសនីកម្ពុជា មានឋានៈស្មើ អនុរដ្ឋ លេខាធិការ ៤២៣០
- ២៦-០៥-២០១៧ -ព្រះរាជក្រឹត្យ នស/រកត/០៥១៧/៤២១ ស្តីពី ការតែងតាំង និងផ្តល់ឋានៈឯកឧត្តម **យ៉ឹម វិសិទ្ធ** ជាសមាជិកទី ១ នៃអាជ្ញាធរអគ្គិសនីកម្ពុជា មានឋានៈស្មើ អនុរដ្ឋ លេខាធិការ ៤២៣១

១

- ២៦-០៥-២០១៧ -ព្រះរាជក្រឹត្យ នស/រកត/០៥១៧/៤២២ ស្តីពី ការតាំងសិប័ងដល់មន្ត្រីរាជការ ០៨ រូប ទៅក្នុងឋានន្តរស័ក្តិអនុមន្ត្រី នៃក្របខ័ណ្ឌមន្ត្រីគ្រប់គ្រងរដ្ឋបាល នៅក្រសួងទំនាក់ទំនង ជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ៤២៣២
- ២៦-០៥-២០១៧ -ព្រះរាជក្រឹត្យ នស/រកត/០៥១៧/៤២៣ ស្តីពី ការតាំងសិប័ងដល់មន្ត្រីរាជការ ៥៤ រូប នៃក្របខ័ណ្ឌមន្ត្រីបច្ចេកទេសជាន់ខ្ពស់ និងក្របខ័ណ្ឌមន្ត្រីគ្រប់គ្រងរដ្ឋបាល នៅក្រសួង ប្រៃសណីយ៍ និងទូរគមនាគមន៍ ៤២៣៣
- ២៦-០៥-២០១៧ -ព្រះរាជក្រឹត្យ នស/រកត/០៥១៧/៤២៤ ស្តីពី ការប្រោសព្រះរាជទាន នូវគ្រឿង ឥស្សរិយយស សហមេត្រី ថ្នាក់ មហាសេរីវិជ្ជន៍ ចំពោះ អស់លោក ចំនួន ០២ រូប ៤២៣៦

II-ក្រុមប្រឹក្សាធម្មនុញ្ញ

- ២៥-០៥-២០១៧ -សេចក្តីសម្រេចលេខ ១៨/២០១៧ កបធ.សសរ ស្តីពី ការកែសម្រួលសមាសភាពក្រុមទី ៣ នៃក្រុមប្រឹក្សាធម្មនុញ្ញ ៤២៣៧

III-រាជរដ្ឋាភិបាល

១-អនុក្រឹត្យ

- ២២-០៥-២០១៧ -អនុក្រឹត្យលេខ ៧៤ អនក្រ.បក ស្តីពី ការកាត់ដីទំហំ ៣១៣១,៣៥៤១ ហិកតា នៅស្រុកអូរជុំ ខេត្តរតនគិរី ចេញពីគម្របព្រៃឈើឆ្នាំ ២០០២ និងធ្វើអនុបយោគ ជាដីឯកជនរបស់រដ្ឋ សម្រាប់ធ្វើប្រទានកម្មជាកម្មសិទ្ធិសមូហភាពជូនសហគមន៍ជន ជាតិដើម ភាគតិចគ្រឿង ០៤ សហគមន៍ ព្រមទាំងផ្តល់សិទ្ធិជាកម្មសិទ្ធិលើក្បាលដី ៤២៣៩
- ២៥-០៥-២០១៧ -អនុក្រឹត្យលេខ ៧៥ អនក្រ.បក ស្តីពី ការកែសម្រួល អនុក្រឹត្យលេខ ៤៨៨ ចុះថ្ងៃទី ១៦ ខែ តុលា ឆ្នាំ ២០១៣ ស្តីពី ការរៀបចំ និងការប្រព្រឹត្តទៅនៃក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ៤២៤៥
- ១១-០៥-២០១៧ -អនុក្រឹត្យលេខ ៥១៦ អនក្រ.តត ស្តីពី ការជូនមេដាយស្ថាបនាជាតិ ៤២៥៩
- ១១-០៥-២០១៧ -អនុក្រឹត្យលេខ ៥១៧ អនក្រ.តត ស្តីពី ការជូនគ្រឿងឥស្សរិយយសសុវត្ថារា ៤២៦១
- ១១-០៥-២០១៧ -អនុក្រឹត្យលេខ ៥១៨ អនក្រ.តត ស្តីពី ការជូនមេដាយស្ថាបនាជាតិ ៤២៦៣

គ

១២-០៥-២០១៧	-អនុក្រឹត្យលេខ ៥១៩ អនក្រ.តត ស្តីពី ការជូនគ្រឿងឥស្សរិយយសមុនិសារាភ័ណ្ណ	៤២៦៥
១២-០៥-២០១៧	-អនុក្រឹត្យលេខ ៥២០ អនក្រ.តត ស្តីពី ការជូនមេដាយស្ថាបនាជាតិ	៤២៦៦
១២-០៥-២០១៧	-អនុក្រឹត្យលេខ ៥២១ អនក្រ.តត ស្តីពី ការជូនមេដាយការងារ	៤២៦៨
១២-០៥-២០១៧	-អនុក្រឹត្យលេខ ៥២២ អនក្រ.តត ស្តីពី ការជូនមេដាយសហមេត្រី	៤២៧០
១៨-០៥-២០១៧	-អនុក្រឹត្យលេខ ៥២៣ អនក្រ.តត ស្តីពី ការជូនមេដាយការងារ	៤២៧១
១៨-០៥-២០១៧	-អនុក្រឹត្យលេខ ៥២៤ អនក្រ.តត ស្តីពី ការជូនមេដាយសុវត្ថារា	៤២៧៧
១៨-០៥-២០១៧	-អនុក្រឹត្យលេខ ៥២៥ អនក្រ.តត ស្តីពី ការជូនមេដាយមុនិសារាភ័ណ្ណ	៤២៨០
១៨-០៥-២០១៧	-អនុក្រឹត្យលេខ ៥២៦ អនក្រ.តត ស្តីពី ការជូនមេដាយស្ថាបនាជាតិ	៤២៨១
១៨-០៥-២០១៧	-អនុក្រឹត្យលេខ ៥២៧ អនក្រ.តត ស្តីពី ការជូនមេដាយស្ថាបនាជាតិ	៤២៨២
១៨-០៥-២០១៧	-អនុក្រឹត្យលេខ ៥២៨ អនក្រ.តត ស្តីពី ការជូនមេដាយការងារ	៤២៨៣
១៨-០៥-២០១៧	-អនុក្រឹត្យលេខ ៥២៩ អនក្រ.តត ស្តីពី ការជូនមេដាយសុវត្ថារា	៤២៨៥
១៨-០៥-២០១៧	-អនុក្រឹត្យលេខ ៥៣០ អនក្រ.តត ស្តីពី ការជូនមេដាយមុនិសារាភ័ណ្ណ	៤២៨៧
១៨-០៥-២០១៧	-អនុក្រឹត្យលេខ ៥៣១ អនក្រ.តត ស្តីពី ការជូនមេដាយមុនិសារាភ័ណ្ណ	៤២៨៩
១៨-០៥-២០១៧	-អនុក្រឹត្យលេខ ៥៣២ អនក្រ.តត ស្តីពី ការជូនមេដាយស្ថាបនាជាតិ	៤២៩១

២. សារាចរ

២៦-០៥-២០១៧	-សារាចរលេខ ០៣ សរ ស្តីពី ការចាត់តាំងខួបលើកទី ៦៨ ទិវាកុមារអន្តរជាតិ ១ មិថុនា ខួបលើកទី ១៦ ទិវាពិភពលោកប្រឆាំងពលកម្មកុមារ ១២ មិថុនា និងទិវាកុមារកម្ពុជា ឆ្នាំ ២០១៧	៤២៩៣
------------	---	------

IV. ការងារបណ្តាញក្រសួង

១. ទីស្តីការេដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ

១៥-០៣-២០១៧	-ប្រកាសលេខ ៣០៤ សហវ.ប្រក ស្តីពី ការបង្កើតរដ្ឋទេយ្យបុរេប្រទាន សម្រាប់ឆ្នាំ ២០១៧ របស់មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ខេត្តកំពង់ឆ្នាំង	៤២៩៦
------------	--	------

- ១៦-០៣-២០១៧ -ប្រកាសលេខ ៣០៨ សហវ.ប្រក ស្តីពី ការបង្កើតរដ្ឋទេយ្យបុរេប្រទាន សម្រាប់ឆ្នាំ ២០១៧
របស់ក្រុមប្រឹក្សាជាតិគណនេយ្យ ៤៣០២
- ១៦-០៣-២០១៧ -ប្រកាសលេខ ៣០៩ សហវ.ប្រក ស្តីពី ការបង្កើតរដ្ឋទេយ្យបុរេប្រទាន សម្រាប់ឆ្នាំ ២០១៧
របស់អគ្គនាយកដ្ឋានលទ្ធកម្មសាធារណៈ ៤៣០៧
- ១៦-០៣-២០១៧ -ប្រកាសអន្តរក្រសួងលេខ ៣១១ សហវ.ប្រក ស្តីពី ការបង្កើតរដ្ឋទេយ្យបុរេប្រទាន សម្រាប់
ឆ្នាំ ២០១៧ របស់នាយកដ្ឋានសំណង់ ៤៣១២
- ៣០-០៣-២០១៧ -ប្រកាសលេខ ៣៥៧ សហវ.ប្រក ស្តីពី ការបង្កើតរដ្ឋទេយ្យបុរេប្រទាន សម្រាប់ឆ្នាំ ២០១៧
របស់អគ្គនាយកដ្ឋានថវិកា ៤៣១៦

២-ទីស្តីការអង្គប្រឹក្សាស្តីពីស្ថាប័ន និង សិប្បកម្ម

- ២៤-០៣-២០១៧ -ប្រកាសលេខ ១២៣ ឧស.កឧ.ប្រក ០៣ ស្តីពី ការអនុញ្ញាតឱ្យក្រុមហ៊ុន ឌី & ដេ (ខេមបូឌា)
ឯ.ក បង្កើតរោងចក្រ កាត់ដេរសម្លៀកបំពាក់ ៤៣២១
- ២៤-០៣-២០១៧ -ប្រកាសលេខ ១២៤ ឧស.កឧ.ប្រក ០៣ ស្តីពី ការអនុញ្ញាតឱ្យក្រុមហ៊ុន តែខា (ខេមបូឌា)
ខបភើរេសិន បង្កើតរោងចក្រ ផលិតធុត្តស្លឹក ៤៣២៤
- ២៤-០៣-២០១៧ -ប្រកាសលេខ ១២៥ ឧស.កឧ.ប្រក ០៣ ស្តីពី ការអនុញ្ញាតឱ្យក្រុមហ៊ុន ម៉េង អៀង ហ្គាមេន
ហ្វេកធើរី អិលធើឌី បង្កើតរោងចក្រ កាត់ដេរសម្លៀកបំពាក់ ៤៣២៧
- ២៤-០៣-២០១៧ -ប្រកាសលេខ ១២៦ ឧស.កឧ.ប្រក ០៣ ស្តីពី ការអនុញ្ញាតឱ្យក្រុមហ៊ុន វ៉ាន់ស្តូ អ៊ិនធើ
ណេសិនណល បង្កើតរោងចក្រ ផលិតស្បែកជើង និងគ្រឿងបន្សុំស្បែកជើង ៤៣៣០
- ២៤-០៣-២០១៧ -ប្រកាសលេខ ១២៧ ឧស.កឧ.ប្រក ០៣ ស្តីពី ការអនុញ្ញាតឱ្យក្រុមហ៊ុន ដីវ ឡេង ពាណិជ្ជ
បង្កើតរោងចក្រ កាត់ដេរសម្លៀកបំពាក់ ៤៣៣៣



ព្រះរាជក្រឹត្យ

យើង

នស/រកត/០៥១៧/៤១៥

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៤១៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពី ការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៤១៦/៣៦៨ ចុះថ្ងៃទី ០៤ ខែ មេសា ឆ្នាំ ២០១៦ ស្តីពី ការតែសម្រួលសមាសភាពរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែល ប្រកាសឱ្យប្រើច្បាប់ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

ត្រាស់បង្គាប់

- មាត្រា ១ :** បញ្ជូនបុគ្គលិកណែនាំកងកម្មវិធី **អ៊ីម សុស្តិ៍** ពីទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងពី អនុប្រធានទី១ នៃអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី ដោយត្រូវទទួលបានការកិច្ចសន្យា។
- មាត្រា ២ :** សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃឡាយព្រះហស្តលេខាតទៅ។

ព្រះហស្តលេខា និងព្រះរាជលញ្ឆករ
នរោត្តម សីហមុនី

២០១៧.១២០៩.៤២០

លេខ: ៤២០ ស.ណ

សំណៅដែលមានកម្រិតខ្ពស់បំផុត
រាជធានីភ្នំពេញ ថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៧
អគ្គលេខាធិការរាជរដ្ឋាភិបាល

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ២៤ ខែ ឧសភា ឆ្នាំ ២០១៧



ស៊ីម សុខា



ព្រះរាជក្រឹត្យ

យើង

នស/រកត/០៥១៧/៤១៦

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/១២១៣/០១៧ ចុះថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៣ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការបង្កើតក្រសួងរ៉ែ និងថាមពល
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

ត្រាស់បង្គាប់

- មាត្រា១ :** តែងតាំងឯកឧត្តម **ម៉េង ណារុន** ជាអនុរដ្ឋលេខាធិការ នៃក្រសួងរ៉ែ និងថាមពល ។
- មាត្រា២ :** សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃឡាយព្រះហស្តលេខាតទៅ ។

ព្រះហស្តលេខា និងព្រះរាជលញ្ឆករ
នរោត្តម សីហមុនី

២០១៧.១២/០៥.៤២១

លេខ: ៤១៥ ស.ណ

សំណៅដៃឧបនាយករដ្ឋមន្ត្រីប្រចាំក្រសួង
រាជធានីភ្នំពេញ ថ្ងៃទី ២៤ ខែ ធ្នូ ឆ្នាំ ២០១៧
អគ្គលេខាធិការរាជរដ្ឋាភិបាល

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ២៤ ខែ ឧសភា ឆ្នាំ ២០១៧



ស៊ុយ សុខា



ព្រះរាជក្រឹត្យ

យើង

នស/រកត/០៥១៧/៤១៧

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០១៩៦/០៨ ចុះថ្ងៃទី២៤ ខែ មករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងមហាផ្ទៃ
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០៥០១/១៧៨ ចុះថ្ងៃទី២២ ខែឧសភា ឆ្នាំ២០០១ ស្តីពីលក្ខន្តិកៈដោយឡែកនៃក្របខ័ណ្ឌមន្ត្រីនគរបាលជាតិ
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

ត្រាស់បង្គាប់

- មាត្រា១:** តម្លើងឋានន្តរស័ក្តិ ឧត្តមសេនីយ៍ទោ ដល់លោកឧត្តមសេនីយ៍ត្រី យិន គារ អគ្គលេខ០១០២៦ នាយនគរបាលថ្នាក់ឧត្តមសេនីយ៍ ក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា នៃក្រសួងមហាផ្ទៃ។
- មាត្រា២:** សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃច្បាយព្រះហស្តលេខាតទៅ ។

ព្រះហស្តលេខា និងព្រះរាជលញ្ឆករ
នរោត្តម សីហមុនី

ព.ស. ១៧០៥.៤២២

លេខ: ៤២១ ស.ណ
 សំណេរដែលមានតម្លៃជាការចែកចាយ
 រាជធានីភ្នំពេញ ថ្ងៃទី ២៤ ខែ ឧសភា ឆ្នាំ២០១៧
 អគ្គលេខាធិការរាជរដ្ឋាភិបាល

ស៊ុយ សុខា

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ២៤ ខែ ឧសភា ឆ្នាំ ២០១៧

៣-ឯកឧត្តម យុន សុផល

៤-ឯកឧត្តម សារ៉ា ចន្ទន្ទ្រ

៥-ឯកឧត្តម លី ច័ន្ទគុណា

៦-ឯកឧត្តម ឡូ ឡត្តម

៧-ឯកឧត្តម ឡាន គឹមសេង

៨-លោក អុន ម៉េងឈាន់

៩-លោក អ៊ុក គុន្នី

១០-គ្រឿងឥស្សរិយយស សម្តេចព្រះបរមរាជវាំងព្រះស៊ីសុវត្ថិមុនីវង្សស្រីសុមរណីកេត្ត ថ្នាក់ ធិបតី :
ឯកឧត្តម លីម អេង

ព្រះហស្តលេខា និងព្រះរាជលញ្ឆករ
នរោត្តម សីហមុនី

១៧៧.១៧៧០៥.៤២៣

លេខ: ៤២២ ស.ណ

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ២៤ ខែ ឧសភា ឆ្នាំ ២០១៧

សំណៅដែលមានកម្រិតការបែកចែក
រាជធានីភ្នំពេញ ថ្ងៃទី ២៤ ខែ ឧសភា ឆ្នាំ ២០១៧
អគ្គលេខាធិការរាជរដ្ឋាភិបាល



ស៊ុយ សុខា



ព្រះរាជក្រឹត្យ
យើង

នស/រកត/០៩១៣/៤១៧

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០៧០២/០១៥ ចុះថ្ងៃទី ២៩ ខែ កក្កដា ឆ្នាំ ២០០២ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការបង្ការ និងការប្រយុទ្ធនឹងស្តាត់ការរីករាលដាល មេរោគអេដស៍/ជំងឺអេដស៍
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

ត្រាស់បង្គាប់

- មាត្រា ១ :** តម្រើងឋានៈឯកឧត្តមវេជ្ជបណ្ឌិត **រស់ សីលខ័រ៉ាត** អគ្គលេខាធិការរង នៃអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ មានឋានៈស្មើ អគ្គនាយក ។
- មាត្រា ២ :** សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃច្បាយព្រះហស្តលេខាតទៅ ។

ព្រះហស្តលេខា និងព្រះរាជលញ្ឆករ
នរោត្តម សីហមុនី

លេខ. ១៧០៥.៤៤៤

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ២៦ ខែឧសភា ឆ្នាំ២០១៧

លេខ: ៤ ២៥ ស.ណ
សំណៅនៃលេខាធិការរងមហាសេនាបតីតេជោ
រាជធានីភ្នំពេញ ថ្ងៃទី ២៦ ខែ ឧសភា ឆ្នាំ២០១៧
អគ្គលេខាធិការរងរាជរដ្ឋាភិបាល



ស៊ុយ សុខា



ព្រះរាជក្រឹត្យ

យើង

នស/រកត/០៥១៧/៤២០

**ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី**

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យ លេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រម លេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រម លេខ នស/រកម/០២០១/០៣ ចុះថ្ងៃទី ០២ ខែ កុម្ភៈ ឆ្នាំ ២០០១ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីអគ្គិសនីនៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រម លេខ នស/រកម/០៦០៧/០១៥ ចុះថ្ងៃទី ២២ ខែ មិថុនា ឆ្នាំ ២០០៧ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីវិសោធនកម្ម មាត្រា ៩ នៃច្បាប់ស្តីពីអគ្គិសនីនៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា

ត្រាស់បង្គាប់

មាត្រា ១ : តែងតាំង និងផ្តល់ឋានៈ ឯកឧត្តម **ហ៊ុន គុណធុឌ្ឍ** ជាទីប្រឹក្សាអមអាជ្ញាធរអគ្គិសនីកម្ពុជា មានឋានៈស្មើអនុរដ្ឋលេខាធិការ ។


មាត្រា ២ : សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃច្បាយព្រះហស្តលេខាតទៅ ។

**ព្រះហស្តលេខា និងព្រះរាជលញ្ឆករ
នរោត្តម សីហមុនី**

១៧. ១៧/០៥. ៤២៥

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ២៦ ខែឧសភា ឆ្នាំ២០១៧

លេខ: ៤ ២៦ ស.ណ
សំណៅដែលមានកម្លោះការចែកចាយ
រាជធានីភ្នំពេញ ថ្ងៃទី ៣០ ខែ មេសា ឆ្នាំ២០១៧
អគ្គលេខាធិការរាជរដ្ឋាភិបាល



សឃ សុខា



ព្រះរាជក្រឹត្យ

យើង

នស/រកត/០៥១៧/៤២១

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យ លេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រម លេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រម លេខ នស/រកម/០២០១/០៣ ចុះថ្ងៃទី ០២ ខែ កុម្ភៈ ឆ្នាំ ២០០១ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីអគ្គិសនីនៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រម លេខ នស/រកម/០៦០៧/០១៥ ចុះថ្ងៃទី ២២ ខែ មិថុនា ឆ្នាំ ២០០៧ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីវិសោធនកម្ម មាត្រា ៩ នៃច្បាប់ស្តីពីអគ្គិសនីនៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

ត្រាស់បង្គាប់

- មាត្រា ១ :** តែងតាំង និងផ្តល់ឋានៈឯកឧត្តម **យឹម វិសិដ្ឋ** ជាសមាជិកទី ១ នៃអាជ្ញាធរអគ្គិសនីកម្ពុជា មានឋានៈស្មើអនុរដ្ឋលេខាធិការ ។
- មាត្រា ២ :** សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃច្បាយព្រះហស្តលេខាតទៅ ។

ព្រះហស្តលេខា និងព្រះរាជលញ្ឆករ
នរោត្តម សីហមុនី

៣៧. ៣៧០៥.៤២៦

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ២៦ ខែឧសភា ឆ្នាំ២០១៧

លេខ: ៤២៧ ស.ណ

សំណៅដែលមានកម្លាំងការបែកផ្សាយ
រាជធានីភ្នំពេញ ថ្ងៃទី ៣០ ខែ ឧសភា ឆ្នាំ២០១៧
អគ្គលេខាធិការរាជរដ្ឋាភិបាល



ស៊ុយ សុខា



ព្រះរាជក្រឹត្យ

យើង

នស/រកត/០៥១៧/ ៤២២

**ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី**

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពីការតែងតាំង រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពី ការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ ០៦/នស/៩៤ ចុះថ្ងៃទី ៣០ ខែ តុលា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពី សហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០៦៩៩/០៥ ចុះថ្ងៃទី ១៧ ខែ មិថុនា ឆ្នាំ ១៩៩៩ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការបង្កើតក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ ជស/រកត/០៣០០/១១៦ ចុះថ្ងៃទី ០៣ ខែ មីនា ឆ្នាំ ២០០០ ស្តីពីលក្ខន្តិកៈដោយឡែក នៃក្របខ័ណ្ឌមន្ត្រីគ្រប់គ្រងរដ្ឋបាល
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/១០១៤/១១៧៥ ចុះថ្ងៃទី ០២ ខែ តុលា ឆ្នាំ ២០១៤ ស្តីពីគោលការណ៍រួម នៃការរៀបចំមុខងារសាធារណៈរបស់រដ្ឋ
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយ របស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រកម្ពុជា

ត្រាស់បង្គាប់

មាត្រា ១ : តាំងសិបដល់មន្ត្រីរាជការ ០៨ រូប ទៅក្នុងឋានន្តរស័ក្តិអនុមន្ត្រី នៃក្របខ័ណ្ឌមន្ត្រីគ្រប់គ្រងរដ្ឋបាល នៅក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ចាប់ពីថ្ងៃទី ០៤ ខែ មករា ឆ្នាំ ២០១៧ ៖

១- លោក ទិន បុណ្យរាជ	អនុមន្ត្រី	ថ្នាក់លេខ ៤
២- លោកស្រី ហួន ស្រីស្រស់	អនុមន្ត្រី	ថ្នាក់លេខ ៤
៣- លោក ឈុយ ប័ន្តមុរី	អនុមន្ត្រី	ថ្នាក់លេខ ៤
៤- លោក ចាន់ វណ្ណិ	អនុមន្ត្រី	ថ្នាក់លេខ ៤
៥- លោក ម៉ី ម៉ានោ	អនុមន្ត្រី	ថ្នាក់លេខ ៤
៦- លោក កាំង ភាវធម្ម	អនុមន្ត្រី	ថ្នាក់លេខ ៤
៧- លោកស្រី ម៉េង ស្រីពៅ	អនុមន្ត្រី	ថ្នាក់លេខ ៤
៨- លោកស្រី កុសល សុវណ្ណរតនា	អនុមន្ត្រី	ថ្នាក់លេខ ៤

មាត្រា ២ : សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួល បន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃច្បាយព្រះហស្តលេខនេះតទៅ។

**ព្រះហស្តលេខ និងព្រះរាជលញ្ឆករ
នរោត្តម សីហមុនី**

ស.ណ. ១៧០៥. ៤២២
ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ២៦ ខែ ឧសភា ឆ្នាំ ២០១៧

លេខ ៤៣ ២ ស.ណ
 សំណៅដល់លោកអគ្គនាយករដ្ឋមន្ត្រី
 រាជធានីភ្នំពេញ ថ្ងៃទី ៣១ ខែ ឧសភា ឆ្នាំ ២០១៧
 អគ្គលេខាធិការរាជរដ្ឋាភិបាល



ព្រះរាជក្រឹត្យ

យើង

នស/រកត/០៥១៧/៤២៣

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពីការតែងតាំង រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ ០៦/នស/៩៤ ចុះថ្ងៃទី ៣០ ខែ តុលា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០១៩៦/២០ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ ១៩៩៦ ដែលប្រកាសឱ្យ ប្រើច្បាប់ស្តីពីការបង្កើតក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៦០២/១៥១ ចុះថ្ងៃទី ០៩ ខែ មិថុនា ឆ្នាំ ២០០២ ស្តីពីលក្ខន្តិកៈ ដោយឡែក នៃក្របខ័ណ្ឌមន្ត្រីបច្ចេកទេសជាន់ខ្ពស់
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ ជស/រកត/០៣០០/១១៦ ចុះថ្ងៃទី ០៣ ខែ មីនា ឆ្នាំ ២០០០ ស្តីពីលក្ខន្តិកៈ ដោយឡែក នៃក្របខ័ណ្ឌមន្ត្រីគ្រប់គ្រងរដ្ឋបាល
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/១០១៤/១១៧៥ ចុះថ្ងៃទី ០២ ខែ តុលា ឆ្នាំ ២០១៤ ស្តីពីគោលការណ៍ រួម នៃការរៀបចំមុខងារសាធារណៈរបស់រដ្ឋ
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយ របស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

ត្រាស់បង្គាប់

មាត្រា ១ : តាំងសិបដល់មន្ត្រីរាជការ ៥៤ រូប ទៅក្នុងឋានន្តរស័ក្តិមន្ត្រីបច្ចេកទេសជាន់ខ្ពស់ នៃក្របខ័ណ្ឌមន្ត្រី បច្ចេកទេសជាន់ខ្ពស់ និងឋានន្តរស័ក្តិអនុមន្ត្រី នៃក្របខ័ណ្ឌមន្ត្រីគ្រប់គ្រងរដ្ឋបាល នៅក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ៖

- តាំងសិបចាប់ពីថ្ងៃទី ០១ ខែ កុម្ភៈ ឆ្នាំ ២០១៧
- ១- លោក **សំរិត សំរោត** មន្ត្រីបច្ចេកទេសជាន់ខ្ពស់ ថ្នាក់លេខ ៤
- ២- លោកស្រី **យស ធុន្ទា** មន្ត្រីបច្ចេកទេសជាន់ខ្ពស់ ថ្នាក់លេខ ៤
- ៣- លោកស្រី **សេង សុវណ្ណលាត** មន្ត្រីបច្ចេកទេសជាន់ខ្ពស់ ថ្នាក់លេខ ៤
- ៤- លោកស្រី **ប្រាស សុភន្ទា** មន្ត្រីបច្ចេកទេសជាន់ខ្ពស់ ថ្នាក់លេខ ៤



៥-	លោកស្រី អេង ហាតី	មន្ត្រីបច្ចេកទេសជាន់ខ្ពស់	ថ្នាក់លេខ ៤
៦-	លោក ត្រី សេងលី	មន្ត្រីបច្ចេកទេសជាន់ខ្ពស់	ថ្នាក់លេខ ៤
៧-	លោក ឌុប ជារិន	មន្ត្រីបច្ចេកទេសជាន់ខ្ពស់	ថ្នាក់លេខ ៤
៨-	លោក វុធី សក្កជា	មន្ត្រីបច្ចេកទេសជាន់ខ្ពស់	ថ្នាក់លេខ ៤
៩-	លោក ប័ក សុជា	មន្ត្រីបច្ចេកទេសជាន់ខ្ពស់	ថ្នាក់លេខ ៤
១០-	លោក ចាន់ ភាស្យា	មន្ត្រីបច្ចេកទេសជាន់ខ្ពស់	ថ្នាក់លេខ ៤
១១-	លោកស្រី ប៉ែន គីមជា	មន្ត្រីបច្ចេកទេសជាន់ខ្ពស់	ថ្នាក់លេខ ៤
១២-	លោក ម៉ឺន ហា	មន្ត្រីបច្ចេកទេសជាន់ខ្ពស់	ថ្នាក់លេខ ៤
១៣-	លោកស្រី ទួន វ៉ាលីន	មន្ត្រីបច្ចេកទេសជាន់ខ្ពស់	ថ្នាក់លេខ ៤
១៤-	លោក ចាម សុមេធម	មន្ត្រីបច្ចេកទេសជាន់ខ្ពស់	ថ្នាក់លេខ ៤
១៥-	លោកស្រី ហេង សុនីតា	មន្ត្រីបច្ចេកទេសជាន់ខ្ពស់	ថ្នាក់លេខ ៤
១៦-	លោក អេង ក្រិល	មន្ត្រីបច្ចេកទេសជាន់ខ្ពស់	ថ្នាក់លេខ ៤
១៧-	លោក ណាម ប័ន្តុត្តិ	មន្ត្រីបច្ចេកទេសជាន់ខ្ពស់	ថ្នាក់លេខ ៤
១៨-	លោកស្រី គុល រ័ក្ខត្តិ	មន្ត្រីបច្ចេកទេសជាន់ខ្ពស់	ថ្នាក់លេខ ៤
១៩-	លោកស្រី ប្រសើរ វាសី	មន្ត្រីបច្ចេកទេសជាន់ខ្ពស់	ថ្នាក់លេខ ៤
២០-	លោកស្រី ឡុង រីដា	មន្ត្រីបច្ចេកទេសជាន់ខ្ពស់	ថ្នាក់លេខ ៤
២១-	លោក ឌុប សត្តា	មន្ត្រីបច្ចេកទេសជាន់ខ្ពស់	ថ្នាក់លេខ ៤
២២-	លោក យ៉ា ប័ន្តុតារា	មន្ត្រីបច្ចេកទេសជាន់ខ្ពស់	ថ្នាក់លេខ ៤
២៣-	លោកស្រី ជួប ហ៊ុននីតា	មន្ត្រីបច្ចេកទេសជាន់ខ្ពស់	ថ្នាក់លេខ ៤
២៤-	លោកស្រី នង់ ប័ន្តុបុត្រា	មន្ត្រីបច្ចេកទេសជាន់ខ្ពស់	ថ្នាក់លេខ ៤
២៥-	លោក សរ កែវប័ន្តុតារា	មន្ត្រីបច្ចេកទេសជាន់ខ្ពស់	ថ្នាក់លេខ ៤
២៦-	លោក អ៊ុក សុភា	មន្ត្រីបច្ចេកទេសជាន់ខ្ពស់	ថ្នាក់លេខ ៤
២៧-	លោកស្រី ឌួន សោភា	មន្ត្រីបច្ចេកទេសជាន់ខ្ពស់	ថ្នាក់លេខ ៤
២៨-	លោកស្រី អេង ចាន់ណាវីត	មន្ត្រីបច្ចេកទេសជាន់ខ្ពស់	ថ្នាក់លេខ ៤
២៩-	លោកស្រី មុន សុដារ៉ា	មន្ត្រីបច្ចេកទេសជាន់ខ្ពស់	ថ្នាក់លេខ ៤
៣០-	លោក សិន សម្បុរ	មន្ត្រីបច្ចេកទេសជាន់ខ្ពស់	ថ្នាក់លេខ ៤
៣១-	លោក ថៃ កុត្តនា	មន្ត្រីបច្ចេកទេសជាន់ខ្ពស់	ថ្នាក់លេខ ៤
៣២-	លោក កែវ ប៉េងធម្មរតន្ត្រី	មន្ត្រីបច្ចេកទេសជាន់ខ្ពស់	ថ្នាក់លេខ ៤
៣៣-	លោកស្រី ឈុន ស្រីពៅ	មន្ត្រីបច្ចេកទេសជាន់ខ្ពស់	ថ្នាក់លេខ ៤
៣៤-	លោក ឌុំ លីណា	មន្ត្រីបច្ចេកទេសជាន់ខ្ពស់	ថ្នាក់លេខ ៤
៣៥-	លោកស្រី វណ្ណី វណ្ណា	មន្ត្រីបច្ចេកទេសជាន់ខ្ពស់	ថ្នាក់លេខ ៤
៣៦-	លោកស្រី និល កន្តិដ្ឋា	មន្ត្រីបច្ចេកទេសជាន់ខ្ពស់	ថ្នាក់លេខ ៤



៣៧- លោក ធីត្យ វណ្ណៈ	មន្ត្រីបច្ចេកទេសជាន់ខ្ពស់ ថ្នាក់លេខ ៤
៣៨- លោក ជុំ សារិទ្ធ	មន្ត្រីបច្ចេកទេសជាន់ខ្ពស់ ថ្នាក់លេខ ៤
៣៩- លោកស្រី សែម សេងហ៊ាត់	មន្ត្រីបច្ចេកទេសជាន់ខ្ពស់ ថ្នាក់លេខ ៤
៤០- លោក ឌី ជានី	មន្ត្រីបច្ចេកទេសជាន់ខ្ពស់ ថ្នាក់លេខ ៤
៤១- លោក នង ណារុន	មន្ត្រីបច្ចេកទេសជាន់ខ្ពស់ ថ្នាក់លេខ ៤
៤២- លោក ផ្លូវ សុធាវិទ្ធ	អនុមន្ត្រី ថ្នាក់លេខ ៤
៤៣- លោក យិន អិរម្យមុនីរ័ត្ន	អនុមន្ត្រី ថ្នាក់លេខ ៤
៤៤- លោកស្រី រ័ត្ន សិរីលក្ខិណា	អនុមន្ត្រី ថ្នាក់លេខ ៤
៤៥- លោក ស ស៊ីថា	អនុមន្ត្រី ថ្នាក់លេខ ៤
៤៦- លោក អូន ឌីណា	អនុមន្ត្រី ថ្នាក់លេខ ៤
៤៧- លោក ឡេង មករា	អនុមន្ត្រី ថ្នាក់លេខ ៤
៤៨- លោក ច័រ ស៊ាងធី	អនុមន្ត្រី ថ្នាក់លេខ ៤
៤៩- លោក សាន សេរី	អនុមន្ត្រី ថ្នាក់លេខ ៤
៥០- លោក គឹម វិសាល	អនុមន្ត្រី ថ្នាក់លេខ ៤
៥១- លោក ចន សុខឡុក	អនុមន្ត្រី ថ្នាក់លេខ ៤
- តាំងសិបប្រាំពីរថ្ងៃទី ០១ ខែ មីនា ឆ្នាំ ២០១៧	
៥២- លោក ខាត់ ធីត្យ	អនុមន្ត្រី ថ្នាក់លេខ ១
៥៣- លោកស្រី យ៉ង់ ម៉ារីយ៉ា	អនុមន្ត្រី ថ្នាក់លេខ ១
៥៤- លោក ចាន់ធី ពិសាល	អនុមន្ត្រី ថ្នាក់លេខ ១


មាត្រា ២ : សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃឡាយព្រះហស្តលេខាតទៅ។

**ព្រះហស្តលេខា និងព្រះរាជលញ្ឆករ
នៃរាជរដ្ឋាភិបាល**

លេខ: ១៧០៥.៤២៤

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ២៦ ខែ ឧសភា ឆ្នាំ ២០១៧

លេខ: ៤៤១ ស.ណ
**សំណៅចែងលេខនៃកិច្ចការចែកចាយ
 រាជធានីភ្នំពេញ ថ្ងៃទី ៣១ ខែ ឧសភា ឆ្នាំ ២០១៧
 រដ្ឋមន្ត្រីទទេសាភិបាលរាជរដ្ឋាភិបាល**



សយ សុខា



**ព្រះរាជក្រឹត្យ
យើង**

នស/រកត/០៥១៧/៤២៤

**ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី**

(យោងតាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់ សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន**
នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា)

ប្រោសព្រះរាជទាន

នូវ

គ្រឿងឥស្សរិយយស សហមេត្រី ប្លាក់ មហាសេរីចង្ក្រង

ចំពោះ

១- លោក LU TIANMING

២- លោក LI XUTAI

**ព្រះហស្តលេខា និងព្រះរាជលញ្ឆករ
នរោត្តម សីហមុនី**

Handwritten signature

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ២៦ ខែ ឧសភា ឆ្នាំ ២០១៧

លេខ: ៤២៤ ស.ណ

**សំណៅដែលមានតម្លៃជាការបែកផ្សាយ
រាជធានីភ្នំពេញ ថ្ងៃទី ៧ ខែ ឧសភា ឆ្នាំ ២០១៧
អគ្គលេខាធិការរាជរដ្ឋាភិបាល**



ស៊ុយ សុខា

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ



ក្រុមប្រឹក្សាធម្មនុញ្ញ

លេខ : ១៨ / ២០១៧ កបធ.សសរ

ទីស្តីការគណៈរដ្ឋមន្ត្រី	
លេខ ១៤៦១	
ថ្ងៃទី ២៤ ខែ ០៥ ឆ្នាំ ២០១៧	
ម៉ោង ១០ ៣៥	

សេចក្តីសម្រេច

ស្តីពីការកែសម្រួលសមាសភាពក្រុមទី៣ នៃក្រុមប្រឹក្សាធម្មនុញ្ញ

ក្រុមប្រឹក្សាធម្មនុញ្ញ

- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ជស/រកម/០៤៩៨/០៦ ចុះថ្ងៃទី០៨ ខែមេសា ឆ្នាំ១៩៩៨ ប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃក្រុមប្រឹក្សាធម្មនុញ្ញ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១០៧/០០៥ ចុះថ្ងៃទី៣១ ខែមករា ឆ្នាំ២០០៧ ប្រកាសឱ្យប្រើច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃក្រុមប្រឹក្សាធម្មនុញ្ញ
- បានឃើញបទបញ្ជាផ្ទៃក្នុងនៃក្រុមប្រឹក្សាធម្មនុញ្ញ
- បានឃើញបទបញ្ជាផ្ទៃក្នុងស្តីពីនីតិវិធីដែលត្រូវអនុវត្តនៅមុខក្រុមប្រឹក្សាធម្មនុញ្ញ
- បានឃើញសេចក្តីសម្រេចលេខ ២២/២០១៦ កបធ.សសរ ចុះថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៦
- យោងការសម្រេចរបស់កិច្ចប្រជុំពេញអង្គក្រុមប្រឹក្សាធម្មនុញ្ញ ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៧
- តាមការចាំបាច់ចំពោះមុខរបស់ក្រុមប្រឹក្សាធម្មនុញ្ញ

សម្រេច

ប្រការ ១- ត្រូវបានកែសម្រួលសមាសភាពក្រុមទី៣ នៃក្រុមប្រឹក្សាធម្មនុញ្ញ សម្រាប់អាណត្តិ ៣ឆ្នាំ លើកទី៧ (២០១៦-២០១៩) ដូចខាងក្រោម :

ក្រុមទី៣

- ១-លោកជំទាវ **បែម វេយ្យរិទ្ធ**
- ២-សម្តេចព្រះមហាស្យា **នរោត្តម ចក្រពង្ស**
- ៣-ឯកឧត្តម **រឿម សុស្តី**

ប្រការ ២- បទបញ្ញត្តិទាំងឡាយណាដែលមានខ្លឹមសារផ្ទុយនឹងសេចក្តីសម្រេចនេះ ត្រូវទុកជានិរាករណ៍។

ប្រការ ៣- សេចក្តីសម្រេចនេះមានអានុភាពអនុវត្តចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

រាជធានីភ្នំពេញ ថ្ងៃទី ២៤ ខែឧសភា ឆ្នាំ២០១៧

ប្រធាន
អគ្គនាយកដ្ឋានប្រចាំ
ប្រធាន
អគ្គនាយកដ្ឋានប្រចាំ
អ៊ឹម ឈុនស៊ីម

- ចម្លងជូន :
- ក្រសួងព្រះបរមរាជវាំង
 - អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
 - អគ្គលេខាធិការដ្ឋានរដ្ឋសភា
 - ខុទ្ទកាល័យសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី
 - តុលាការកំពូល
 - រាជកិច្ច
 - សាមីខ្លួន
 - ឯកសារ-កាលប្បវត្តិ



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

រាជរដ្ឋាភិបាលកម្ពុជា

លេខ: ៧៤ អនក្រ.បក

អនុក្រឹត្យ
ស្តីពី

ការកាត់ដីទំហំ ៣ ១៣១,៣៥៤១ ហិកតា នៅស្រុកអូរជុំ ខេត្តកណ្តាល
ចេញពីគម្របព្រៃឈើឆ្នាំ ២០០២ និងធ្វើអនុបយោគជាដីឯកជនរបស់រដ្ឋ
សម្រាប់ធ្វើប្រទានកម្មសិទ្ធិសមូហភាពជូនសហគមន៍ជនជាតិដើមភាគតិចគ្រឹះ
០៤ សហគមន៍ ព្រមទាំងផ្តល់សិទ្ធិកម្មសិទ្ធិលើក្បាលដី

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រម លេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦៩៩/០៩ ចុះថ្ងៃទី ២៣ ខែ មិថុនា ឆ្នាំ ១៩៩៩ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/១៣ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យ ប្រើច្បាប់ ស្តីពីការបង្កើតក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៨០១/១៤ ចុះថ្ងៃទី៣០ ខែសីហា ឆ្នាំ២០០១ ដែលប្រកាសឱ្យប្រើច្បាប់ភូមិបាល
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៨០២/០១៦ ចុះថ្ងៃទី៣១ ខែសីហា ឆ្នាំ២០០២ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីព្រៃឈើ
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៤១៦/៣៦៨ ចុះថ្ងៃទី ០៤ ខែ មេសា ឆ្នាំ ២០១៦ ស្តីពីការកែសម្រួលសមាសភាពរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា

- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៨០៦/៣៣៩ ចុះថ្ងៃទី០៣ ខែសីហា ឆ្នាំ២០០៦ ស្តីពីគោលការណ៍ និងបញ្ញត្តិអន្តរកាលនៃការធ្វើអនុបយោគទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ និងរបស់នីតិបុគ្គលសាធារណៈ
- បានឃើញអនុក្រឹត្យលេខ ៦២ អនក្រ.បក ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៩ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
- បានឃើញអនុក្រឹត្យលេខ ១៧ អនក្រ.បក ចុះថ្ងៃទី ០៧ ខែ មេសា ឆ្នាំ ២០០០ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
- បានឃើញអនុក្រឹត្យលេខ ១១៨ អនក្រ.បក ចុះថ្ងៃទី ០៧ ខែ តុលា ឆ្នាំ ២០០៥ ស្តីពីការគ្រប់គ្រងដីរដ្ឋ
- បានឃើញអនុក្រឹត្យលេខ ១៤៦ អនក្រ.បកចុះថ្ងៃទី ២៧ ខែ ធ្នូ ឆ្នាំ ២០០៥ ស្តីពីសម្បទានដីសេដ្ឋកិច្ច
- បានឃើញអនុក្រឹត្យលេខ ៨៣ អនក្រ.បកចុះថ្ងៃទី ០៩ ខែ មិថុនា ឆ្នាំ ២០០៩ ស្តីពីនីតិវិធីនៃការចុះបញ្ជីដីសហគមន៍ជនជាតិដើមភាគតិច
- បានឃើញសាកលលេខ ០២ សរ ចុះថ្ងៃទី ២៦ ខែ កុម្ភៈ ឆ្នាំ ២០០៧ ស្តីពីការកាន់កាប់ដីរដ្ឋដោយខុសច្បាប់
- បានឃើញលិខិតលេខ ២២៣/១៦ ចុះថ្ងៃទី ០៥ ខែតុលា ឆ្នាំ ២០១៦ របស់រដ្ឋបាលខេត្តរតនគិរី
- បានឃើញលិខិតលេខ ២២៤/១៦ ចុះថ្ងៃទី ០៥ ខែតុលា ឆ្នាំ ២០១៦ របស់រដ្ឋបាលខេត្តរតនគិរី
- បានឃើញលិខិតលេខ ២២៥/១៦ ចុះថ្ងៃទី ០៥ ខែតុលា ឆ្នាំ ២០១៦ របស់រដ្ឋបាលខេត្តរតនគិរី
- បានឃើញលិខិតលេខ ២២៦/១៦ ចុះថ្ងៃទី ០៥ ខែតុលា ឆ្នាំ ២០១៥ របស់រដ្ឋបាលខេត្តរតនគិរី
- បានឃើញលិខិតលេខ ២៤០២ កសក ចុះថ្ងៃទី ២០ ខែមីនា ឆ្នាំ ២០១៧ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

សង្ខេប

មាត្រា ១ : ត្រូវបានកាត់ដីសរុបទំហំ ៣ ១៣១,៣៥៤១ ហិកតា ចេញពីគម្របព្រៃឈើឆ្នាំ ២០០២ និងធ្វើអនុបយោគជាដីឯកជនរបស់រដ្ឋ សម្រាប់ធ្វើប្រទានកម្មជាកម្មសិទ្ធិសមូហភាព ជូនសហគមន៍ជនជាតិដើមភាគតិចគ្រឿង ០៤ សហគមន៍ នៅឃុំប៉ូយ ស្រុកអូរជុំ ខេត្តរតនគិរី តាមប្រព័ន្ធ កូអរដោណេ Project UTM Zone 48N Datum WGS 1984 និងមាននិយាមកាដូចកំណត់ក្នុងឧបសម្ព័ន្ធ (១) និង(២) នៃអនុក្រឹត្យនេះ ។

មាត្រា ២ : ត្រូវបានប្រគល់អាណត្តិកាន់កាប់ និងបែងចែកដីឯកជនរបស់រដ្ឋដូចមានចែងក្នុងមាត្រា ១ ជូនគណៈកម្មាធិការគ្រប់គ្រងដីរដ្ឋខេត្តរតនគិរី ដើម្បីធ្វើការគ្រប់គ្រង និងប្រទានកម្មជាកម្មសិទ្ធិជូនសហគមន៍ជនជាតិដើមភាគតិចគ្រឿង ០៤ សហគមន៍ ដែលបានកាន់កាប់ ប្រើប្រាស់ និងដាំដុះជាក់ស្តែងរួមមាន ៖

- កាត់ផ្ទៃដីសរុបទំហំ ៥១៩,២១១៤ ហិកតា ចេញពីគម្របព្រៃឈើឆ្នាំ ២០០២ ដើម្បីធ្វើអនុបយោគជាដីឯកជនរបស់រដ្ឋ សម្រាប់ធ្វើប្រទានកម្មជាកម្មសិទ្ធិសមូហភាពជូនសហគមន៍ជនជាតិដើមភាគតិចគ្រឿង ០១ សហគមន៍ នៅភូមិតាងាច ឃុំប៉ូយ ស្រុកអូរជុំ ខេត្តរតនគិរី ។

- កាត់ផ្ទៃដីសរុបទំហំ ៧៤៤,៩១៤៨ ហិកតា ចេញពីគម្របព្រៃឈើឆ្នាំ ២០០២ ដើម្បីធ្វើអនុបយោគជាដីឯកជនរបស់រដ្ឋ សម្រាប់ធ្វើប្រទានកម្មជាកម្មសិទ្ធិសមូហភាពជូនសហគមន៍ជនជាតិដើមភាគតិចគ្រឿង ០១ សហគមន៍ នៅភូមិក្រេះ ឃុំប៉ូយ ស្រុកអូរជុំ ខេត្តរតនគិរី ។
- កាត់ផ្ទៃដីសរុបទំហំ ៤៥៧,១៣៣៦ ហិកតា ចេញពីគម្របព្រៃឈើឆ្នាំ ២០០២ ដើម្បីធ្វើអនុបយោគជាដីឯកជនរបស់រដ្ឋ សម្រាប់ធ្វើប្រទានកម្មជាកម្មសិទ្ធិសមូហភាពជូនសហគមន៍ជនជាតិដើមភាគតិចគ្រឿង ០១ សហគមន៍ នៅភូមិកងកុយ ឃុំប៉ូយ ស្រុកអូរជុំ ខេត្តរតនគិរី ។
- កាត់ផ្ទៃដីសរុបទំហំ ១៤១០,០៩៤៣ ហិកតា ចេញពីគម្របព្រៃឈើឆ្នាំ ២០០២ ដើម្បីធ្វើអនុបយោគជាដីឯកជនរបស់រដ្ឋ សម្រាប់ធ្វើប្រទានកម្មជាកម្មសិទ្ធិសមូហភាពជូនសហគមន៍ជនជាតិដើមភាគតិចគ្រឿង ០១ សហគមន៍ នៅភូមិកាន់ឈើង ឃុំប៉ូយ ស្រុកអូរជុំ ខេត្តរតនគិរី ។

មាត្រា ៣ : ផ្តល់សិទ្ធិជាកម្មសិទ្ធិសមូហភាព ជូនសហគមន៍ជនជាតិដើមភាគតិចគ្រឿង ០៤ សហគមន៍ ដែលបានកាន់កាប់ ប្រើប្រាស់ និងដាំដុះជាក់ស្តែងរួមមាន ៖

- ផ្តល់សិទ្ធិជាកម្មសិទ្ធិសមូហភាព ដែលមានចំនួន ៧០គ្រួសារ លើ ០៧ ក្បាលដី ក្នុងនោះ ដីដែលសហគមន៍ រៀបចំនិវេសនដ្ឋាន (ដីលំនៅដ្ឋាន) ០៤ ក្បាលដី ដីដែលសហគមន៍ប្រកបរបរកសិកម្មប្រពៃណី (មានដីដាំដុះជាក់ស្តែង ដីស្រែ ចម្ការ) ០៣ ក្បាលដី នៅភូមិតាងាច ឃុំប៉ូយ ស្រុកអូរជុំ ខេត្តរតនគិរី ។
- ផ្តល់សិទ្ធិជាកម្មសិទ្ធិសមូហភាព ដែលមានចំនួន ៧៣ គ្រួសារ លើ ១២ ក្បាលដី ក្នុងនោះដីដែលសហគមន៍រៀបចំនិវេសនដ្ឋាន (ដីលំនៅដ្ឋាន) ០៥ ក្បាលដី ដីដែលសហគមន៍ប្រកបរបរកសិកម្មប្រពៃណី (មានដីដាំដុះជាក់ស្តែង ដីស្រែ ចម្ការ) ០៧ ក្បាលដី នៅភូមិក្រេះ ឃុំប៉ូយ ស្រុកអូរជុំ ខេត្តរតនគិរី ។
- ផ្តល់សិទ្ធិជាកម្មសិទ្ធិសមូហភាព ដែលមានចំនួន ៤៣ គ្រួសារ លើ ០២ ក្បាលដី ក្នុងនោះដីដែលសហគមន៍ រៀបចំនិវេសនដ្ឋាន (ដីលំនៅដ្ឋាន) ០១ ក្បាលដី ដីដែលសហគមន៍ប្រកបរបរកសិកម្មប្រពៃណី (មានដីដាំដុះជាក់ស្តែង ដីស្រែ ចម្ការ) ០១ ក្បាលដី នៅភូមិកងកុយ ឃុំប៉ូយ ស្រុកអូរជុំ ខេត្តរតនគិរី ។
- ផ្តល់សិទ្ធិជាកម្មសិទ្ធិសមូហភាព ដែលមានចំនួន ១០៦ គ្រួសារ លើ ០៥ ក្បាលដី ក្នុងនោះ ដីដែលសហគមន៍ រៀបចំនិវេសនដ្ឋាន (ដីលំនៅដ្ឋាន) ០៣ ក្បាលដី ដីដែលសហគមន៍ប្រកបរបរកសិកម្មប្រពៃណី (មានដីដាំដុះជាក់ស្តែង ដីស្រែ ចម្ការ) ០២ក្បាលដី នៅភូមិកាន់ឈើង ឃុំប៉ូយ ស្រុកអូរជុំ ខេត្តរតនគិរី ។

មាត្រា ៤ : ក្នុងពេលដំណើរការវាស់វែង និងបែងចែកជាក់ស្តែង គណៈកម្មាធិការគ្រប់គ្រងដីរដ្ឋខេត្តរតនគិរី ត្រូវកាត់ចេញនូវចំណែកដីមួយចំនួនសមស្រប ដើម្បីរក្សាទុកសម្រាប់បម្រើផលប្រយោជន៍សាធារណៈ ជាអាទិ៍ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងសង្គម នៅក្នុងមូលដ្ឋាន ។

មាត្រា ៥ : បទប្បញ្ញត្តិទាំងឡាយណា ដែលផ្ទុយនឹងអនុក្រឹត្យនេះ ត្រូវទុកជានិរាករណ៍ ។

មាត្រា ៦ : រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រដ្ឋមន្ត្រីគ្រប់ក្រសួង ប្រធានគ្រប់ស្ថាប័នពាក់ព័ន្ធ និងអភិបាលនៃគណៈអភិបាលខេត្តរតនគិរី ត្រូវអនុវត្តអនុក្រឹត្យនេះចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។

ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី២២ ខែឧសភាឆ្នាំ ២០១៧




សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

អន្លេងទទួល ៖

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- អគ្គលេខាធិការ រាជរដ្ឋាភិបាល
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា
- អគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិដោះស្រាយវិវាទដីធ្លី
- ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី
- ដូចមាត្រា ៦
- រាជកិច្ច
- ឯកសារ-កាលប្បវត្តិ

ឧបសម្ព័ន្ធ ក.១ នៃអនុក្រឹត្យលេខ ៧៤ អនក្រ.ប្រ. ថ្ងៃទី ២២ ខែ ឧសភា ឆ្នាំ ២០១៧ ស្តីពីការកាត់ដីទំហំ ៣ ១៣១,៣៥៤១ ហិកតា នៅស្រុកអូរជុំ ខេត្តរតនគិរី ចេញពីគម្របព្រៃឈើ ឆ្នាំ ២០០២ និងធ្វើអនុបយោគជាដីឯកជនរបស់រដ្ឋសម្រាប់ធ្វើប្រទានកម្ម ជាកម្មសិទ្ធិសមូហភាពជនសហគមន៍ជនជាតិដើមភាគតិចត្រីង ០៤ សហគមន៍ ព្រមទាំងផ្តល់សិទ្ធិជាកម្មសិទ្ធិលើក្បាលដី



សហគមន៍ជនជាតិដើមភាគតិចគ្រឹង នៃភូមិតាងប៉ៃ								
ស្ថិតនៅឃុំប៉ូយ ស្រុកអូរជុំ ខេត្តរតនគិរី								
តារាងនិយាមកា								
Projection UTM, Zone 48N; Datum WGS84								
Point ID	Northing (m)	Easting (m)	Point ID	Northing (m)	Easting (m)	Point ID	Northing (m)	Easting (m)
1	1538902.051	719167.041	28	1538865.754	721292.672	55	1538295.844	719484.414
2	1539238.290	719058.141	29	1538860.820	721314.301	56	1538637.695	719402.584
3	1540006.135	719017.662	30	1538680.590	721359.425	57	1539267.268	719731.341
4	1540546.115	718889.840	31	1538561.143	721406.310	58	1539038.496	720095.561
5	1540591.408	719032.585	32	1538485.437	721550.141	59	1538970.457	720181.548
6	1540591.179	719183.068	33	1538355.447	721621.928	60	1538867.530	720267.177
7	1540233.673	719492.596	34	1538169.417	721710.779	61	1538774.437	720381.100
8	1540183.435	719635.819	35	1538016.095	721923.341	62	1538751.817	720447.042
9	1539991.926	719832.325	36	1537883.618	722133.819	63	1538798.463	720591.635
10	1539839.120	719929.006	37	1537960.830	722386.122	64	1538800.569	720863.090
11	1539836.939	719961.045	38	1537932.639	722566.395	65	1538893.664	721305.647
12	1539566.191	719816.990	39	1537976.577	722693.713	66	1539083.186	721313.987
13	1539386.922	719684.660	40	1537673.654	722733.961	67	1539211.587	721534.527
14	1539265.707	719678.325	41	1537631.000	722733.000	68	1539362.781	721356.005
15	1539015.438	719516.800	42	1537638.762	722647.508	69	1539456.434	721281.026
16	1538986.785	719412.483	43	1537606.670	722394.196	70	1539903.399	721122.991
17	1538859.608	719202.356	44	1537671.791	721926.991	71	1539886.930	720859.880
18	1538939.224	719427.927	45	1537791.043	721486.367	72	1539830.842	720739.748
19	1538972.270	719548.447	46	1537834.865	721202.382	73	1539932.595	720482.713
20	1539237.467	719719.609	47	1537733.440	720867.526	74	1539923.704	720230.584
21	1539013.397	720079.103	48	1537682.664	720513.655	75	1539862.345	720174.607
22	1538947.927	720161.678	49	1537693.547	720188.480	76	1539830.512	720070.640
23	1538846.148	720245.932	50	1537785.928	720024.875	77	1539833.421	720021.686
24	1538747.805	720366.281	51	1537776.285	719695.403	78	1539774.593	719975.960
25	1538725.927	720490.526	52	1537728.717	719648.371	79	1539534.909	719857.295
26	1538768.508	720597.498	53	1537859.006	719574.649	80	1539460.506	719770.814
27	1538770.942	720868.071	54	1538140.951	719608.972			

លេខ: ២២៣/១៦
 បានឃើញ និងបញ្ជាក់



ថង សាវណ្ណ



រតនគិរី, ថ្ងៃទី ០៤ ខែ តុលា ឆ្នាំ ២០១៦
 វាស់វែងដោយ



ជិត សុំណាត



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

លេខ: ៧៧ រ.ក.ត.បក. បក



**អនុក្រឹត្យ
ស្តីពី**

**ការកែសម្រួល អនុក្រឹត្យលេខ ៤៨៨ ចុះថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៣
ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ**



រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/១៨ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/១២១៣/១៣៩៣ ចុះថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៣ ស្តីពីការកែសម្រួលនិងបំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៤១៦/៣៦៨ ចុះថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៦ ស្តីពីការកែសម្រួលនិងបំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញអនុក្រឹត្យលេខ ២០ អនក្រ.បក ចុះថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៩៦ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួង និងរដ្ឋលេខាធិការដ្ឋាន
- បានឃើញអនុក្រឹត្យលេខ ១១៤ អនក្រ.បក ចុះថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៥ ស្តីពីការកំណត់រចនាសម្ព័ន្ធគ្រប់គ្រងនិងមុខតំណែងក្នុងរចនាសម្ព័ន្ធគ្រប់គ្រងនៃក្រសួង ស្ថាប័នថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ
- បានឃើញអនុក្រឹត្យលេខ ៤៨៨ អនក្រ.បក ចុះថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៣ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
- អនុក្រឹត្យលេខ ១៩ អនក្រ.បក ចុះថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៥ ស្តីពីការកែសម្រួលមាត្រា៤៤ មាត្រា៤៥ មាត្រា៤៦ និងមាត្រា៤៧ នៃអនុក្រឹត្យលេខ ៤៨៨ អនក្រ.បក ចុះថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៣ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ

- បានឃើញអនុក្រឹត្យលេខ ៩៥ អនក្រ.បក ចុះថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៥ ស្តីពីការដំឡើងវិទ្យាស្ថានសេដ្ឋកិច្ច និងហិរញ្ញវត្ថុឱ្យមានថ្នាក់ស្មើអគ្គនាយកដ្ឋាន ស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
- បានឃើញអនុក្រឹត្យលេខ ១១៥ អនក្រ.បក ចុះថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៦ ស្តីពីតម្លើងនាយកដ្ឋាន ដោះស្រាយផលប៉ះពាល់ដោយសារគម្រោងអភិវឌ្ឍន៍ ទៅជាអគ្គនាយកដ្ឋានដោះស្រាយផលប៉ះពាល់ដោយសារ គម្រោងអភិវឌ្ឍន៍, តម្លើងនាយកដ្ឋានសហប្រតិបត្តិការ និងគ្រប់គ្រងបំណុល ទៅជាអគ្គនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ និងគ្រប់គ្រងបំណុល និងបង្កើតនាយកដ្ឋានសវនកម្មបច្ចេកវិទ្យាព័ត៌មាន ស្ថិតក្រោមការ គ្រប់គ្រងរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ

សម្រេច

មាត្រា ៥៥.-

មាត្រា៤ មាត្រា៦ និងមាត្រា៧ នៃជំពូកទី២ បេសកកម្មនិងរចនាសម្ព័ន្ធ នៃអនុក្រឹត្យលេខ ៤៨៨ អនក្រ.បក ចុះថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៣ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ត្រូវបានកែសម្រួល ដូចខាងក្រោម៖

ជំពូកទី២

បេសកកម្មនិងរចនាសម្ព័ន្ធ

មាត្រា ៤៤ ថ្មី.-

ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បំពេញមុខងារជាសេនាធិការឱ្យរាជរដ្ឋាភិបាល លើបេសកកម្មដឹកនាំនិង គ្រប់គ្រងលើវិស័យសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងគោលដៅអភិវឌ្ឍសេដ្ឋកិច្ចនិងលើកតម្លើង ជីវភាពប្រជាជន ដោយឈរលើគោលការណ៍សេដ្ឋកិច្ចទីផ្សារនិងសមធម៌សង្គម។

បេសកកម្មនេះ ត្រូវធ្វើឡើងតាមរយៈការរៀបចំនិងការអនុវត្តឱ្យបានត្រឹមត្រូវនូវគោលនយោបាយ ក្របខ័ណ្ឌ ច្បាប់និងបទបញ្ជាទាំងឡាយ ដែលទាក់ទងនឹងការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ចនិងហិរញ្ញវត្ថុសាធារណៈ ទ្រព្យសម្បត្តិរដ្ឋ កិច្ចការវិនិយោគ និងឧស្សាហកម្មហិរញ្ញវត្ថុ ព្រមទាំងច្បាប់និងបទបញ្ជាពាក់ព័ន្ធផ្សេងទៀត។

ក្នុងគោលដៅលើកកម្ពស់អភិបាលកិច្ចល្អ ក្រុមប្រឹក្សានីតិកម្មត្រូវបង្កើតឡើងក្រោមការដឹកនាំដោយផ្ទាល់របស់ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងមានបេសកកម្មធានានីត្យានុកូលភាព និងសង្គតិភាពនៃការដាក់តែងលិខិត បទដ្ឋានគតិយុត្ត, រៀបចំនិងដាក់ឱ្យអនុវត្តឧបករណ៍ការងារគតិយុត្ត, លើកកម្ពស់ការយល់ដឹងនិងប្រសិទ្ធភាពនៃការ អនុវត្តលិខិតបទដ្ឋានគតិយុត្ត ព្រមទាំងផ្តល់ដំណោះស្រាយយុត្តិធម៌ ឬសមធម៌ ដល់វិវាទ ឬបណ្តឹងនានាពាក់ព័ន្ធ សមត្ថកិច្ចរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។ ការរៀបចំនិងការប្រព្រឹត្តទៅរបស់ក្រុមប្រឹក្សានីតិកម្ម ត្រូវកំណត់ដោយ ប្រកាសរបស់រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។

មាត្រា ៤៦ ថ្មី.-

ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ មានរចនាសម្ព័ន្ធ ដូចខាងក្រោម៖

ក- ភ្នាក់ងារ

- ១- ខុទ្ទកាល័យរដ្ឋមន្ត្រី
- ២- អគ្គលេខាធិការដ្ឋាន
- ៣- អគ្គនាយកដ្ឋានគោលនយោបាយ
- ៤- អគ្គនាយកដ្ឋានថវិកា
- ៥- អគ្គនាយកដ្ឋានហិរញ្ញវត្ថុរដ្ឋបាលថ្នាក់ក្រោមជាតិ
- ៦- អគ្គនាយកដ្ឋានលទ្ធកម្មសាធារណៈ


ទំព័រទី ២ នៃ ១៣

- ៧-អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា
- ៨-អគ្គនាយកដ្ឋានពន្ធដារ
- ៩-អគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋនិងចំណូលមិនមែនសារពើពន្ធ
- ១០-អគ្គនាយកដ្ឋានរតនាគារជាតិ
- ១១-អគ្គនាយកដ្ឋានឧស្សាហកម្មហិរញ្ញវត្ថុ
- ១២-អគ្គាធិការដ្ឋាន
- ១៣-អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង
- ១៤-អគ្គនាយកដ្ឋានដោះស្រាយជលប៉ះពាល់ដោយសារគម្រោងអភិវឌ្ឍន៍
- ១៥-អគ្គនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ និងគ្រប់គ្រងបំណុល
- ១៦-វិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។

ខ-ថ្នាក់មូលដ្ឋាន

- ១-មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានី ខេត្ត
- ២-សាខាគយនិងរដ្ឋាកររាជធានី ខេត្ត ការិយាល័យគយនិងរដ្ឋាករត្រួតពិនិត្យបែបបទគយ និងបណ្តា ការិយាល័យគយនិងរដ្ឋាករដទៃទៀត
- ៣-សាខាពន្ធដារខេត្ត ខណ្ឌនានា នៃរាជធានី និងការិយាល័យពន្ធដារស្រុក ក្រុង
- ៤-រតនាគាររាជធានី ខេត្ត។

មាត្រា៧ ថ្មី.-

អគ្គលេខាធិការដ្ឋាន ដឹកនាំដោយអគ្គលេខាធិការមួយរូបមានឋានៈស្មើអគ្គនាយក និងអមដោយអគ្គលេខាធិការរង មួយចំនួន ឋានៈស្មើអគ្គនាយករង ជាជំនួយការ។

អគ្គនាយកដ្ឋាន ដឹកនាំដោយអគ្គនាយកមួយរូប និងអមដោយអគ្គនាយករងមួយចំនួន ជាជំនួយការ។

អគ្គាធិការដ្ឋាន ដឹកនាំដោយអគ្គាធិការមួយរូប មានឋានៈស្មើអគ្គនាយក និងអមដោយអគ្គាធិការរងមួយចំនួនឋានៈ ស្មើអគ្គនាយករង ជាជំនួយការ។

វិទ្យាស្ថាន ដឹកនាំដោយនាយកមួយរូប មានឋានៈស្មើអគ្គនាយក និងអមដោយនាយករងមួយចំនួន មានឋានៈ ស្មើ អគ្គនាយករង ជាជំនួយការ។

នាយកដ្ឋាន ដឹកនាំដោយប្រធានមួយរូប និងអមដោយអនុប្រធានមួយចំនួន ជាជំនួយការ។

អង្គភាពថ្នាក់មូលដ្ឋាន នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដឹកនាំដោយប្រធានមួយរូប និងអមដោយអនុប្រធានមួយ ចំនួន ដែលមានឋានៈចាប់ពីអនុប្រធាននាយកដ្ឋានចុះ។

អង្គការលេខរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ត្រូវបានកំណត់នៅក្នុងឧបសម្ព័ន្ធ នៃអនុក្រឹត្យនេះ។

មាត្រា៨.-

មាត្រា១២ និងមាត្រា១៣ នៃជំពូកទី៤ អគ្គលេខាធិការដ្ឋាន នៃអនុក្រឹត្យលេខ ៤៨៨ អនក្រ.បក ចុះថ្ងៃទី១៦ ខែតុលា ឆ្នាំ ២០១៣ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ត្រូវបានកែសម្រួលដូចខាងក្រោម៖


ជំពូកទី៤

អគ្គលេខាធិការដ្ឋាន

មាត្រា១២ ថ្មី.-

អគ្គលេខាធិការដ្ឋានមានរចនាសម្ព័ន្ធ ដូចខាងក្រោម៖

- នាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ
- នាយកដ្ឋានបុគ្គលិក



- នាយកដ្ឋាននីតិកម្ម
- នាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន
- នាយកដ្ឋានបណ្ណសារ។

អគ្គលេខាធិការដ្ឋាន ទទួលបន្ទុកសម្របសម្រួលមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានី ខេត្ត ដែលជាតំណាងរបស់ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នៅថ្នាក់មូលដ្ឋាន។

មាត្រា១៣ ថ្មី.-

នាយកដ្ឋានរដ្ឋបាលនិងហិរញ្ញវត្ថុ បំពេញមុខងារជាសេនាធិការ ឱ្យអគ្គលេខាធិការដ្ឋាន លើការងាររដ្ឋបាល និងហិរញ្ញវត្ថុ។

នាយកដ្ឋានបុគ្គលិក បំពេញមុខងារជាសេនាធិការឱ្យអគ្គលេខាធិការដ្ឋាន លើការងារបុគ្គលិក។

នាយកដ្ឋាននីតិកម្ម បំពេញមុខងារជាសេនាធិការដ្ឋានរបស់ក្រុមប្រឹក្សានីតិកម្ម និងសេនាធិការឱ្យអគ្គលេខាធិការដ្ឋាន លើការងារនីតិកម្ម។

នាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន បំពេញមុខងារជាសេនាធិការឱ្យអគ្គលេខាធិការដ្ឋាន លើការងារបច្ចេកវិទ្យាព័ត៌មាន។

នាយកដ្ឋានបណ្ណសារ បំពេញមុខងារជាសេនាធិការឱ្យអគ្គលេខាធិការដ្ឋាន លើការងារបណ្ណសារ។

មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បំពេញមុខងារជាតំណាងរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ លើការងារសម្របសម្រួលអង្គភាពថ្នាក់មូលដ្ឋានរបស់ក្រសួង ព្រមទាំងអនុវត្តភារកិច្ចគ្រប់គ្រងវិស័យសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នៅរដ្ឋបាល ថ្នាក់ក្រោមជាតិ តាមការកំណត់របស់រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។

មាត្រា១៤.-

មាត្រា១៤ មាត្រា១៥ មាត្រា១៦ និងមាត្រា១៧ នៃច្បាប់ទី៥ អគ្គនាយកដ្ឋានគោលនយោបាយសេដ្ឋកិច្ចនិងហិរញ្ញវត្ថុសាធារណៈ នៃអនុក្រឹត្យលេខ ៤៨៨ អនក្រ.បក ចុះថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៣ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ត្រូវបានកែសម្រួលដូចខាងក្រោម៖

ជំពូកទី៥

អគ្គនាយកដ្ឋានគោលនយោបាយ

មាត្រា១៤ ថ្មី.-

អគ្គនាយកដ្ឋានគោលនយោបាយ បំពេញមុខងារជាសេនាធិការឱ្យក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ លើបេសកកម្មដូចតទៅ៖

- រៀបចំនិងតាមដានការអនុវត្តគោលនយោបាយ និងយុទ្ធសាស្ត្រពាក់ព័ន្ធនឹងវិស័យសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- តាមដាននិងវាយតម្លៃនិទ្ទាការសេដ្ឋកិច្ចជាតិ តំបន់ និងពិភពលោក ក្នុងកម្រិតវិស័យធំៗ សូចនាករម៉ាក្រូសេដ្ឋកិច្ចនិងហិរញ្ញវត្ថុសំខាន់ៗ
- ចូលរួមចំណែកក្នុងការងារពាក់ព័ន្ធដល់ការរៀបចំគោលនយោបាយពាណិជ្ជកម្មនិងហិរញ្ញវត្ថុក្រៅប្រទេសនិងកិច្ចសហប្រតិបត្តិការក្នុងវិស័យហិរញ្ញវត្ថុក្នុងតំបន់និងពិភពលោក។

មាត្រា១៥ ថ្មី.-

អគ្គនាយកដ្ឋានគោលនយោបាយ មានតួនាទីនិងភារកិច្ចដូចតទៅ៖

- រៀបចំនិងតាមដានការអនុវត្តគោលនយោបាយនិងយុទ្ធសាស្ត្រពាក់ព័ន្ធនឹងវិស័យសេដ្ឋកិច្ចនិងហិរញ្ញវត្ថុសាធារណៈសម្រាប់រយៈពេលខ្លី រយៈពេលមធ្យម និងរយៈពេលវែង

- សិក្សានិងវាយតម្លៃការវិវត្តសេដ្ឋកិច្ចជាតិទាំងមូល វិស័យធំៗ សូចនាករម៉ាក្រូសេដ្ឋកិច្ចនិងហិរញ្ញវត្ថុសំខាន់ៗ ដើម្បីដាក់ចេញគោលនយោបាយ យុទ្ធសាស្ត្រ និងអនុសាសន៍ ជូនថ្នាក់ដឹកនាំក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- តាមដាននិងវិភាគការអនុវត្តនិងការប្រព្រឹត្តទៅ នៃហិរញ្ញវត្ថុសាធារណៈ និងកម្មវិធីចំណូលនិងចំណាយសាធារណៈ ហើយផ្អែកលើមូលដ្ឋាននេះ លើកយោបល់និងស្នើរឱ្យមានការជូនថ្នាក់ដឹកនាំក្រសួង អំពីការងារគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ឱ្យមានប្រសិទ្ធភាព តម្លាភាព តុល្យភាព និងគណនេយ្យភាព
- រៀបចំក្របខ័ណ្ឌចំណាយរយៈពេលមធ្យម និងក្របខ័ណ្ឌម៉ាក្រូសេដ្ឋកិច្ចសម្រាប់ការរៀបចំថវិកាប្រចាំឆ្នាំ
- រៀបចំ និងវិភាគតារាងប្រតិបត្តិការហិរញ្ញវត្ថុសាធារណៈ និងស្ថិតិហិរញ្ញវត្ថុរាជរដ្ឋាភិបាល
- ផ្សព្វផ្សាយសកម្មភាពសេដ្ឋកិច្ចនិងទិន្នន័យនានា ដែលរៀបចំឡើងដោយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- សម្របសម្រួលនិងតាមដាន ការអនុវត្តគោលនយោបាយនិងយុទ្ធសាស្ត្រជាតិ នានា ជាមួយស្ថាប័នជាតិផ្សេងៗ ទៀត
- ចូលរួមរៀបចំសេចក្តីព្រាងច្បាប់ហិរញ្ញវត្ថុ
- ចូលរួមរៀបចំគោលនយោបាយពាណិជ្ជកម្មនិងហិរញ្ញវត្ថុក្រៅប្រទេស និងយុទ្ធសាស្ត្រសម្រាប់ចូលរួមការចរចាលើការបង្កើតតំបន់ពាណិជ្ជកម្មសេរី និងយន្តការសម្រាប់ការអនុវត្តប្រកបដោយប្រសិទ្ធភាព នៃកិច្ចព្រមព្រៀងទាំងនោះ
- សម្របសម្រួលនិងតាមដានការងារពាក់ព័ន្ធកិច្ចសហប្រតិបត្តិការក្នុងវិស័យហិរញ្ញវត្ថុ ក្នុងតំបន់និងពិភពលោក
- ធ្វើជាលេខាធិការដ្ឋាន ដើម្បីសម្របសម្រួលកម្រិតអត្តនាយកដ្ឋាន និងនាយកដ្ឋានក្នុងក្របខ័ណ្ឌក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ចំពោះការអនុវត្តកាតព្វកិច្ចនានាពាក់ព័ន្ធជាមួយនឹងតំបន់ពាណិជ្ជកម្មសេរី ការសម្រួលពាណិជ្ជកម្មនិងកិច្ចសហប្រតិបត្តិការហិរញ្ញវត្ថុ
- ពិនិត្យនិងផ្តល់អនុសាសន៍អំពីការគ្រប់គ្រងមូលនិធិនានារបស់អាស៊ាន។

មាត្រា ១៦ ថ្មី.-

- អគ្គនាយកដ្ឋានគោលនយោបាយមានរចនាសម្ព័ន្ធ ដូចខាងក្រោម៖
- នាយកដ្ឋានគោលនយោបាយម៉ាក្រូសេដ្ឋកិច្ចនិងសារពើពន្ធ
- នាយកដ្ឋានស្ថិតិនិងវិភាគសេដ្ឋកិច្ច
- នាយកដ្ឋានសមាហរណកម្មសេដ្ឋកិច្ចនិងអាស៊ាន។

មាត្រា ១៧ ថ្មី.-


នាយកដ្ឋានគោលនយោបាយម៉ាក្រូសេដ្ឋកិច្ចនិងសារពើពន្ធ បំពេញមុខងារជាសេនាធិការឱ្យអគ្គនាយកដ្ឋានគោលនយោបាយ លើការងារគោលនយោបាយម៉ាក្រូសេដ្ឋកិច្ចនិងសារពើពន្ធ។

នាយកដ្ឋានស្ថិតិនិងវិភាគសេដ្ឋកិច្ច បំពេញមុខងារជាសេនាធិការឱ្យអគ្គនាយកដ្ឋានគោលនយោបាយ លើការងារស្ថិតិនិងវិភាគសេដ្ឋកិច្ច។

នាយកដ្ឋានសមាហរណកម្មសេដ្ឋកិច្ចនិងអាស៊ាន បំពេញមុខងារជាសេនាធិការឱ្យអគ្គនាយកដ្ឋានគោលនយោបាយ លើការងារសមាហរណកម្មសេដ្ឋកិច្ចនិងអាស៊ាន។

មាត្រា ២១.-

មាត្រា ២៤ និងមាត្រា ២៥ នៃច្បាប់ទី៧ អគ្គនាយកដ្ឋានហិរញ្ញវត្ថុរដ្ឋបាលថ្នាក់ក្រោមជាតិ នៃអនុក្រឹត្យលេខ ៤៨៨ អនក្រ.បក ចុះថ្ងៃទី ១៦ ខែតុលា ឆ្នាំ ២០១៣ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ត្រូវបានកែសម្រួលដូចខាងក្រោម៖



ជំពូកទី៧

អគ្គនាយកដ្ឋានហិរញ្ញវត្ថុរដ្ឋបាលក្រោមជាតិ

មាត្រា២៤ ថ្មី.-

អគ្គនាយកដ្ឋានហិរញ្ញវត្ថុរដ្ឋបាលក្រោមជាតិមាននាយកដ្ឋានក្រោមឱវាទចំនួន ៤ ដូចខាងក្រោម៖

- នាយកដ្ឋានគ្រប់គ្រងរដ្ឋបាល និងបច្ចេកទេស
- នាយកដ្ឋានគ្រប់គ្រងហិរញ្ញវត្ថុរដ្ឋបាលក្រោមជាតិទី១
- នាយកដ្ឋានគ្រប់គ្រងហិរញ្ញវត្ថុរដ្ឋបាលក្រោមជាតិទី២
- នាយកដ្ឋានគ្រប់គ្រងហិរញ្ញវត្ថុរដ្ឋបាលក្រោមជាតិទី៣ ។

មាត្រា២៥ ថ្មី.-

នាយកដ្ឋានគ្រប់គ្រងរដ្ឋបាល និងបច្ចេកទេស បំពេញមុខងារជាសេនាធិការឱ្យអគ្គនាយកដ្ឋានហិរញ្ញវត្ថុរដ្ឋបាលក្រោមជាតិ លើការងារគ្រប់គ្រងរដ្ឋបាល និងបច្ចេកទេស ។

នាយកដ្ឋានគ្រប់គ្រងហិរញ្ញវត្ថុរដ្ឋបាលក្រោមជាតិទី១ បំពេញមុខងារជាសេនាធិការឱ្យអគ្គនាយកដ្ឋានហិរញ្ញវត្ថុរដ្ឋបាលក្រោមជាតិ លើការងារគ្រប់គ្រងហិរញ្ញវត្ថុរដ្ឋបាលរាជធានីភ្នំពេញ ខេត្តកណ្តាល ខេត្តកំពង់ស្ពឺ ខេត្តតាកែវ ខេត្តកំពត ខេត្តកែប ខេត្តព្រះសីហនុ ខេត្តកោះកុង និងក្រុង ស្រុក ខណ្ឌ ព្រមទាំងឃុំ សង្កាត់នៃរាជធានី ខេត្តទាំងនេះ។

នាយកដ្ឋានគ្រប់គ្រងហិរញ្ញវត្ថុរដ្ឋបាលក្រោមជាតិទី២ បំពេញមុខងារជាសេនាធិការឱ្យអគ្គនាយកដ្ឋានហិរញ្ញវត្ថុរដ្ឋបាលក្រោមជាតិ លើការងារគ្រប់គ្រងហិរញ្ញវត្ថុរដ្ឋបាលខេត្តសៀមរាប ខេត្តបន្ទាយមានជ័យ ខេត្តឧត្តរមានជ័យ ខេត្តប៉ៃលិន ខេត្តបាត់ដំបង ខេត្តពោធិ៍សាត់ ខេត្តកំពង់ឆ្នាំង ខេត្តកំពង់ចាម និងក្រុង ស្រុក ព្រមទាំងឃុំ សង្កាត់នៃខេត្តទាំងនេះ។

នាយកដ្ឋានគ្រប់គ្រងហិរញ្ញវត្ថុរដ្ឋបាលក្រោមជាតិទី៣ បំពេញមុខងារជាសេនាធិការឱ្យអគ្គនាយកដ្ឋានហិរញ្ញវត្ថុរដ្ឋបាលក្រោមជាតិ លើការងារគ្រប់គ្រងហិរញ្ញវត្ថុរដ្ឋបាលខេត្តកំពង់ធំ ខេត្តព្រះវិហារ ខេត្តស្ទឹងត្រែង ខេត្តមណ្ឌលគិរី ខេត្តរតនគិរី ខេត្តក្រចេះ ខេត្តក្បួងឃុំ ខេត្តព្រៃវែង ខេត្តស្វាយរៀង និងក្រុង ស្រុក ព្រមទាំងឃុំ សង្កាត់នៃខេត្តទាំងនេះ។

មាត្រា២៦ ថ្មី.-

មាត្រា៣៣ និងមាត្រា៣៤ នៃជំពូកទី៩ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា នៃអនុក្រឹត្យលេខ ៤៨៨ អនក្រ.បក ចុះថ្ងៃទី ១៦ ខែតុលា ឆ្នាំ ២០១៣ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ត្រូវបានកែសម្រួលដូចខាងក្រោម៖

ជំពូកទី៩

អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា

មាត្រា៣៣ ថ្មី.-

អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាមានរចនាសម្ព័ន្ធនៅថ្នាក់កណ្តាលនិងថ្នាក់មូលដ្ឋាន ដូចខាងក្រោម៖

- ក-ថ្នាក់កណ្តាល**
- នាយកដ្ឋានហិរញ្ញវត្ថុ និងបុគ្គលិក
- នាយកដ្ឋានផែនការ និងបច្ចេកទេស
- នាយកដ្ឋានកិច្ចការច្បាប់ និងទំនាក់ទំនងសាធារណៈ
- នាយកដ្ឋានសវនកម្មគយ

- នាយកដ្ឋានបង្ការនិងបង្ក្រាបបទល្មើស
- នាយកដ្ឋានរដ្ឋាករ
- នាយកដ្ឋានរបបគយ
- នាយកដ្ឋានគ្រប់គ្រងតំបន់រួចពន្ធ
- នាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន
- នាយកដ្ឋានសហប្រតិបត្តិការគយអន្តរជាតិ
- នាយកដ្ឋានគ្រប់គ្រងការនាំចេញ
- លេខាធិការដ្ឋាន
- សាលាជាតិគយ ថ្នាក់ស្មើនាយកដ្ឋាន។

ខ-ថ្នាក់មូលដ្ឋាន

អង្គភាពថ្នាក់មូលដ្ឋាន នៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា រួមមានជាអាទិ៍ សាខាគយនិងរដ្ឋាកររាជធានី ខេត្ត ការិយាល័យគយនិងរដ្ឋាករត្រួតពិនិត្យបែបបទគយ និងបណ្តាការិយាល័យគយនិងរដ្ឋាករដទៃទៀត។

មាត្រា ៣៤ ថ្មី.-

នាយកដ្ឋានហិរញ្ញវត្ថុ និងបុគ្គលិក បំពេញមុខងារជាសេនាធិការឱ្យអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា លើការងារ ហិរញ្ញវត្ថុ និងបុគ្គលិក។

នាយកដ្ឋានផែនការ និងបច្ចេកទេស បំពេញមុខងារជាសេនាធិការឱ្យអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា លើ ការងារផែនការ និងបច្ចេកទេស។

នាយកដ្ឋានកិច្ចការច្បាប់ និងទំនាក់ទំនងសាធារណៈ បំពេញមុខងារជាសេនាធិការឱ្យអគ្គនាយកដ្ឋានគយនិង រដ្ឋាករកម្ពុជា លើការងារច្បាប់ និងទំនាក់ទំនងសាធារណៈ។

នាយកដ្ឋានសវនកម្មគយ បំពេញមុខងារជាសេនាធិការឱ្យអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា លើការងារ សវនកម្មគយ។

នាយកដ្ឋានបង្ការនិងបង្ក្រាបបទល្មើស បំពេញមុខងារជាសេនាធិការឱ្យអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា លើ ការងារបង្ការនិងបង្ក្រាបបទល្មើស។

នាយកដ្ឋានរដ្ឋាករ បំពេញមុខងារជាសេនាធិការឱ្យអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា លើការងាររដ្ឋាករ។

នាយកដ្ឋានរបបគយ បំពេញមុខងារជាសេនាធិការឱ្យអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា លើការងាររបបគយ។

នាយកដ្ឋានគ្រប់គ្រងតំបន់រួចពន្ធ បំពេញមុខងារជាសេនាធិការឱ្យអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា លើ ការងារគ្រប់គ្រងតំបន់រួចពន្ធ។

នាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន បំពេញមុខងារជាសេនាធិការឱ្យអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា លើ ការងារបច្ចេកវិទ្យាព័ត៌មាន។

នាយកដ្ឋានសហប្រតិបត្តិការគយអន្តរជាតិ បំពេញមុខងារជាសេនាធិការឱ្យអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា លើការងារសហប្រតិបត្តិការគយអន្តរជាតិ។

នាយកដ្ឋានគ្រប់គ្រងការនាំចេញ បំពេញមុខងារជាសេនាធិការឱ្យអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាលើ ការងារគ្រប់គ្រងការនាំចេញ។

លេខាធិការដ្ឋាន បំពេញមុខងារជាសេនាធិការឱ្យអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា លើការងារលេខាធិ- ការដ្ឋានរបស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា។

សាលាជាតិគយ បំពេញមុខងារជាសេនាធិការឱ្យអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា លើការងារបណ្តុះបណ្តាល មុខជំនាញទាក់ទងនឹងគយនិងរដ្ឋាករ។

មាត្រា ១២១ មួយ.-

មាត្រា ៣៨ និងមាត្រា ៣៩ នៃជំពូកទី១០ អង្គនាយកដ្ឋានពន្ធដារ នៃអនុក្រឹត្យលេខ ៤៨៨ អនក្រ.បក ចុះថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៣ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ត្រូវបានកែសម្រួលដូចខាងក្រោម៖

ជំពូកទី១០

អគ្គនាយកដ្ឋានពន្ធដារ

មាត្រា ៣៨ ថ្មី.-

អគ្គនាយកដ្ឋានពន្ធដារមានរចនាសម្ព័ន្ធនៅថ្នាក់កណ្តាលនិងថ្នាក់មូលដ្ឋាន ដូចខាងក្រោម៖

ក-ថ្នាក់កណ្តាល

- នាយកដ្ឋានរដ្ឋបាល និងកិច្ចការទូទៅ
- នាយកដ្ឋានហិរញ្ញវត្ថុនិងបុគ្គលិក
- នាយកដ្ឋាននីតិកម្ម គោលនយោបាយសារពើពន្ធ និងសហប្រតិបត្តិការពន្ធដារអន្តរជាតិ
- នាយកដ្ឋានពន្ធចលនទ្រព្យនិងអចលនទ្រព្យ
- នាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន
- នាយកដ្ឋានស៊ើបអង្កេតបទល្មើសពន្ធដារ
- នាយកដ្ឋានគ្រប់គ្រងអ្នកជាប់ពន្ធធំ
- នាយកដ្ឋានគ្រប់គ្រងអ្នកជាប់ពន្ធតូចនិងមធ្យម
- នាយកដ្ឋានសវនកម្មសហគ្រាស
- សាលាជាតិពន្ធដារ ថ្នាក់ស្មើនាយកដ្ឋាន
- ទីចាត់ការពន្ធដាររាជធានីភ្នំពេញ ថ្នាក់ស្មើនាយកដ្ឋាន។

សាលាជាតិពន្ធដារ និងទីចាត់ការពន្ធដាររាជធានីភ្នំពេញ ដឹកនាំដោយប្រធានមួយរូប មានឋានៈស្មើប្រធាននាយកដ្ឋាន និងអនុប្រធានមួយចំនួនមានឋានៈស្មើអនុប្រធាននាយកដ្ឋាន ជាជំនួយការ។

ខ-ថ្នាក់មូលដ្ឋាន

នៅខណ្ឌនានា នៃរាជធានីភ្នំពេញ និងខេត្តនីមួយៗមានសាខាពន្ធដារខណ្ឌ និងសាខាពន្ធដារខេត្ត ដែលដឹកនាំ ដោយប្រធានមួយរូប មានឋានៈស្មើអនុប្រធាននាយកដ្ឋាននៅថ្នាក់កណ្តាល និងអនុប្រធានសាខាពន្ធដារមួយចំនួនមានឋានៈស្មើប្រធានការិយាល័យនៅថ្នាក់កណ្តាល ជាជំនួយការ។

នៅស្រុក ក្រុង មានការិយាល័យពន្ធដារស្រុក ក្រុង មានថ្នាក់ស្មើការិយាល័យនៃសាខាពន្ធដារខេត្ត ខណ្ឌ និងដឹកនាំដោយប្រធានមួយរូប អមដោយអនុប្រធានមួយចំនួន ជាជំនួយការ។

មាត្រា ៣៩ ថ្មី.-

នាយកដ្ឋានរដ្ឋបាល និងកិច្ចការទូទៅ បំពេញមុខងារជាសេនាធិការឱ្យអគ្គនាយកដ្ឋានពន្ធដារ លើការងាររដ្ឋបាល និងកិច្ចការទូទៅ។

នាយកដ្ឋានហិរញ្ញវត្ថុ និងបុគ្គលិក បំពេញមុខងារជាសេនាធិការឱ្យអគ្គនាយកដ្ឋានពន្ធដារ លើការងារហិរញ្ញវត្ថុ និងបុគ្គលិក។

នាយកដ្ឋាននីតិកម្ម គោលនយោបាយសារពើពន្ធ និងសហប្រតិបត្តិការពន្ធដារអន្តរជាតិ បំពេញមុខងារជាសេនាធិការឱ្យអគ្គនាយកដ្ឋានពន្ធដារលើការងារនីតិកម្ម គោលនយោបាយសារពើពន្ធ និងសហប្រតិបត្តិការពន្ធដារអន្តរជាតិ។

នាយកដ្ឋានពន្ធដារ និងអចលនទ្រព្យ បំពេញមុខងារជាសេនាធិការឱ្យអគ្គនាយកដ្ឋានពន្ធដារលើ
ការងារគ្រប់គ្រងពន្ធដារ និងអចលនទ្រព្យ។

នាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន បំពេញមុខងារជាសេនាធិការឱ្យអគ្គនាយកដ្ឋានពន្ធដារ លើការងារបច្ចេកវិទ្យា
ព័ត៌មាន។

នាយកដ្ឋានស៊ើបអង្កេតបទល្មើសពន្ធដារ បំពេញមុខងារជាសេនាធិការឱ្យអគ្គនាយកដ្ឋានពន្ធដារ លើការងារ
ស៊ើបអង្កេតបទល្មើសពន្ធដារ។

នាយកដ្ឋានគ្រប់គ្រងអ្នកជាប់ពន្ធដារ បំពេញមុខងារជាសេនាធិការឱ្យអគ្គនាយកដ្ឋានពន្ធដារ លើការងារគ្រប់គ្រង
អ្នកជាប់ពន្ធដារ។

នាយកដ្ឋានគ្រប់គ្រងអ្នកជាប់ពន្ធដារ និងមធ្យម បំពេញមុខងារជាសេនាធិការឱ្យអគ្គនាយកដ្ឋានពន្ធដារ លើ
ការងារគ្រប់គ្រងសាខាពន្ធដារខេត្ត-ខណ្ឌ។

នាយកដ្ឋានសវនកម្មសហគ្រាស បំពេញមុខងារជាសេនាធិការឱ្យអគ្គនាយកដ្ឋានពន្ធដារ លើការងារសវនកម្ម
សហគ្រាស។

សាលាជាតិពន្ធដារ បំពេញមុខងារជាសេនាធិការឱ្យអគ្គនាយកដ្ឋានពន្ធដារ លើការងារបណ្តុះបណ្តាលមុខជំនាញ
ទាក់ទងនឹងពន្ធដារ។

ទីតាំងការពន្ធដាររាជធានីភ្នំពេញ បំពេញមុខងារជាសេនាធិការឱ្យអគ្គនាយកដ្ឋានពន្ធដារ លើការងារសម្របសម្រួល
ការងារសាខាពន្ធដារខណ្ឌទាំងអស់នៅរាជធានីភ្នំពេញ។

សាខាពន្ធដារខេត្ត-ខណ្ឌ បំពេញមុខងារជាសេនាធិការឱ្យអគ្គនាយកដ្ឋានពន្ធដារ លើការងារគ្រប់គ្រងអ្នកជាប់
ពន្ធដារ និងមធ្យម និងអ្នកជាប់ពន្ធដារដទៃទៀតតាមការចាំបាច់។

មាត្រា ១៤១.-

មាត្រា ៤១ មាត្រា ៤២ និងមាត្រា ៤៣ នៃជំពូកទី១១ អគ្គនាយកដ្ឋានពន្ធដារសម្បត្តិរដ្ឋនិងចំណូលមិនមែន
សារពើពន្ធ នៃអនុក្រឹត្យលេខ ៤៨៨ អនក្រ.បក ចុះថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៣ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅ
នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ត្រូវបានកែសម្រួលដូចខាងក្រោម៖

ជំពូកទី១១

អគ្គនាយកដ្ឋានពន្ធដារសម្បត្តិរដ្ឋនិងចំណូលមិនមែនសារពើពន្ធ

មាត្រា ៤១ ថ្មី.-

- អគ្គនាយកដ្ឋានពន្ធដារសម្បត្តិរដ្ឋនិងចំណូលមិនមែនសារពើពន្ធ មានភារកិច្ចដូចតទៅ៖
- រៀបចំសេចក្តីប្រាង្គច្បាប់ គោលនយោបាយ យុទ្ធសាស្ត្រ និងលិខិតបទដ្ឋាននានា ទាក់ទងនឹងការគ្រប់គ្រង
ពន្ធដារសម្បត្តិរដ្ឋនិងចំណូលមិនមែនសារពើពន្ធ
- គ្រប់គ្រងនិងជំរុញការធ្វើបញ្ជីសារពើភណ្ឌពន្ធដារសម្បត្តិរបស់រដ្ឋ នៅទូទាំងប្រទេស
- ស្រាវជ្រាវនិងគ្រប់គ្រងពន្ធដារឥតម្ចាស់និងមរតកឥតបណ្តឹង
- គ្រប់គ្រងការប្រមូលចំណូលមិនមែនសារពើពន្ធ
- គ្រប់គ្រងភាគហ៊ុនរបស់រដ្ឋនិងដើមទុនរបស់រដ្ឋ
- គ្រប់គ្រងសហគ្រាសសាធារណៈ អង្គភាពសាធារណៈ និងអង្គភាពរដ្ឋដទៃទៀត
- ប្រមូលផ្តុំព័ត៌មានពាក់ព័ន្ធការងារឯកជនភ្ជាប់និយកម្ម ការជម្រះបញ្ជីសហគ្រាសសាធារណៈ និងអង្គភាពរដ្ឋ
ដទៃទៀត

- គ្រប់គ្រងនិងរៀបចំបញ្ជីសម្បទានដីសេដ្ឋកិច្ច សម្បទានព្រៃឈើ សម្បទានដី និងសម្បទានដទៃទៀត ដែលបានផ្តល់ឱ្យវិស័យឯកជន
- រៀបចំនីតិវិធីវាយតម្លៃការដាក់ជួល លក់ ដូរ និងផ្ទេរសិទ្ធិទ្រព្យសម្បត្តិរដ្ឋ
- គ្រប់គ្រងបញ្ជីសារពើភណ្ណទ្រព្យសម្បត្តិរដ្ឋ និងការរៀបចំផែនការប្រមូលចំណូល និងបំណុលមិនមែនសារពើពន្ធ មានលក្ខណៈប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន
- រៀបចំយុទ្ធសាស្ត្រគ្រប់គ្រងកិច្ចដំណើរការប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន លើការងារប្រមូលចំណូលមិនមែនសារពើពន្ធ និងគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ
- រក្សាការពារទិន្នន័យនៃការគ្រប់គ្រងការប្រមូលចំណូល និងបំណុលមិនមែនសារពើពន្ធ និងបញ្ជីសារពើភណ្ណទ្រព្យសម្បត្តិរដ្ឋនៅក្នុងប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន
- ស្រាវជ្រាវរកប្រភពចំណូលមិនមែនសារពើពន្ធផ្សេងៗទៀត
- ចូលរួមរៀបចំសេចក្តីប្រាងច្បាប់ហិរញ្ញវត្ថុ។

មាត្រា ៤២ ថ្មី.-

អគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋនិងចំណូលមិនមែនសារពើពន្ធមានរចនាសម្ព័ន្ធ ដូចខាងក្រោម៖

- នាយកដ្ឋានសារពើភណ្ណទ្រព្យសម្បត្តិរដ្ឋ
- នាយកដ្ឋានចំណូលពីទ្រព្យសម្បត្តិរដ្ឋ
- នាយកដ្ឋានចំណូលសាធារណៈ
- នាយកដ្ឋានសហគ្រាសសាធារណៈ
- នាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន។

មាត្រា ៤៣ ថ្មី.-

នាយកដ្ឋានសារពើភណ្ណទ្រព្យសម្បត្តិរដ្ឋ បំពេញមុខងារជាសេនាធិការឱ្យអគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋនិងចំណូលមិនមែនសារពើពន្ធ លើការងារគ្រប់គ្រងសារពើភណ្ណទ្រព្យសម្បត្តិរដ្ឋ។

នាយកដ្ឋានចំណូលពីទ្រព្យសម្បត្តិរដ្ឋ បំពេញមុខងារជាសេនាធិការឱ្យអគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋនិងចំណូលមិនមែនសារពើពន្ធ លើការងារគ្រប់គ្រងចំណូលពីទ្រព្យសម្បត្តិរដ្ឋ។

នាយកដ្ឋានចំណូលសាធារណៈ បំពេញមុខងារជាសេនាធិការឱ្យអគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋនិងចំណូលមិនមែនសារពើពន្ធ លើការងារគ្រប់គ្រងចំណូលសាធារណៈ។

នាយកដ្ឋានសហគ្រាសសាធារណៈ បំពេញមុខងារជាសេនាធិការឱ្យអគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋនិងចំណូលមិនមែនសារពើពន្ធ លើការងារគ្រប់គ្រងសហគ្រាសសាធារណៈ។

នាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន បំពេញមុខងារជាសេនាធិការឱ្យអគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋនិងចំណូលមិនមែនសារពើពន្ធ លើការងារបច្ចេកវិទ្យាព័ត៌មាន។

មាត្រា ៤៤ ថ្មី.-

មាត្រា ៤៦ ថ្មី និងមាត្រា ៤៧ ថ្មី នៃជំពូកទី១២ អគ្គនាយកដ្ឋានរតនាគារជាតិ នៃអនុក្រឹត្យលេខ ៤៨៨ អនក្រ.បក ចុះថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៣ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ត្រូវបានកែសម្រួលដូចខាងក្រោម៖

ជំពូកទី១២

អគ្គនាយកដ្ឋានរតនាគារជាតិ

មាត្រា៤៦ ថ្មី (មួយ) .-

អគ្គនាយកដ្ឋានរតនាគារជាតិមានរចនាសម្ព័ន្ធនៅថ្នាក់កណ្តាល និងថ្នាក់មូលដ្ឋាន ដូចខាងក្រោម៖

ក-ថ្នាក់កណ្តាល

- នាយកដ្ឋានរដ្ឋបាលនិងបុគ្គលិក
- នាយកដ្ឋានចំណូលថវិកា
- នាយកដ្ឋានចំណាយថវិកា
- នាយកដ្ឋានគណនេយ្យ
- នាយកដ្ឋានគ្រប់គ្រងរតនាគារថ្នាក់មូលដ្ឋាននិងសរុបស្ថិតិ
- នាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន
- អធិការកិច្ចរតនាគារ ថ្នាក់ស្មើនាយកដ្ឋាន
- នាយកដ្ឋានគ្រប់គ្រងសាច់ប្រាក់និងវិភាគការអនុវត្តថវិកា។

ខ-ថ្នាក់មូលដ្ឋាន

នៅរាជធានី ខេត្ត មានរតនាគាររាជធានី ខេត្ត ដែលដឹកនាំដោយប្រធានមួយរូប មានឋានៈស្មើអនុប្រធាននាយកដ្ឋាន នៅថ្នាក់កណ្តាល អមដោយអនុប្រធានមួយចំនួនជាជំនួយការ មានឋានៈស្មើប្រធានការិយាល័យ នៅថ្នាក់កណ្តាល។

មាត្រា៤៧ ថ្មី (មួយ) .-

នាយកដ្ឋានរដ្ឋបាលនិងបុគ្គលិក បំពេញមុខងារជាសេនាធិការឱ្យអគ្គនាយកដ្ឋានរតនាគារជាតិ លើការងាររដ្ឋបាល និងបុគ្គលិក។

នាយកដ្ឋានចំណូលថវិកា បំពេញមុខងារជាសេនាធិការឱ្យអគ្គនាយកដ្ឋានរតនាគារជាតិ លើការងារចំណូលថវិកា។

នាយកដ្ឋានចំណាយថវិកា បំពេញមុខងារជាសេនាធិការឱ្យអគ្គនាយកដ្ឋានរតនាគារជាតិ លើការងារ ចំណាយថវិកា។

នាយកដ្ឋានគណនេយ្យ បំពេញមុខងារជាសេនាធិការឱ្យអគ្គនាយកដ្ឋានរតនាគារជាតិ លើការងារគណនេយ្យ។

នាយកដ្ឋានគ្រប់គ្រងរតនាគារថ្នាក់មូលដ្ឋាននិងសរុបស្ថិតិ បំពេញមុខងារជាសេនាធិការឱ្យអគ្គនាយកដ្ឋាន រតនាគារជាតិ លើការងារគ្រប់គ្រងរតនាគារថ្នាក់មូលដ្ឋាននិងសរុបស្ថិតិ។

នាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន បំពេញមុខងារជាសេនាធិការឱ្យអគ្គនាយកដ្ឋានរតនាគារជាតិ លើការងារ បច្ចេកវិទ្យាព័ត៌មាន។

អធិការកិច្ចរតនាគារ បំពេញមុខងារជាសេនាធិការឱ្យអគ្គនាយកដ្ឋានរតនាគារជាតិ លើការងារអធិការកិច្ច រតនាគារ។

នាយកដ្ឋានគ្រប់គ្រងសាច់ប្រាក់និងវិភាគការអនុវត្តថវិកា បំពេញមុខងារជាសេនាធិការ ឱ្យអគ្គនាយកដ្ឋាន រតនាគារជាតិ លើការងារគ្រប់គ្រងសាច់ប្រាក់និងវិភាគការអនុវត្តថវិកា។

មាត្រាប្រាំមួយ .-

មាត្រា៥៤ និងមាត្រា៥៥ នៃជំពូកទី១៤ អគ្គការណ៍នៃអនុក្រឹត្យលេខ ៤៨៨ អនក្រ.បក ចុះថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៣ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ត្រូវបានកែសម្រួលដូចខាងក្រោម៖

ជំពូកទី១៤
អគ្គនិករដ្ឋាន

មាត្រា៥៤ ថ្មី.-

អគ្គនិករដ្ឋានមានរចនាសម្ព័ន្ធ ដូចខាងក្រោម៖

- នាយកដ្ឋានរដ្ឋបាល ផែនការ និងសិក្សាស្រាវជ្រាវបណ្តឹង
- នាយកដ្ឋានអធិការកិច្ចហិរញ្ញវត្ថុទី១
- នាយកដ្ឋានអធិការកិច្ចហិរញ្ញវត្ថុទី២
- នាយកដ្ឋានអធិការកិច្ចហិរញ្ញវត្ថុទី៣។

មាត្រា៥៥ ថ្មី.-

នាយកដ្ឋានរដ្ឋបាល ផែនការ និងសិក្សាស្រាវជ្រាវបណ្តឹង បំពេញមុខងារជាសេនាធិការឱ្យអគ្គនិករដ្ឋានលើការងាររដ្ឋបាល ផែនការ និងសិក្សាស្រាវជ្រាវបណ្តឹង។

នាយកដ្ឋានអធិការកិច្ចហិរញ្ញវត្ថុទី១ បំពេញមុខងារជាសេនាធិការឱ្យអគ្គនិករដ្ឋានលើការងារអធិការកិច្ចហិរញ្ញវត្ថុនៅតាមក្រសួង ស្ថាប័ន រដ្ឋបាលថ្នាក់ជាតិទី១ រដ្ឋបាលថ្នាក់ក្រោមជាតិទី១ គ្រឹះស្ថាន-សហគ្រាសទី១ និងនីតិបុគ្គលឯកជនដែលទទួលផលប្រយោជន៍ពីហិរញ្ញវត្ថុសាធារណៈ។

នាយកដ្ឋានអធិការកិច្ចហិរញ្ញវត្ថុទី២ បំពេញមុខងារជាសេនាធិការឱ្យអគ្គនិករដ្ឋានលើការងារអធិការកិច្ចហិរញ្ញវត្ថុនៅតាមក្រសួង ស្ថាប័ន រដ្ឋបាលថ្នាក់ជាតិទី២ រដ្ឋបាលថ្នាក់ក្រោមជាតិទី២ គ្រឹះស្ថាន-សហគ្រាសទី២ និងនីតិបុគ្គលឯកជនដែលទទួលផលប្រយោជន៍ពីហិរញ្ញវត្ថុសាធារណៈ។

នាយកដ្ឋានអធិការកិច្ចហិរញ្ញវត្ថុទី៣ បំពេញមុខងារជាសេនាធិការឱ្យអគ្គនិករដ្ឋានលើការងារអធិការកិច្ចហិរញ្ញវត្ថុនៅតាមក្រសួង ស្ថាប័ន រដ្ឋបាលថ្នាក់ជាតិទី៣ រដ្ឋបាលថ្នាក់ក្រោមជាតិទី៣ គ្រឹះស្ថាន-សហគ្រាសទី៣ និងនីតិបុគ្គលឯកជនដែលទទួលផលប្រយោជន៍ពីហិរញ្ញវត្ថុសាធារណៈ។

មាត្រា៥៦.-

មាត្រា៦០ នៃជំពូកទី១៦ អង្គភាពមូលដ្ឋាន នៃអនុក្រឹត្យលេខ ៤៨៨ អនក្រ.បក ចុះថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៣ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ត្រូវបានកែសម្រួលដូចខាងក្រោម៖

ជំពូកទី១៦
អង្គភាពថ្នាក់មូលដ្ឋាន

មាត្រា៦០ ថ្មី.-

មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានី ខេត្ត បំពេញមុខងារជាតំណាងរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្នុងការសម្របសម្រួលនិងគ្រប់គ្រងវិស័យសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាអភិបាលហិរញ្ញវត្ថុ នៅរាជធានី ខេត្ត ដោយធ្វើការសម្របសម្រួលរវាងរដ្ឋបាលថ្នាក់ជាតិផ្សេងទៀតនៅថ្នាក់មូលដ្ឋាន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ជាមួយអង្គភាពថ្នាក់មូលដ្ឋាននិងអង្គភាពថ្នាក់កណ្តាលទាំងឡាយរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ តាមការកំណត់របស់រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។

មាត្រា៥៦មួយ.-

ប្រកាសពាក់ព័ន្ធនឹងការបង្កើត ឬការរៀបចំ និងការប្រព្រឹត្តទៅនៃនាយកដ្ឋាន និងអង្គភាពនានាក្រោមឱវាទរបស់អគ្គលេខាធិការដ្ឋាន អគ្គនាយកដ្ឋាន អគ្គនិករដ្ឋាន និងវិទ្យាស្ថាន និងអង្គភាពថ្នាក់មូលដ្ឋាននៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដែលកំពុងអនុវត្ត ត្រូវបន្តអានុភាពអនុវត្តរហូតដល់មានប្រកាសថ្មី របស់រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ មកជំនួស។

មាត្រាដប់ពីរ.-

បទប្បញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងអនុក្រឹត្យនេះ ត្រូវទុកជានិរាករណ៍។

មាត្រាដប់បី.-

រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រដ្ឋមន្ត្រីគ្រប់ក្រសួង និងប្រធានគ្រប់ស្ថាប័នពាក់ព័ន្ធ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ២៤ ខែ ឧសភា ឆ្នាំ ២០១៧
នាយករដ្ឋមន្ត្រី

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន


បានយកសេចក្តីគោរពជម្រាបជូន
សម្តេចអគ្គមហាសេនាបតីតេជោនាយករដ្ឋមន្ត្រី សូមហត្ថលេខា

នេសរដ្ឋមន្ត្រី
រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ

នេ សីថា

កន្លែងទទួល៖

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- អគ្គលេខាធិការរាជរដ្ឋាភិបាល
- ខុទ្ទកាល័យសម្តេចអគ្គមហាសេនាបតីតេជោនាយករដ្ឋមន្ត្រី
- ខុទ្ទកាល័យសម្តេច ឯកឧត្តម/លោកជំទាវឧបនាយករដ្ឋមន្ត្រី
- ដូចមាត្រាដប់បី
- រាជកិច្ច
- ឯកសារ-កាលប្បវត្តិ



ព្រះរាជក្រឹត្យលេខ ៤៧ អនក្រ.បក
 ថ្ងៃទី ២៧ ខែ កញ្ញា ឆ្នាំ ២០១៧

អង្គការសេវាសុវត្ថិភាពព្រះបរមរាជវាំង
 ក្រសួងព្រះបរមរាជវាំង



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ



អនុក្រឹត្យ

ស្តីពីការជូនវេជ្ជបញ្ជាស្ថាបនាជាតិ



រាជរដ្ឋាភិបាល

រាជរដ្ឋាភិបាលកម្ពុជា

លេខ: ៤៤.១៦... អនក្រ. ប្រ. ៧៧

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពីការតែងតាំង រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសអោយប្រើច្បាប់ ស្តីពី ការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រឹត្យលេខ ជស/រកត/១០៩៥/០១ ចុះថ្ងៃទី ០៥ ខែ តុលា ឆ្នាំ ១៩៩៥ ស្តីពីការបង្កើត និង ប្រើប្រាស់ គ្រឿងឥស្សរិយយស នៃព្រះរាជាណាចក្រកម្ពុជា
- តាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ

សម្រេច

មាត្រា ១ .-

ត្រូវបានបំពាក់ **វេជ្ជបញ្ជាស្ថាបនាជាតិ** ប្រភេទ និងផ្តល់ជូនសប្បុរសជនចំនួន ១៦ រូប ដែលបានលះបង់ កម្លាំងកាយចិត្ត និងបរិច្ចាគធនធានផ្ទាល់ខ្លួនចូលរួមចំណែកជួយកសាងសមិទ្ធផលនានាក្នុងវិស័យ ព្រះពុទ្ធសាសនា នៅ **វត្តពោកអំពិល** ស្ថិតនៅក្នុងសង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ដែលមានរាយព្រះនាម និងនាមដូចខាងក្រោម :

១-ព្រះតេជគុណ	គង់	សុទ្ធី	គង់នៅរាជធានីភ្នំពេញ
២-ព្រះតេជគុណ	គង់	សុទ្ធាវិទ្ធី	គង់នៅរាជធានីភ្នំពេញ
៣-ព្រះតេជគុណ	ម៉ុន	សុមាស	គង់នៅរាជធានីភ្នំពេញ
៤-ឧបាសក	លី	សុខឡេង	សប្បុរសជននៅរាជធានីភ្នំពេញ
៥-លោកស្រី	ស៊ុយ	សុខា	សប្បុរសជននៅរាជធានីភ្នំពេញ
៦-លោកស្រី	រស់	សុភារ៉ាវី	សប្បុរសជននៅរាជធានីភ្នំពេញ
៧-លោកស្រី	ហាន	ស៊ីង	សប្បុរសជននៅរាជធានីភ្នំពេញ

៨-លោកស្រី	ឡុង	គីមសិន	សប្បុរសជននៅរាជធានីភ្នំពេញ
៩-លោកស្រី	ឡេង	ចេង	សប្បុរសជននៅរាជធានីភ្នំពេញ
១០-លោក	អ៊ុយ	សុម៉ាលី	សប្បុរសជននៅរាជធានីភ្នំពេញ
១១-លោក	ម៉ុន	ចាន់ថន	សប្បុរសជននៅរាជធានីភ្នំពេញ
១២-ឧបាសក	ឈឹម	ឡេងគុ	សប្បុរសជននៅរាជធានីភ្នំពេញ
១៣-លោក	អ៊ិន	ម៉ុនលី	សប្បុរសជននៅរាជធានីភ្នំពេញ
១៤-ឧបាសក	ឃ្លីង	សារិន	សប្បុរសជននៅរាជធានីភ្នំពេញ
១៥-លោក	គិត	ឃ្លី	សប្បុរសជននៅរាជធានីភ្នំពេញ
១៦-លោក	ម៉ឹម	ស៊ីមន	សប្បុរសជននៅរាជធានីភ្នំពេញ

មាត្រា ២ .-

រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង សាមីខ្លួន ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។

រាជធានីភ្នំពេញ, ថ្ងៃទី ១១ ខែ ឧសភា ឆ្នាំ ២០១៧



នាយករដ្ឋមន្ត្រី

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

កន្លែងទទួល :

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- អគ្គលេខាធិការរាជរដ្ឋាភិបាល
- ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី
- ដូចមាត្រា២
- រាជកិច្ច
- ឯកសារ កាលប្បវត្តិ



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

រាជរដ្ឋាភិបាលកម្ពុជា
លេខ: ៤៤ អនក្រ. តត



អនុក្រឹត្យ

ស្តីពីការជូនគ្រឿងឥស្សរិយយសសុវត្ថារា



រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពីការតែងតាំង រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសអោយប្រើច្បាប់ ស្តីពី ការរៀបចំនិងប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រឹត្យលេខ ជស/រកត/១០៩៥/០១ ចុះថ្ងៃទី ០៥ ខែ តុលា ឆ្នាំ ១៩៩៥ ស្តីពីការបង្កើត និង ប្រើប្រាស់ គ្រឿងឥស្សរិយយស នៃព្រះរាជាណាចក្រកម្ពុជា
- តាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ

សម្រេច

មាត្រា ១. —

ត្រូវបានបំពាក់ **គ្រឿងឥស្សរិយយស សុវត្ថារា** ថ្នាក់ **ធិបឌិន្ទ** ប្រគេន និងផ្តល់ជូនសប្បុរសជនចំនួន ១១រូប ដែលបានលះបង់កម្ចាំងកាយចិត្ត និងបរិច្ចាគធនធានផ្ទាល់ខ្លួនចូលរួមចំណែកជួយកសាងសមិទ្ធផលនានាក្នុងវិស័យព្រះពុទ្ធសាសនា នៅ **វត្តបុស្សីសាញ់** ស្ថិតនៅក្នុងសង្កាត់ព្រៃសរ ខណ្ឌដង្កោ រាជធានីភ្នំពេញ ដែលមានរាយព្រះនាម និងនាមដូចខាងក្រោម :

១-ព្រះតេជគុណ	គង់	សុទ្ធវិទ្ធិ	គង់នៅរាជធានីភ្នំពេញ
២-ឯកឧត្តម	នន្ទ	និន	សប្បុរសជននៅរាជធានីភ្នំពេញ
៣-លោក	លី	ហាក់ហួត	សប្បុរសជននៅរាជធានីភ្នំពេញ
៤-លោក	សេង	សាតុប	សប្បុរសជននៅរាជធានីភ្នំពេញ
៥-លោក	ឈឹម	ស៊ីវត្ថុប	សប្បុរសជននៅរាជធានីភ្នំពេញ
៦-លោកស្រី	ឧត្តម	សោភា	សប្បុរសជននៅរាជធានីភ្នំពេញ
៧-លោក	ខាត់	សុខែ	សប្បុរសជននៅរាជធានីភ្នំពេញ

៨-លោក	តោក	តូច	សប្បុរសជននៅរាជធានីភ្នំពេញ
៩-ឧបាសិកា	អ៊ឹម	ស៊ីន្នី	សប្បុរសជននៅរាជធានីភ្នំពេញ
១០-លោក	គិត	រ្នី	សប្បុរសជននៅរាជធានីភ្នំពេញ
១១-លោក	ជេត	ឌុន	សប្បុរសជននៅរាជធានីភ្នំពេញ

មាត្រា ២ .-

រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងសាមីខ្លួន ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។

រាជធានីភ្នំពេញ, ថ្ងៃទី ១១ ខែ ឧសភា ឆ្នាំ ២០១៧

នាយករដ្ឋមន្ត្រី



កន្លែងទទួល :

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- អគ្គលេខាធិការរាជរដ្ឋាភិបាល
- ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី
- ដូចមាត្រា២
- រាជកិច្ច
- ឯកសារ កាលប្បវត្តិ

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន




ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

រាជរដ្ឋាភិបាលកម្ពុជា
លេខ: ៤៤ ខ.ជ. អនក្រ. តត



អនុក្រឹត្យ

ស្តីពីការជូនមេដាយស្ថាបនាជាតិ



រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពីការតែងតាំង រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសអោយប្រើច្បាប់ ស្តីពី ការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រឹត្យលេខ ជស/រកត/១០៩៥/០១ ចុះថ្ងៃទី ០៥ ខែ តុលា ឆ្នាំ ១៩៩៥ ស្តីពីការបង្កើត និង ប្រើប្រាស់ គ្រឿងឥស្សរិយយស នៃព្រះរាជាណាចក្រកម្ពុជា
- តាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ

សម្រេច

មាត្រា ១ .-

ត្រូវបានបំពាក់ **មេដាយសាសនាស្ថាបនាជាតិ** ប្រគេន និងផ្តល់ជូនសប្បុរសជនចំនួន ១៦ រូប ដែលបានលះបង់ កម្លាំងកាយចិត្ត និងបរិច្ចាគធនធានផ្ទាល់ខ្លួនចូលរួមចំណែកជួយកសាងសមិទ្ធផលនានាក្នុងវិស័យ ព្រះពុទ្ធសាសនា នៅ **វត្តបុណ្យសាញ់** ស្ថិតនៅក្នុងសង្កាត់ព្រៃសរ ខណ្ឌដង្កោ រាជធានីភ្នំពេញ ដែលមានរាយព្រះនាម និងនាមដូចខាងក្រោម :

១-ព្រះតេជគុណ	ពៅ	ឡាន់	គង់នៅរាជធានីភ្នំពេញ
២-ព្រះតេជគុណ	អ៊ុំ	សាវ៉ាត្រុយ	គង់នៅរាជធានីភ្នំពេញ
៣-ព្រះតេជគុណ	ងម	ពន្លក	គង់នៅរាជធានីភ្នំពេញ
៤-ឧបាសក	ទ័ក	ឈីន	សប្បុរសជននៅរាជធានីភ្នំពេញ
៥-ឧបាសក	ទួន	យីន	សប្បុរសជននៅរាជធានីភ្នំពេញ
៦-ឧបាសក	មូង	រ៉ូង	សប្បុរសជននៅរាជធានីភ្នំពេញ
៧-លោកស្រី	ឃីម	ដេង	សប្បុរសជននៅរាជធានីភ្នំពេញ
៨-លោក	ម៉ា	អ៊ុំត	សប្បុរសជននៅរាជធានីភ្នំពេញ

៩-ឧបសគ	គង់	សាម៉ុល	សប្បុរសជននៅរាជធានីភ្នំពេញ
១០-ឧបសគ	នាង	ឃេម	សប្បុរសជននៅរាជធានីភ្នំពេញ
១១-ឧបសគ	ត្រាង	ធឿន	សប្បុរសជននៅរាជធានីភ្នំពេញ
១២-លោក	អ៊ឹម	សុម៉ាសី	សប្បុរសជននៅរាជធានីភ្នំពេញ
១៣-លោក	ធឿន	លេង	សប្បុរសជននៅរាជធានីភ្នំពេញ
១៤-លោក	ធឿន	ស៊ីយ៉េង	សប្បុរសជននៅរាជធានីភ្នំពេញ
១៥-លោក	អ៊ឹម	សក្កដា	សប្បុរសជននៅរាជធានីភ្នំពេញ
១៦-លោកស្រី	ធឿន	ស្រីណេត	សប្បុរសជននៅរាជធានីភ្នំពេញ

មាត្រា ២ .-

រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង សាមីខ្លួន ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។

រាជធានីភ្នំពេញ, ថ្ងៃទី ១១ ខែ ឧសភា ឆ្នាំ ២០១៧



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

- កន្លែងទទួល :**
- ក្រសួងព្រះបរមរាជវាំង
 - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
 - អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
 - អគ្គលេខាធិការដ្ឋានរដ្ឋសភា
 - អគ្គលេខាធិការរាជរដ្ឋាភិបាល
 - ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី
 - ដូចមាត្រា២
 - រាជកិច្ច
 - ឯកសារ កាលប្បវត្តិ



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

លេខ: ៤១ អនក្រ. តត



អនុក្រឹត្យ

ស្តីពីការជូនគ្រឿងឥស្សរិយយសមុនិសាវត្ថន្ត

.....

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពីការតែងតាំង រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសអោយប្រើច្បាប់ ស្តីពី ការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រឹត្យលេខ ជស/រកត/១០៩៥/០១ ចុះថ្ងៃទី ០៥ ខែ តុលា ឆ្នាំ ១៩៩៥ ស្តីពីការបង្កើត និង ប្រើប្រាស់ គ្រឿងឥស្សរិយយស នៃព្រះរាជាណាចក្រកម្ពុជា
- តាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ

សម្រេច

មាត្រា ១ .-

ត្រូវបានបំពាក់ គ្រឿងឥស្សរិយយសមុនិសាវត្ថន្ត តាមលំដាប់ថ្នាក់ ផ្តល់ជូនសប្បុរសជន និងផ្តល់ជូនមន្ត្រី រាជការចំនួន ០៤រូប ដែលបានលះបង់កម្លាំងកាយចិត្ត និងបរិច្ចាគធនធានផ្ទាល់ខ្លួនចូលរួមចំណែកជួយកសាង និងអភិវឌ្ឍន៍ មូលដ្ឋានលើគ្រប់វិស័យអោយមានការរីកចម្រើនគួរជាទីមោទនៈ ស្ថិតនៅក្នុងស្រុកកំចាយមារ ខេត្តព្រៃវែង ដែលមានរាយ នាមដូចខាងក្រោម :

- ៣- មេដាយមុនិសាវត្ថន្តថ្នាក់អធិបតីចំនួន ០៣ គ្រឿង ផ្តល់ជូន :**
- ១-លោក **ចែម ប៊ុនសាយ** មន្ត្រីអគ្គិសនីកម្ពុជាខេត្តព្រៃវែង
 - ២-លោក **មុត សុគន្ធារិ** សប្បុរសជននៅខេត្តព្រៃវែង
 - ៣-លោកអនុសេនីយ៍ឯក **ហ៊ុន សំធើន** មន្ត្រីនគរបាលនាយកដ្ឋានព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ
- ១- មេដាយមុនិសាវត្ថន្តថ្នាក់សេនាបតីចំនួន ០១ គ្រឿង ផ្តល់ជូន**
- លោក **ជឿម អុន** នាយករដ្ឋបាលសាលាក្រុងព្រៃវែង

មាត្រា ២ .-

រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រី ក្រសួងមុខងារសាធារណៈ និង សាមីខ្លួន ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។

រាជធានីភ្នំពេញ ថ្ងៃទី ១២ ខែ ឧសភា ឆ្នាំ ២០១៧ ✓

នាយករដ្ឋមន្ត្រី



- កន្លែងទទួល :**
- ក្រសួងព្រះបរមរាជវាំង
 - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
 - អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
 - អគ្គលេខាធិការដ្ឋានរដ្ឋសភា
 - អគ្គលេខាធិការរាជរដ្ឋាភិបាល
 - ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី
 - ដេប៉ូធាតា២
 - វិជ្ជកិច្ច
 - ឯកសារ កាលប្បវត្តិ

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន




ព្រះរាជាណាចក្រកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ



អនុក្រឹត្យ

ស្តីពីការជូនមេដាយស្ថាបនាជាតិ



រាជរដ្ឋាភិបាល

រាជរដ្ឋាភិបាលកម្ពុជា

លេខ: ៥៤០ អនក្រ.បក.តត

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពីការតែងតាំង រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសអោយប្រើច្បាប់ ស្តីពី ការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រឹត្យលេខ ជស/រកត/១០៩៥/០១ ចុះថ្ងៃទី ០៥ ខែ តុលា ឆ្នាំ ១៩៩៥ ស្តីពីការបង្កើត និង ប្រើប្រាស់ គ្រឿងឥស្សរិយយស នៃព្រះរាជាណាចក្រកម្ពុជា
- តាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ

សម្រេច

មាត្រា ១ .-

ត្រូវបានបំពាក់ **មេដាយសាសនាស្ថាបនាជាតិ** ប្រគេន និងផ្តល់ជូនសប្បុរសជន និងមន្ត្រីរាជការចំនួន ១៦ រូប ដែល បានលះបង់កម្លាំង កាយចិត្ត និងបរិច្ចាគធនធានផ្ទាល់ខ្លួនចូលរួមចំណែកជួយកសាងសមិទ្ធផលនានាលើគ្រប់វិស័យ អោយ មានការរីកចម្រើន គួរជាទីមោទនៈ ស្ថិតនៅក្នុងស្រុកកំចាយមារ ខេត្តព្រៃវែង ដែលមានរាយព្រះនាម និងនាមដូចខាងក្រោម :

- | | | |
|----------------------|------------------------|---|
| ១-ព្រះតេជគុណ | អេង រស់ | គង់នៅវត្តរោងដី ខេត្តព្រៃវែង |
| ២-លោកឧត្តមសេនីយ៍ត្រី | ចេង សិរីឌុន្ណ | អនុប្រធាននាយកដ្ឋានច្រកទ្វារទី១ នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ |
| ៣-លោកអនុសេនីយ៍ឯក | សេក ជាននាត | ជំនួយការសម្តេចក្រឡាហោម ស ខេង |
| ៤-លោកអនុសេនីយ៍ឯក | ធិត ច័ន្ទណារ៉ុន | នាយរងផ្នែកនគរបាលក្រសួងមហាផ្ទៃ |
| ៥-លោក | ម៉ែន ចុន្ទី | សប្បុរសជននៅខេត្តស្វាយរៀង |
| ៦-លោកស្រី | ត្រី សារម៉ែន | សប្បុរសជននៅខេត្តស្វាយរៀង |
| ៧-លោក | ចេង អេងហ៊ុន | សប្បុរសជននៅខេត្តព្រៃវែង |

៤

៨-លោក	ប៊ិន	អាន	សប្បុរសជននៅខេត្តស្វាយរៀង
៩-លោកស្រី	សុខ	សែនឡេង	សប្បុរសជននៅខេត្តស្វាយរៀង
១០-លោកស្រី	សុខ	សាវ៉េត	សប្បុរសជននៅខេត្តស្វាយរៀង
១១-លោក	សំ	វិធី	សប្បុរសជននៅខេត្តស្វាយរៀង
១២-ឧបសគ្គ	ជួប	ហេង	សប្បុរសជននៅខេត្តព្រៃវែង
១៣-លោក	ម៉ាត់	លី	សប្បុរសជននៅខេត្តព្រៃវែង
១៤-លោក	ម៉ាត់	ឡេង	សប្បុរសជននៅខេត្តព្រៃវែង
១៥-លោក	សុខ	វ៉ាត់	សប្បុរសជននៅខេត្តព្រៃវែង
១៦-លោក	ប៊ែន	នុត	មន្ត្រីមន្ទីរសុខាភិបាលខេត្ត

មាត្រា ២ . -

រដ្ឋមន្ត្រីទទួលបន្ទុកទិស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងសាមីខ្លួន ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។

រាជធានីភ្នំពេញ, ថ្ងៃទី ១២ ខែ មិថុនា ឆ្នាំ ២០១៧ ✓

នាយករដ្ឋមន្ត្រី



កន្លែងទទួល :

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- អគ្គលេខាធិការរាជរដ្ឋាភិបាល
- ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី
- ដូចមាត្រា២
- រាជកិច្ច
- ឯកសារ កាលប្បវត្តិ

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន





ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

រាជរដ្ឋាភិបាលកម្ពុជា
លេខ: ៤៧១ អនក្រ. តត



អនុក្រឹត្យ
ស្តីពីការជូនមេដាយការងារ
រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពីការតែងតាំង រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសអោយប្រើច្បាប់ ស្តីពី ការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រឹត្យលេខ ជស/រកត/១០៩៥/០១ ចុះថ្ងៃទី ០៥ ខែ តុលា ឆ្នាំ ១៩៩៥ ស្តីពីការបង្កើត និង ប្រើប្រាស់ គ្រឿងឥស្សរិយយស នៃព្រះរាជាណាចក្រកម្ពុជា
- តាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ

សម្រេច

មាត្រា ១ .-

ត្រូវបានបំពាក់ **មេដាយមាសការងារ** ផ្តល់ជូនមន្ត្រីរាជការ និងសប្បុរសជនចំនួន ០៨រូប ដែលបានលះបង់ កម្លាំងកាយចិត្ត និងបរិច្ចាគធនធានផ្ទាល់ខ្លួនចូលរួមចំណែកជួយកសាង និងអភិវឌ្ឍន៍មូលដ្ឋានលើគ្របវិស័យ អោយមានការ រីកចម្រើនគួរជាទីមោទនៈ ស្ថិតនៅក្នុងស្រុកកំចាយមារ ខេត្តព្រៃវែង ដែលមានរាយនាមដូចខាងក្រោម :

- ១-លោក **លីម រតនៈ** ជំនួយការប្រធាននាយកដ្ឋាននីតិកម្មក្រសួងព័ត៌មាន
- ២-លោកវរសេនីយ៍ត្រី **អរិទ លីដា** នាយផ្នែកច្រកទ្វារអន្តរជាតិបន្ទាយចក្រីខេត្តព្រៃវែង អត្តលេខ ៦២០៩៣
- ៣-លោកអនុសេនីយ៍ឯក **ចាច បូយ៉ាន** ជំនួយការឯកឧត្តម **ជា ធា** អត្តលេខ ៧០៨៨១
- ៤-លោកអនុសេនីយ៍ឯក **អ៊ុំ សុគន្ធារី** មន្ត្រីនគរបាលក្រសួងមហាផ្ទៃ អត្តលេខ ៧០៨៨២
- ៥-លោកអនុសេនីយ៍ទោ **អេង ដាវី** មន្ត្រីនគរបាលរាជធានីភ្នំពេញ អត្តលេខ៥៦១៣១
- ៦-លោក **យ៉ែម ការម្យ** ប្រធានការិយាល័យផែនការ នៃទីចាត់ការផែនការ និងវិនិយោគ
- ៧-លោកស្រី **និត ខេមរី** សប្បុរសជននៅរាជធានីភ្នំពេញ

៨-កញ្ញា ភា ជំនែនត មន្ត្រីការិយាល័យបុគ្គលិកសាលាខេត្តព្រៃវែង

មាត្រា ២.-

រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និង សាមីខ្លួន ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។

រាជធានីភ្នំពេញ, ថ្ងៃទី ១២ ខែ ១២ ឆ្នាំ ២០១៧ ✓



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

កន្លែងទទួល :

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- អគ្គលេខាធិការរាជរដ្ឋាភិបាល
- ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី
- ដូចមាត្រា២
- រាជកិច្ច
- ឯកសារ កាលប្បវត្តិ

25



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

លេខ : ៤២២ អនក្រ. តត

អនុក្រឹត្យ

ស្តីពីការជូនវេជ្ជបណ្ឌិតវេជ្ជសាស្ត្រ

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យ លេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រម លេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសអោយប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រឹត្យ លេខ ជស/រកត/១០៩៥/០១ ចុះថ្ងៃទី ០៥ ខែ តុលា ឆ្នាំ ១៩៩៥ ស្តីពីការបង្កើតនិងប្រើប្រាស់គ្រឿងឥស្សរិយយស នៃព្រះរាជាណាចក្រកម្ពុជា
- តាមសំណើរបស់ រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ

សម្រេច

មាត្រា ១.- បំពាក់ **វេជ្ជបណ្ឌិតវេជ្ជសាស្ត្រ ឆ្នាក់ សេនា** ជូនលេខាធិការទូតកម្ពុជា ប្រចាំប្រទេសបារាំង ដែលមានស្នាដៃល្អក្នុងការខិតខំបម្រើការងារជូនស្ថានទូតនៅប្រទេសបារាំង អស់រយៈពេលជាង២៣ឆ្នាំ កន្លងមក ទទួលបានលទ្ធផលល្អប្រសើរ ដូចមានរាយនាមខាងក្រោម៖

- ១-លោកស្រី **ខាត់ដឺរិន ឡូរ៉ង់ ប្លឺនវ៉ង់** (Catherine LAURENT- BLEUNVEN)
- ២-លោកស្រី **លីម សុវណ្ណា** (Lim Sovanna)

មាត្រា ២.- រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងសាមីខ្លួន ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។/

កន្លែងទទួល:

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- អគ្គលេខាធិការរាជរដ្ឋាភិបាល
- ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី
- ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
- ដូចមាត្រា១ និងមាត្រា២
- រាជកិច្ច
- ឯកសារ-កាលប្បវត្តិ

ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ១២ ខែ ឧសភា ឆ្នាំ ២០១៧

នាយករដ្ឋមន្ត្រី



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន





ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

លេខ : ៥២៣.ន.ស.ក្រ.តត

**អនុក្រឹត្យ
ស្តីពីការជូនមេដាយការងារ
រាជរដ្ឋាភិបាល**

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យ លេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រម លេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសអោយប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រឹត្យ លេខ ជស/រកត/១០៩៥/០១ ចុះថ្ងៃទី ០៥ ខែ តុលា ឆ្នាំ ១៩៩៥ ស្តីពីការបង្កើត និងប្រើប្រាស់គ្រឿងឥស្សរិយយស នៃព្រះរាជាណាចក្រកម្ពុជា
- តាមសំណើរបស់ រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន

សម្រេច

មាត្រា ១. -បំពាក់ **មេដាយការងារ** តាមលំដាប់ថ្នាក់ ចំនួន ១៩៧គ្រឿង ជូនមន្ត្រីរាជការ ចំនួន ១៩៧រូប ដែលមានស្នាដៃល្អក្នុងការបំពេញភារកិច្ចបម្រើជាតិមាតុភូមិ កន្លងមក ដូចមានរាយនាមខាងក្រោម៖

ក-មេដាយសាសនា

- | | |
|--------------------------------|--|
| ១-លោក ស ជុំ | ប្រធានការិយាល័យអាជីវកម្មជលយាននៃនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក |
| ២-លោក សែន បញ្ញា | ប្រធានការិយាល័យផែនការនីតិកម្មនៃនាយកដ្ឋាននាវាជំនួញសមុទ្រ |
| ៣-លោក កូយ សៀង | អនុប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាប |
| ៤-លោក ចុន ច័ន្ទ | អនុប្រធានការិយាល័យសរុប នៃនាយកដ្ឋានរដ្ឋបាល |
| ៥-លោក ម៉ែ ចំព្រោះ | អនុប្រធានការិយាល័យចុះបញ្ជីយានយន្តនៃនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក |
| ៦-លោក គង ឈឿង | អនុប្រធានការិយាល័យចុះបញ្ជីយានយន្តនៃនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក |
| ៧-លោក ហ៊ុន ពេញ | អនុប្រធានអង្គភាពអន្តរាគមន៍សាធារណការនៃមជ្ឈមណ្ឌលគ្រឿងចក្រធំៗ |
| ៨-លោក ស៊ីង ពន្លឺ | ប្រធានការិយាល័យផែនការគណនេយ្យនៃមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តសៀមរាប |
| ៩-លោក គង់ លី | អនុប្រធានការិយាល័យបុគ្គលិកនៃមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តសៀមរាប |
| ១០-លោកស្រី នាង ចាន់ធានី | ប្រធានការិយាល័យសាធារណការស្រុកស្រែចម្រុះនៃមន្ទីរសាធារណការនិងដឹកជញ្ជូន ខេត្តសៀមរាប |
| ១១-លោក លីម ឡាន | អនុប្រធានអង្គភាពស្ថាន-ថ្នល់នៃមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តសៀមរាប |
| ១២-លោក ហ៊ុន ចាន់ហឿន | អនុប្រធានការិយាល័យសាធារណការនៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តពោធិ៍សាត់ |
| ១៣-លោក យ៉ែន សារីង | អនុប្រធានអង្គភាពគ្រប់គ្រងសណ្តាប់ធ្នាប់សាធារណការនៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តតាកែវ |
| ១៤-លោក សោម សាតុន | អនុប្រធានអង្គភាពលូទឹកស្ថានីយ៍ចម្រោះទឹកកាកសំណល់នៃមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តស្វាយរៀង |

15

- ១៥-លោក នៅ ដា
- ១៦-លោក សៅឡូ ភារី
- ១៧-លោកស្រី ម៉ែត ម៉ឺនឡារី
- ១៨-លោក ទុត ពួច
- ១៩-លោក ម៉េង ពុតដាឡីង
- ២០-លោក នៅ ឈន
- ២១-លោក ហាង មុនី
- ២២-លោក ឡៅ ថាម
- ២៣-លោក អយ សុខុណា
- ២៤-លោក ត្រួត អនាគតសិក
- ២៥-លោក សំរិត រឿន
- ២៦-លោកស្រី ស សុខន
- ២៧-លោក ជា ចាន់ថា
- ២៨-លោក រៀន សន
- ២៩-លោក ស្វាយ អេន
- ៣០-លោក ម៉ុង សុខឡើង
- ៣១-លោក តឹម ម៉ឺន
- ៣២-លោក អ៊ុយ សំបើន
- ៣៣-លោក ជា សាត
- ៣៤-លោក ម៉ាន់ ពុំ
- ៣៥-លោក ជី សុគន្ធា
- ៣៦-លោក អ៊ុត ម៉ឺនថាម
- ៣៧-លោកស្រី សូ ត្រៃមុនីវិ
- ៣៨-លោក យួយ សុខឃឹម
- ៣៩-លោក ម៉ឺន សុខុន

ខ-មេដាយប្រាក់ការងារ

- ១-លោក ហាង សារិទ្ធ
- ២-លោក ជីង ជាតិច្បា
- ៣-លោក យីន សាវី
- ៤-លោក ចុង ឌុនី
- ៥-លោកស្រី សុខ ម៉ារី
- ៦-លោក ខួប អយ
- ៧-លោក ទុត មុនីមអត
- ៨-លោក សេង រដ្ឋា
- ៩-លោក សួន សុគន្ធ
- ១០-លោក គុក ចន្ទនី
- ១១-លោក យួន ចាន់ថុល
- ១២-លោក ដេង សម្បត្តិ
- ១៣-លោក ណាត សុគាត

អនុប្រធានការិយាល័យរដ្ឋបាល-បុគ្គលិក នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះសីហនុ
អនុប្រធានការិយាល័យអង្គការពលកម្មកម្រៃសំអាតនៃមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រះសីហនុ
អនុប្រធានការិយាល័យដឹកជញ្ជូននៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះសីហនុ
អនុប្រធានការិយាល័យដឹកជញ្ជូននៃមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តក្រចេះ
ប្រធានការិយាល័យសាធារណការស្រុកស្នួលនៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តក្រចេះ
អនុប្រធានការិយាល័យដឹកជញ្ជូន នៃមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តរតនគិរី
ប្រធានការិយាល័យសាធារណការស្រុកបរកែវនៃមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តរតនគិរី
អនុប្រធានការិយាល័យសាធារណការ នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកែប
មន្ត្រីការិយាល័យរដ្ឋបាល-កិច្ចការទូទៅ នៃអគ្គនាយកដ្ឋានដឹកជញ្ជូន
មន្ត្រីការិយាល័យចុះបញ្ជីយានយន្ត នៃនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក
មន្ត្រីការិយាល័យរដ្ឋបាល-កិច្ចការទូទៅនៃអគ្គនាយកដ្ឋានដឹកជញ្ជូន
មន្ត្រីនៃអគ្គាធិការដ្ឋាន
មន្ត្រីនៃអគ្គាធិការដ្ឋាន
មន្ត្រីអង្គភាពមូលដ្ឋានស្ថាបនាផ្តល់ នៃមជ្ឈមណ្ឌលគ្រឿងចក្រធំៗ
មន្ត្រីអង្គភាពមូលដ្ឋានស្ថាបនាផ្តល់នៃមជ្ឈមណ្ឌលគ្រឿងចក្រធំៗ
មន្ត្រីអង្គភាពមូលដ្ឋានស្ថាបនាផ្តល់នៃមជ្ឈមណ្ឌលគ្រឿងចក្រធំៗ
មន្ត្រីអង្គភាពមូលដ្ឋានស្ថាបនាផ្តល់នៃមជ្ឈមណ្ឌលគ្រឿងចក្រធំៗ
មន្ត្រីអង្គភាពមូលដ្ឋានស្ថាបនាផ្តល់នៃមជ្ឈមណ្ឌលគ្រឿងចក្រធំៗ
មន្ត្រីអង្គភាពមូលដ្ឋានស្ថាបនាផ្តល់នៃមជ្ឈមណ្ឌលគ្រឿងចក្រធំៗ
មន្ត្រីអង្គភាពមូលដ្ឋានស្ថាបនាផ្តល់នៃមជ្ឈមណ្ឌលគ្រឿងចក្រធំៗ
អនុប្រធានសេវាដ្ឋានផ្តល់ប័ណ្ណបើកបរយានយន្តផ្លូវគោកនៃមន្ទីរសាធារណការ
និងដឹកជញ្ជូនខេត្តកណ្តាល
មន្ត្រីអង្គភាពស្ថាន-ផ្តល់ នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្តាល
មន្ត្រីអង្គភាពពលកម្មនៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាប
មន្ត្រីការិយាល័យសាធារណការនៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះសីហនុ
មន្ត្រីការិយាល័យសាធារណការ នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាប

អនុប្រធានការិយាល័យព័ត៌មានវិទ្យានៃនាយកដ្ឋានរដ្ឋបាល
អនុប្រធានការិយាល័យផ្តល់ប័ណ្ណបើកបរនៃនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក
អនុប្រធានការិយាល័យអាជីវកម្មដឹកជញ្ជូននៃនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក
អនុប្រធានការិយាល័យត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តនៃនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក
អនុប្រធានការិយាល័យបុគ្គលិកនៃនាយកដ្ឋានបុគ្គលិក
ប្រធានផ្នែកការិយាល័យអាជីវកម្មដឹកជញ្ជូនផ្លូវគោកនៃនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក
ប្រធានផ្នែកការិយាល័យអាជីវកម្មដឹកជញ្ជូនផ្លូវគោកនៃនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក
មន្ត្រីការិយាល័យរដ្ឋបាល-កិច្ចការទូទៅនៃអគ្គនាយកដ្ឋានដឹកជញ្ជូន
មន្ត្រីការិយាល័យរដ្ឋបាល-កិច្ចការទូទៅនៃអគ្គនាយកដ្ឋានដឹកជញ្ជូន
មន្ត្រីអង្គភាពអន្តរាគមន៍សាធារណការនៃមជ្ឈមណ្ឌលគ្រឿងចក្រធំៗ
មន្ត្រីអង្គភាពអន្តរាគមន៍សាធារណការនៃមជ្ឈមណ្ឌលគ្រឿងចក្រធំៗ
មន្ត្រីអង្គភាពមូលដ្ឋានស្ថាបនាផ្តល់នៃមជ្ឈមណ្ឌលគ្រឿងចក្រធំៗ
មន្ត្រីអង្គភាពមូលដ្ឋានស្ថាបនាផ្តល់នៃមជ្ឈមណ្ឌលគ្រឿងចក្រធំៗ

- ១៤-លោក មាន សុភាព
- ១៥-លោក យ៉េង រុន
- ១៦-លោក អេង សុវណ្ណ
- ១៧-លោក តាំ ជ័យ
- ១៨-លោក កើត ប៊ុនថា
- ១៩-លោក សុខ ពៅ
- ២០-លោក អ៊ុន សាវេន
- ២១-លោក សុភ័ក្ត្រ សុខ្យឺន
- ២២-លោក យ៉ែង លក្ខិណា
- ២៣-លោក ចាន់ ប៊ុន
- ២៤-លោក ស៊ុន ជន
- ២៥-លោក សេង សេនីរុដ
- ២៦-លោកស្រី អ៊ុន សារ៉ាង
- ២៧-លោកស្រី ជា ប្រសើរ
- ២៨-លោក យួន សម្បត្តិ
- ២៩-លោក សំ សាវឿន
- ៣០-លោក រី យ៉ុន
- ៣១-លោក កែត សុផល
- ៣២-លោក ហុក ហុនសា
- ៣៣-លោក អ៊ុន សុវណ្ណសុខ
- ៣៤-លោក ចាន់ សំរោត
- ៣៥-លោកស្រី គង់ សារ៉ុ
- ៣៦-លោក ពេជ្រ សុវណ្ណសុខ
- ៣៧-លោក ហេង គីរីនី
- ៣៨-លោក សេង គីរីសាន
- ៣៩-លោក ព្រីង សុខ្យឺន
- ៤០-លោកស្រី ហួន សារ៉ាង
- ៤១-លោក ស៊ុន គង់
- ៤២-លោក ប៊ុន សាខន
- ៤៣-លោក វ៉ា ភី
- ៤៤-លោក អ៊ុន សារ៉ាង
- ៤៥-លោក ប៊ុន យ៉ាសី
- ៤៦-លោកស្រី ឈូ សុវណ្ណ
- ៤៧-លោកស្រី គង់ សុវណ្ណ
- ៤៨-លោក កៅ ពេជ្រ
- ៤៩-លោក ស៊ុន ប៊ុនគា
- ៥០-លោក ណាស់ នាង
- ៥១-លោកស្រី កែត គុណគីរុន
- ៥២-លោក សេន សំបូរ

មន្ត្រីអង្គការពលរដ្ឋស្ថាបនាថ្មីនៃមជ្ឈមណ្ឌលគ្រឿងចក្រធំៗ
 មន្ត្រីអង្គការពលរដ្ឋស្ថាបនាថ្មីនៃមជ្ឈមណ្ឌលគ្រឿងចក្រធំៗ
 មន្ត្រីអង្គការពលរដ្ឋស្ថាបនាថ្មីនៃមជ្ឈមណ្ឌលគ្រឿងចក្រធំៗ
 មន្ត្រីអង្គការពលរដ្ឋស្ថាបនាថ្មីនៃមជ្ឈមណ្ឌលគ្រឿងចក្រធំៗ
 មន្ត្រីអង្គការពលរដ្ឋស្ថាបនាថ្មីនៃមជ្ឈមណ្ឌលគ្រឿងចក្រធំៗ
 មន្ត្រីអង្គការពលរដ្ឋស្ថាបនាថ្មីនៃមជ្ឈមណ្ឌលគ្រឿងចក្រធំៗ
 មន្ត្រីអង្គការពលរដ្ឋស្ថាបនាថ្មីនៃមជ្ឈមណ្ឌលគ្រឿងចក្រធំៗ
 មន្ត្រីការិយាល័យរដ្ឋបាល-បុគ្គលិក នៃមជ្ឈមណ្ឌលគ្រឿងចក្រធំៗ
 ប្រធានការិយាល័យបុគ្គលិក-ធនធានមនុស្សនៃនាយកដ្ឋានផ្លូវដែក
 ប្រធានការិយាល័យគម្រោងផ្លូវដែកទីក្រុងនៃនាយកដ្ឋានផ្លូវដែក
 អនុប្រធានការិយាល័យហេដ្ឋារចនាសម្ព័ន្ធនៃនាយកដ្ឋានផ្លូវដែក
 អនុប្រធានការិយាល័យគណនេយ្យ-ហិរញ្ញវត្ថុនៃនាយកដ្ឋានផ្លូវដែក
 មន្ត្រីអង្គការពុទ្ធបញ្ញាវិទ្យាល័យប្រចាំខេត្តនៃមន្ទីរសាធារណការ
 និងដឹកជញ្ជូន ខេត្តកណ្តាល
 អនុប្រធានការិយាល័យសាធារណការនៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ស្ពឺ
 ប្រធានការិយាល័យសាធារណការស្រុកសំរោងទងនៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ស្ពឺ
 ប្រធានការិយាល័យសាធារណការស្រុកបសេដ្ឋនៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ស្ពឺ
 ប្រធានការិយាល័យសាធារណការស្រុកភ្នំស្រួចនៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ស្ពឺ
 អនុប្រធានអង្គការពលរដ្ឋស្ថាបនាថ្មីនៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាប
 អនុប្រធានអង្គការពលរដ្ឋស្ថាបនាថ្មីនៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាប
 អនុប្រធានការិយាល័យរដ្ឋបាល-បុគ្គលិក នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តតាកែវ
 អនុប្រធានការិយាល័យដឹកជញ្ជូននៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តតាកែវ
 មន្ត្រីការិយាល័យដឹកជញ្ជូននៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តតាកែវ
 អនុប្រធានការិយាល័យរដ្ឋបាល បុគ្គលិកនៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តពោធិ៍សាត់
 អនុប្រធានការិយាល័យសាធារណការស្រុកត្រកនៃមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តពោធិ៍សាត់
 អនុប្រធានអង្គការពលរដ្ឋទីក្រុងស្រែចម្រុះនៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះសីហនុ
 មន្ត្រីការិយាល័យផែនការ-គណនេយ្យនៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះសីហនុ
 មន្ត្រីការិយាល័យសាធារណការនៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះសីហនុ
 ប្រធានការិយាល័យសាធារណការស្រុករមាសហែក នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តស្វាយរៀង
 មន្ត្រីការិយាល័យសាធារណការ នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តស្វាយរៀង
 មន្ត្រីអង្គការពលរដ្ឋស្ថាបនាថ្មីនៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តស្វាយរៀង
 មន្ត្រីអង្គការពលរដ្ឋស្ថាបនាថ្មីនៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តស្វាយរៀង
 មន្ត្រីការិយាល័យរដ្ឋបាល-បុគ្គលិក នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តស្វាយរៀង
 មន្ត្រីការិយាល័យសាធារណការ នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តស្វាយរៀង
 មន្ត្រីការិយាល័យផែនការ-គណនេយ្យ នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ធំ
 មន្ត្រីអង្គការពលរដ្ឋស្ថាបនាថ្មីនៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តក្រចេះ
 មន្ត្រីការិយាល័យសាធារណការស្រុកជ័យសែន នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ
 អនុប្រធានការិយាល័យសាធារណការព្រះព្រះវិហារនៃមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តព្រះវិហារ
 មន្ត្រីការិយាល័យផែនការ-គណនេយ្យ នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ស្ពឺ



- ៥៣-លោកស្រី មីន សុខាធិ
- ៥៤-លោក អុន អ៊ុយ
- ៥៥-លោកស្រី រូតិ ត្រីម៉ៅ
- ៥៦-លោក កែត ឈិន
- ៥៧-លោក ដា ថា
- ៥៨-លោក កែត ធី
- ៥៩-លោក ងង ប្រសើត
- ៦០-លោក សាយ សមរតនា

ក-មេដាយសិរីឆ្មារាជៈ

- ១-លោក សុ ឡាវិចិត្រ
- ២-លោក ហេង ណារិន
- ៣-លោក អ៊ុន តាមរូ
- ៤-លោក លី សុខន្ត
- ៥-លោក គឹម វាសនា
- ៦-លោកស្រី ខ្វាន់ ដានី
- ៧-លោក ធី ម៉ុងឡេង
- ៨-លោក ត្រី សុខតារ៉ា
- ៩-លោក ឌួង អេងណា
- ១០-លោក ហាស ណា
- ១១-លោក សុខ ម៉ុង
- ១២-លោក ឌឹម ឌួតម
- ១៣-លោក ជឿ ធីម្នីរា
- ១៤-លោកស្រី យូ លីអេង
- ១៥-លោក អ៊ុន អធី
- ១៦-លោក ចាន់ សេន
- ១៧-លោកស្រី ហ៊ុន ប្រណិត
- ១៨-លោកស្រី សន សុភាវតី
- ១៩-លោក ឌុន វណ្ណិវិហ្លាន
- ២០-លោក ម៉ាឡា ចុត្តា
- ២១-លោកស្រី អៀម រុនធារិន
- ២២-លោក ស៊ុន សុភាព
- ២៣-លោក ស៊ុន ចំរើន
- ២៤-លោកស្រី សាមុច វិរីយ៉ា
- ២៥-លោក ម៉ង់ សាវ៉ាន់
- ២៦-លោក ស៊ុន ម៉ុងថា
- ២៧-លោក សុន សារ៉ុ
- ២៨-លោក ខេត ឃៀន
- ២៩-លោក អ៊ុន ស៊ុដារិន
- ៣០-លោក ហាស គីរីត្ត
- ៣១-លោក សាយ ចាន់វិទ្ធី

មន្ត្រីការិយាល័យរដ្ឋបាល-បុគ្គលិកនៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ស្ពឺ
 មន្ត្រីការិយាល័យសាធារណការស្រុកគងពិសី នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ស្ពឺ
 មន្ត្រីការិយាល័យរដ្ឋបាល-បុគ្គលិក នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តរតនគិរី
 ប្រធានអង្គការពលហ៊ុនកំពង់ផែ នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តរតនគិរី
 អនុប្រធានជល់មាតា និងដឹកជញ្ជូនខេត្តរតន នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តរតនគិរី
 ប្រធានការិយាល័យសាធារណការស្រុកលំផាត់ នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តរតនគិរី
 ប្រធានការិយាល័យសាធារណការស្រុកតាវែង នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តរតនគិរី
 មន្ត្រីការិយាល័យសាធារណការនៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តរតនគិរី

អនុប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តរតនគិរី
 ប្រធានការិយាល័យព័ត៌មានវិទ្យានៃនាយកដ្ឋានរដ្ឋបាល
 អនុប្រធានការិយាល័យនីតិកម្មនៃនាយកដ្ឋានរដ្ឋបាល
 អនុប្រធានការិយាល័យការងារសង្គម នៃនាយកដ្ឋានបុគ្គលិក
 អនុប្រធានរៀងផ្ទាត់ទិន្នន័យនៃនាយកដ្ឋានបុគ្គលិក
 មន្ត្រីការិយាល័យបណ្តុះបណ្តាលនៃនាយកដ្ឋានបុគ្គលិក
 អនុប្រធានការិយាល័យរដ្ឋបាលកិច្ចការទូទៅនៃនាយកដ្ឋានដឹកជញ្ជូន
 អនុប្រធានការិយាល័យរដ្ឋបាលកិច្ចការទូទៅនៃនាយកដ្ឋានដឹកជញ្ជូន
 អនុប្រធានការិយាល័យអាជីវកម្មដឹកជញ្ជូនផ្លូវគោកនៃនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក
 មន្ត្រីការិយាល័យរដ្ឋបាលកិច្ចការទូទៅនៃអគ្គនាយកដ្ឋានដឹកជញ្ជូន
 មន្ត្រីការិយាល័យអាជីវកម្មដឹកជញ្ជូនផ្លូវគោកនៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក
 មន្ត្រីការិយាល័យចុះបញ្ជីយានយន្តនៃនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក
 មន្ត្រីការិយាល័យស្ថិតិ ស្រាវជ្រាវ និងផ្សព្វផ្សាយនៃនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក
 មន្ត្រីការិយាល័យស្ថិតិ ស្រាវជ្រាវ និងផ្សព្វផ្សាយនៃនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក
 ប្រធានការិយាល័យ បរិស្ថាន និងសង្គមនៃនាយកដ្ឋានផែនការ
 អនុប្រធានការិយាល័យគ្រប់គ្រងទិន្នន័យ ស្ថិតិ និងព័ត៌មាន នៃនាយកដ្ឋានផែនការ
 អនុប្រធានការិយាល័យទំនាក់ទំនងរដ្ឋបាលសាធារណៈនៃនាយកដ្ឋានផែនការ
 អនុប្រធានការិយាល័យផែនការវិនិយោគ និងដឹកជញ្ជូនទីក្រុងនៃនាយកដ្ឋានផែនការ
 ប្រធានការិយាល័យអង្កេត និងវាយតម្លៃនៃនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ
 អនុប្រធានការិយាល័យសហប្រតិបត្តិការទ្វេភាគីនៃនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ
 អនុប្រធានការិយាល័យសហប្រតិបត្តិការក្នុងតំបន់នៃនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ
 មន្ត្រីការិយាល័យរបៀបនៃនាយកដ្ឋានរដ្ឋបាល
 មន្ត្រីការិយាល័យសរុបនៃនាយកដ្ឋានរដ្ឋបាល
 មន្ត្រីការិយាល័យសវនកម្មនៃនាយកដ្ឋានសវនកម្មផ្ទៃក្នុង
 មន្ត្រីអង្គការពលហ៊ុនដ្ឋានស្ថាបនាផ្ទាល់នៃមជ្ឈមណ្ឌលគ្រឿងចក្រធំៗ
 មន្ត្រីអង្គការពលហ៊ុនដ្ឋានស្ថាបនាផ្ទាល់នៃមជ្ឈមណ្ឌលគ្រឿងចក្រធំៗ
 មន្ត្រីអង្គការពលហ៊ុនដ្ឋានស្ថាបនាផ្ទាល់នៃមជ្ឈមណ្ឌលគ្រឿងចក្រធំៗ
 មន្ត្រីអង្គការពលហ៊ុនដ្ឋានស្ថាបនាផ្ទាល់នៃមជ្ឈមណ្ឌលគ្រឿងចក្រធំៗ
 មន្ត្រីអង្គការពលហ៊ុនដ្ឋានស្ថាបនាផ្ទាល់នៃមជ្ឈមណ្ឌលគ្រឿងចក្រធំៗ
 មន្ត្រីអង្គការពលហ៊ុនដ្ឋានស្ថាបនាផ្ទាល់នៃមជ្ឈមណ្ឌលគ្រឿងចក្រធំៗ
 អនុប្រធានការិយាល័យស្រាវជ្រាវស្ថាននិងរចនាសម្ព័ន្ធនៃមជ្ឈមណ្ឌលស្រាវជ្រាវបច្ចេកទេសសាធារណការ

15

- ៣២-លោកស្រី ចាន់ សុខាសី
- ៣៣-លោក ម៉ៅ សំរោត
- ៣៤-លោក អ៊ុំ វណ្ណារុន
- ៣៥-លោក សែន ម៉ង្គុនីហា
- ៣៦-លោក ជិន ចាន់
- ៣៧-លោក សែន គឹមតាច
- ៣៨-លោកស្រី អេន សុខារី
- ៣៩-លោក សុខ សាណូ
- ៤០-លោក ទេព សំបូរ
- ៤១-លោក ឈុន សុំនិទ្ទ
- ៤២-លោកស្រី ជី សុដាវី
- ៤៣-លោក សែន សែន
- ៤៤-លោក វ៉ាយ រ៉ូ
- ៤៥-លោក ជូ វណ្ណសេដី
- ៤៦-លោកស្រី អ៊ុំ ម សុំនិទ្ទ
- ៤៧-លោក សុខ ម៉ូនីនី
- ៤៨-លោកស្រី ម៉ែន ចូរ៉ា
- ៤៩-លោក ឈឹម ម៉ុងនេល
- ៥០-លោក ឈុំ ជន
- ៥១-លោក សុំ ម៉ូនី
- ៥២-លោក ត្រួន ឈីហា
- ៥៣-លោក អ៊ុំ ម សំនាច
- ៥៤-លោក ចិន មរិយា
- ៥៥-លោកស្រី រ៉ូ ត្រូវនី
- ៥៦-លោក សុខ ម៉ង្គុនីសា
- ៥៧-លោក អ៊ុំ ម សុតា
- ៥៨-លោក អេឡុង ហ្វូន
- ៥៩-លោកស្រី គុន ចាន់តេនា
- ៦០-លោក ហាន់ សំណាច
- ៦១-លោកស្រី អ៊ុំ ម សុំនិទ្ទ
- ៦២-លោកស្រី គា ចូមនា
- ៦៣-លោកស្រី ចាន់ ពុធារី
- ៦៤-លោកស្រី ដុន យុធី
- ៦៥-លោក ឌុន សុខលី
- ៦៦-លោក តែន ចន្ទា
- ៦៧-លោក សុវត្ត សំហា
- ៦៨-លោក ឃីន ជាសម្បត្តិ
- ៦៩-លោក មិន សំណាច
- ៧០-លោក សុំ ម៉ូនី
- ៧១-លោក តាន់ សុម៉ាតា

មន្ត្រីការិយាល័យកិច្ចការទូទៅ-ហិរញ្ញវត្ថុមជ្ឈមណ្ឌលស្រាវជ្រាវបច្ចេកទេសសាធារណការ
 មន្ត្រីការិយាល័យបណ្តុះបណ្តាល-បណ្តាលវិជ្ជាជីវៈមជ្ឈមណ្ឌលស្រាវជ្រាវបច្ចេកទេសសាធារណការ
 មន្ត្រីការិយាល័យផែនការ-វិភាគទិន្នន័យមជ្ឈមណ្ឌលស្រាវជ្រាវបច្ចេកទេសសាធារណការ
 មន្ត្រីការិយាល័យស្រាវជ្រាវស្ថាន-រចនាសម្ព័ន្ធនៃមជ្ឈមណ្ឌលស្រាវជ្រាវបច្ចេកទេសសាធារណការ
 ប្រធានការិយាល័យរដ្ឋបាល-បុគ្គលិក-ធនធានមនុស្សនៃនាយកដ្ឋានផ្លូវទឹក
 អនុប្រធានការិយាល័យផែនការ-គណនេយ្យ-ហិរញ្ញវត្ថុនៃនាយកដ្ឋានផ្លូវទឹក
 មន្ត្រីការិយាល័យផែនការ-គណនេយ្យ-ហិរញ្ញវត្ថុនៃនាយកដ្ឋានផ្លូវទឹក
 ប្រធានការិយាល័យក្បាលម៉ាស៊ីន-ទូរគមនាគមន៍នៃនាយកដ្ឋានផ្លូវដែក
 អនុប្រធានការិយាល័យសម្បទាននៃនាយកដ្ឋានផ្លូវដែក
 អនុប្រធានការិយាល័យបណ្តុះបណ្តាលនៃនាយកដ្ឋានផ្លូវដែក
 អនុប្រធានការិយាល័យនីតិកម្មនៃនាយកដ្ឋានផ្លូវដែក
 អនុប្រធានការិយាល័យគោលនយោបាយនៃនាយកដ្ឋានផ្លូវដែក
 អនុប្រធានការិយាល័យវាយតម្លៃគម្រោង លទ្ធកម្មនៃនាយកដ្ឋានផ្លូវដែក
 អនុប្រធានការិយាល័យគោលនយោបាយ នៃនាយកដ្ឋានផ្លូវដែក
 មន្ត្រីការិយាល័យទ្រព្យធននៃនាយកដ្ឋានផ្លូវដែក
 មន្ត្រីការិយាល័យលេខាធិការដ្ឋាននៃនាយកដ្ឋានផ្លូវដែក
 មន្ត្រីការិយាល័យការបរទេសនិងសហប្រតិបត្តិការអន្តរជាតិនៃនាយកដ្ឋានផ្លូវដែក
 មន្ត្រីការិយាល័យសុវត្ថិភាពផ្លូវដែកនៃនាយកដ្ឋានផ្លូវដែក
 មន្ត្រីការិយាល័យលេខាធិការដ្ឋាននៃនាយកដ្ឋានផ្លូវដែក
 មន្ត្រីការិយាល័យគម្រោងផ្លូវដែកថ្មីនៃនាយកដ្ឋានផ្លូវដែក
 មន្ត្រីអង្គភាពចុះបញ្ជីនិងផ្តល់បណ្តុំបើកបរនៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្តាល
 មន្ត្រីអង្គភាពចុះបញ្ជីនិងផ្តល់បណ្តុំបើកបរនៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្តាល
 មន្ត្រីការិយាល័យរដ្ឋបាល-បុគ្គលិកនៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្តាល
 មន្ត្រីការិយាល័យសាធារណការនៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ឆ្នាំង
 មន្ត្រីការិយាល័យផែនការ-គណនេយ្យនៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ឆ្នាំង
 មន្ត្រីការិយាល័យរដ្ឋបាល-បុគ្គលិកនៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ឆ្នាំង
 មន្ត្រីការិយាល័យសាធារណការនៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ឆ្នាំង
 មន្ត្រីការិយាល័យដឹកជញ្ជូននៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ឆ្នាំង
 មន្ត្រីការិយាល័យដឹកជញ្ជូននៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ឆ្នាំង
 មន្ត្រីការិយាល័យសាធារណការនៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ឆ្នាំង
 មន្ត្រីការិយាល័យដឹកជញ្ជូននៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ឆ្នាំង
 មន្ត្រីការិយាល័យរដ្ឋបាល-បុគ្គលិកនៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាប
 មន្ត្រីការិយាល័យផែនការគណនេយ្យនៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាប
 មន្ត្រីការិយាល័យផែនការ-គណនេយ្យ នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាប
 មន្ត្រីការិយាល័យសាធារណការនៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាប

- ៧២-លោក អ៊ិន ស៊ីថា
- ៧៣-លោក ឡឿយ សុផាត
- ៧៤-លោក ជួន សុផា
- ៧៥-លោក ភារ៉ា គីមឃុន
- ៧៦-លោក ស៊ី សេរីមឌុន
- ៧៧-លោក ជា សារ៉ុម
- ៧៨-លោក វាឡូ សុផា
- ៧៩-លោក រុន្ទារ៉ា រិន
- ៨០-លោក សុខ សារ៉ុត
- ៨១-លោក រុន្ទា ថាវរិទ្ធ
- ៨២-លោកស្រី នាយ សាវ៉ាត
- ៨៣-លោកស្រី សុខ ចន្ទន្តា
- ៨៤-លោក តែក សំណាង
- ៨៥-លោក សាន វិចិត្រ
- ៨៦-លោក ធាម ធាវីន
- ៨៧-លោក ណាង ដាងធាន
- ៨៨-លោក ឌុន ដាវ៉ា
- ៨៩-លោក ឌុន វិចិត្រ
- ៩០-លោក សុខ សុផា
- ៩១-លោក គង់ ម៉ាសៅ
- ៩២-លោក ច័ន្ទ គាង
- ៩៣-លោកស្រី ឃុន នាវម៉ុម
- ៩៤-លោកស្រី ស្រីម សម្បត្តិ
- ៩៥-លោកស្រី យីន សិម
- ៩៦-លោក ឈា និមល
- ៩៧-លោកស្រី យីន សុផា
- ៩៨-លោក ហួន ម៉េងហេង

មន្ត្រីការិយាល័យអង្គការពលកម្ម នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាប
 អនុប្រធានការិយាល័យសាធារណការស្រុកទាំងនៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តតាកែវ
 មន្ត្រីការិយាល័យសាធារណការស្រុកសំរោងនៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តតាកែវ
 មន្ត្រីការិយាល័យសាធារណការនៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តពោធិ៍សាត់
 មន្ត្រីអង្គការពលកម្ម-ថ្នាក់នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តពោធិ៍សាត់
 មន្ត្រីការិយាល័យដឹកជញ្ជូននៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តពោធិ៍សាត់
 មន្ត្រីការិយាល័យសាធារណការស្រុកបាកាននៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តពោធិ៍សាត់
 មន្ត្រីសេវាដ្ឋានផ្តល់បណ្តុំបើកបរផ្លូវគោកនៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តពោធិ៍សាត់
 អនុប្រធានការិយាល័យដឹកជញ្ជូននៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះសីហនុ
 អនុប្រធានអង្គការពលកម្មប្រចាំនៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះសីហនុ
 មន្ត្រីការិយាល័យដឹកជញ្ជូននៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះសីហនុ
 មន្ត្រីការិយាល័យដឹកជញ្ជូននៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះសីហនុ
 មន្ត្រីការិយាល័យសាធារណការក្រុងបាវិត នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តស្វាយរៀង
 មន្ត្រីការិយាល័យដឹកជញ្ជូននៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តក្រចេះ
 មន្ត្រីការិយាល័យដឹកជញ្ជូននៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តក្រចេះ
 មន្ត្រីអង្គការពលកម្មនៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តក្រចេះ
 មន្ត្រីការិយាល័យរដ្ឋបាល-បុគ្គលិក នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តតន្តីរី
 មន្ត្រីការិយាល័យដឹកជញ្ជូននៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តតន្តីរី
 មន្ត្រីការិយាល័យដឹកជញ្ជូននៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តតន្តីរី
 អនុប្រធានការិយាល័យរដ្ឋបាល-បុគ្គលិកនៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកែប
 មន្ត្រីការិយាល័យរដ្ឋបាល-បុគ្គលិកនៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកែប
 មន្ត្រីការិយាល័យផែនការ-គណនេយ្យនៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកែប
 មន្ត្រីការិយាល័យសាធារណការនៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកែប
 មន្ត្រីការិយាល័យផែនការ-គណនេយ្យនៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ធំ
 មន្ត្រីការិយាល័យផែនការ-គណនេយ្យនៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ធំ
 មន្ត្រីការិយាល័យផែនការ-គណនេយ្យនៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ធំ
 មន្ត្រីការិយាល័យផែនការ-បុគ្គលិកនៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ធំ

មាត្រា ២.- រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងសាធារណការ និង
 ដឹកជញ្ជូន និងសាមីខ្លួន ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមការកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។

- កន្លែងទទួល៖
- ក្រសួងព្រះបរមរាជវាំង
 - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
 - អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
 - អគ្គលេខាធិការដ្ឋានរដ្ឋសភា
 - អគ្គលេខាធិការរាជរដ្ឋាភិបាល
 - ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី
 - ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
 - ដូចមាត្រា១ និងមាត្រា២
 - រាជកិច្ច
 - ឯកសារ-កាលប្បវត្តិ

ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ១៤ ខែ ឧសភា ឆ្នាំ ២០១៧

នាយករដ្ឋមន្ត្រី



ស្រីម៉ែន ឌុន ហាវ សេនាបតី តេជោ ហ៊ុន សែន

15



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

លេខ : ៥២៤.អ.ន.ក.តត

**អនុក្រឹត្យ
ស្តីពីការជូនវេជ្ជបញ្ជាសុវត្ថិភាព
រាជរដ្ឋាភិបាល**

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យ លេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រម លេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសអោយប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រឹត្យ លេខ ជស/រកត/១០៩៥/០១ ចុះថ្ងៃទី ០៥ ខែ តុលា ឆ្នាំ ១៩៩៥ ស្តីពីការបង្កើត និងប្រើប្រាស់គ្រឿងឥស្សរិយយស នៃព្រះរាជាណាចក្រកម្ពុជា
- តាមសំណើរបស់ រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន

សម្រេច

មាត្រា ១.-បំពាក់ វេជ្ជបញ្ជាសុវត្ថិភាព តាមលំដាប់ថ្នាក់ ចំនួន ៦៩គ្រឿង ជូនមន្ត្រីរាជការ ចំនួន ៦៩រូប ដែលមានស្នាដៃល្អក្នុងការបំពេញភារកិច្ចបម្រើជាតិមាតុភូមិ កន្លងមក ដូចមានរាយនាមខាងក្រោម៖

ក-វេជ្ជបញ្ជាសុវត្ថិភាព ថ្នាក់ បឋម

១-លោក សុខុម វិរិដល	អគ្គនាយករងនៃអគ្គនាយកដ្ឋានដឹកជញ្ជូន
២-លោក ព្រាម ចំនួនវិបុល	អគ្គនាយករងនៃអគ្គនាយកដ្ឋានដឹកជញ្ជូន
៣-លោក វិភី ស៊ីវិស	ប្រធាននាយកដ្ឋាននាវាជំនួញសមុទ្រ
៤-លោក ហ៊ុន ថុន	អធិការនៃអគ្គាធិការដ្ឋាន
៥-លោកស្រី ហ៊ុន សុវត្ថា	អធិការនៃអគ្គាធិការដ្ឋាន
៦-លោក សុខ វិសុយ	អនុប្រធាននាយកដ្ឋានដឹកជញ្ជូនផ្លូវគោក
៧-លោក ឡេក ប៊ុនណា	អនុប្រធាននាយកដ្ឋានបុគ្គលិក
៨-លោក ស៊ី គុដ	អនុប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តពោធិ៍សាត់
៩-លោក វេង លី	ប្រធានការិយាល័យគម្រោងផ្លូវដែកថ្មីនៃនាយកដ្ឋានផ្លូវដែក
១០-លោក វណ្ណ ជានីត	ប្រធានការិយាល័យសាធារណការនៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្តាល
១១-លោក ឈាត សាន	ប្រធានការិយាល័យរដ្ឋបាល-បុគ្គលិក នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ធំ
១២-លោក អេឡែន ណុយ	ប្រធានការិយាល័យផែនការ-គណនេយ្យ នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ធំ
១៣-លោក ហេង បូរិន	ប្រធានការិយាល័យសាធារណការនៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ធំ

ខ-វេជ្ជបញ្ជាសុវត្ថិភាព ថ្នាក់ សេនា

១-លោក បុន គុដ្ឋី	ប្រធាននាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក
២-លោក ស៊ី ដំណី	អនុប្រធាននាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក
៣-លោក យុស ចំនួនវិភី	អនុប្រធាននាយកដ្ឋានដឹកជញ្ជូនផ្លូវគោក

25

៤-លោក ឡែង សារេច	អនុប្រធាននាយកដ្ឋាននាវាជំនួញសមុទ្រ
៥-លោក ឡែង សេរីនឌី	អនុប្រធាននាយកដ្ឋានសវនកម្មផ្ទៃក្នុង
៦-លោក កែវ សុភ័ក្ត្រ	អនុប្រធាននាយកដ្ឋានរដ្ឋបាល
៧-លោក ខៀវ ប្រសើរ	អនុប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាប
៨-លោក ហោ គីមឡុន	អនុប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ
៩-លោក ម៉ៅ ចន្ទធារិទ្ធ	អនុប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ
១០-លោក ធុន ចន្ទធារិទ្ធ	ប្រធានការិយាល័យដឹកជញ្ជូននៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្តាល
១១-លោក ហ៊ុន ចំរើន	អនុប្រធានការិយាល័យផែនការ-គណនេយ្យ នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្តាល
១២-លោក គីន ឈារិន	ប្រធានការិយាល័យផែនការ-គណនេយ្យ នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តពោធិ៍សាត់
១៣-លោក អ៊ុំ សារ៉ាតុដ	ប្រធានអង្គភាពចុះបញ្ជីយានយន្ត នៃមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តសៀមរាប
១៤-លោក ម៉ែន សុខា	ប្រធានការិយាល័យរដ្ឋបាល-បុគ្គលិក នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះសីហនុ
១៥-លោក គុន ហៀង	ប្រធានការិយាល័យផែនការ-គណនេយ្យ នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះសីហនុ
១៦-លោក យូ ដាណាខ	ប្រធានការិយាល័យដឹកជញ្ជូន នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះសីហនុ
១៧-លោក ចា សាវ៉ុន	ប្រធានការិយាល័យសាធារណការ នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តរតនគិរី
១៨-លោកស្រី មេឡីន សុខឿន	អនុប្រធានការិយាល័យផែនការ-គណនេយ្យនៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាប
១៩-លោក អ៊ុំ ម៉ុនសុខ	អនុប្រធានការិយាល័យដឹកជញ្ជូន នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ឆ្នាំង
២០-លោក រូរ៉ា ចាន់ឌី	អនុប្រធានការិយាល័យដឹកជញ្ជូន នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ធំ
២១-លោក យ៉ន ច័ក	អនុប្រធានការិយាល័យសាធារណការនៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ធំ
២២-លោក សើ គីមឈឹម	អនុប្រធានអង្គភាពគ្រឿងចក្រនៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ធំ

ក-មេដាយ សុចន្ទាធារិទ្ធ ថ្នាក់ អស្សុប្បន្និ

១-លោកស្រី ឯក ម៉ានីកា	អនុប្រធាននាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក
២-លោកស្រី ម៉ែន ចំនួនសុភ័ក្ត្រ	អនុប្រធាននាយកដ្ឋានដឹកជញ្ជូនផ្លូវគោក
៣-លោក មេឡីន ឈុន	អនុប្រធាននាយកដ្ឋានផ្លូវទឹក
៤-លោក យ៉ម ម៉ុនថា	ប្រធានការិយាល័យសវនកម្មនៃនាយកដ្ឋានសវនកម្មផ្ទៃក្នុង
៥-លោក ទូ សារិទ្ធ	ប្រធានការិយាល័យលេខាធិការដ្ឋាននៃនាយកដ្ឋានផ្លូវដែក
៦-លោក ឡេង ចន្ទធារិទ្ធ	ប្រធានការិយាល័យអាជីវកម្មផ្លូវគោកនៃនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក
៧-លោក តារ៉ា ពៅ	ប្រធានការិយាល័យត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តនៃនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក
៨-លោក ឈី គង់	ប្រធានការិយាល័យចុះបញ្ជីយានយន្តនៃនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក
៩-លោកស្រី ជា សាវ៉ុន	ប្រធានការិយាល័យរដ្ឋបាលនិងកិច្ចការទូទៅនៃអគ្គនាយកដ្ឋានដឹកជញ្ជូន
១០-លោក ធួន ពិដោរ	ប្រធានការិយាល័យរដ្ឋបាល-បុគ្គលិកនៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តរតនគិរី
១១-លោក ម៉ែន សុភិ	ប្រធានការិយាល័យដឹកជញ្ជូននៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាប
១២-លោក ស្រី ចិន	អនុប្រធានការិយាល័យវាយតម្លៃគម្រោង និងលទ្ធកម្មនៃនាយកដ្ឋានផ្លូវដែក
១៣-លោកស្រី វាម ធីតា	អនុប្រធានការិយាល័យបណ្តុះបណ្តាលនៃនាយកដ្ឋានផ្លូវដែក
១៤-លោក អ៊ុយ សុចន្ទធារិទ្ធ	ធានអនុប្រការិយាល័យចុះបញ្ជីយានយន្តនៃនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក
១៥-លោកស្រី គុយ និន	អនុប្រធានការិយាល័យស្ថិតិ ស្រាវជ្រាវនិងផ្សព្វផ្សាយនៃនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក
១៦-លោក ខេង សុខេនា	អនុប្រធានអង្គភាពអន្តរាគមន៍បន្ទាន់នៃមជ្ឈមណ្ឌលជួសជុលនិងថែទាំផ្លូវថ្នល់
១៧-លោក ស្រី ម៉ែន ឡាន	អនុប្រធានអង្គភាពលូទឹកស្តារីយ័ចម្រោះទឹកសំអាតទឹកកាកសំណល់នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្តាល
១៨-លោក ហ៊ុន ម៉ែន	អនុប្រធានអង្គភាពគ្រប់គ្រងសណ្តាប់ធ្នាប់សាធារណការនៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្តាល

១៩-លោក ម៉ុង ឆី	ប្រធានសេវាដ្ឋានចុះបញ្ជី និងត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តផ្លូវគោក នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្តាល
២០-លោក ឆី សែន	ប្រធានសេវាដ្ឋានផ្តល់ប័ណ្ណបើកបរយានយន្តផ្លូវគោកនៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្តាល
២១-លោក អ៊ុំ ចាន់ធី	ប្រធានស្តីទីការិយាល័យសាធារណការស្រុកទឹកផុសនៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ឆ្នាំង
២២-លោក ទូ ជំនួញ	មន្ត្រីនៃអគ្គាធិការដ្ឋាន
២៣-លោកស្រី ស្រី សារី	ប្រធានការិយាល័យសាធារណការក្រុងព្រះវិហារនៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ
២៤-លោកស្រី ហ៊ឿន ហ៊ុន	អនុប្រធានការិយាល័យផែនការ-គណនេយ្យ នៃមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តតាកែវ
២៥-លោក ចាន់ ធាន	អនុប្រធានការិយាល័យរដ្ឋបាល-បុគ្គលិក នៃមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តសៀមរាប
២៦-លោក យ៉ង់ ជា	អនុប្រធានអង្គភាពស្ថានភាពផ្លូវនៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាប
២៧-លោកស្រី ធឿន សុខា	អនុប្រធានការិយាល័យសាធារណការនៃមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តសៀមរាប
២៨-លោកស្រី ស៊ីម សុខា	អនុប្រធានអង្គភាពចុះបញ្ជីយានយន្តនៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាប
២៩-លោក ឃ្លី ឃ្លី	អនុប្រធានការិយាល័យផែនការ-គណនេយ្យ នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះសីហនុ
៣០-លោក ម៉ុង សំរុន	អនុប្រធានអង្គភាពកំពង់ផែ-ផលជលមាត់នៃមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រះសីហនុ
៣១-លោក ឆន់ សារី	អនុប្រធានការិយាល័យដឹកជញ្ជូននៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះសីហនុ
៣២-លោក លីម វិចិត្រ	អនុប្រធានការិយាល័យសាធារណការនៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តរតនគិរី
៣៣-លោកស្រី ជា គីរី	អនុប្រធានការិយាល័យរដ្ឋបាល-បុគ្គលិក នៃមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តកំពង់ធំ
៣៤-លោកស្រី ជា សុខា	អនុប្រធានការិយាល័យរដ្ឋបាល-បុគ្គលិក នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ធំ

មាត្រា ២. រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ
រដ្ឋមន្ត្រីក្រសួងសាធារណការ និង ដឹកជញ្ជូន និងសាមីខ្លួន ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួនចាប់ពី
ថ្ងៃចុះហត្ថលេខាតទៅ ។ (១២)

- កន្លែងទទួល:**
- ក្រសួងព្រះបរមរាជវាំង
 - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
 - អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
 - អគ្គលេខាធិការដ្ឋានរដ្ឋសភា
 - អគ្គលេខាធិការរាជរដ្ឋាភិបាល
 - ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី
 - ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
 - ដូចមាត្រា១ និងមាត្រា២
 - រាជកិច្ច
 - ឯកសារ-កាលប្បវត្តិ

ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ១៤ ខែ ១២ ឆ្នាំ ២០១៧ ✓

នាយករដ្ឋមន្ត្រី



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

៤



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

លេខ : ៥២៥ អនក្រ . តត

**អនុក្រឹត្យ
ស្តីពីការជូនមេដាយមុនីសារាភីណ្ណ
រាជរដ្ឋាភិបាល**

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យ លេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រម លេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសអោយប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រឹត្យ លេខ ជស/រកត/១០៩៥/០១ ចុះថ្ងៃទី០៥ ខែ តុលា ឆ្នាំ១៩៩៥ ស្តីពីការបង្កើត និងប្រើប្រាស់គ្រឿងឥស្សរិយយស នៃព្រះរាជាណាចក្រកម្ពុជា
- តាមសំណើរបស់ប្រធានគណៈកម្មការពិនិត្យលក្ខណសម្បត្តិវេជនដែលត្រូវជូនគ្រឿងឥស្សរិយយស

សម្រេច

មាត្រា ១. បំពាក់ មេដាយមុនីសារាភីណ្ណ តាមលំដាប់ថ្នាក់ ជូនសប្បុរសជន ចំនួន៦រូប ដែលបានបរិច្ចាគធនធានផ្ទាល់ខ្លួន ចូលរួមជួយកសាងសមិទ្ធផលនានា នៅវត្តបន្ទាយដុំ ឃុំអូរសារាយ ស្រុកត្រាំកក់ ខេត្តតាកែវ កន្លងមក ដូចមានរាយនាមខាងក្រោម ៖

ក-មេដាយមុនីសារាភីណ្ណ ថ្នាក់ ធិបតី			
១-ឯកឧត្តមបណ្ឌិត	កុល ង៉េង	សប្បុរសជននៅរាជធានីភ្នំពេញ	ថវិកាចំនួន ៨៦.២០០ ដុល្លារ
២-លោក	នួន ឌុន	សប្បុរសជននៅខេត្តបាត់ដំបង	ថវិកាចំនួន ៨៣.៣០០ ដុល្លារ
៣-លោក	សំ ធីម	សប្បុរសជននៅខេត្តបាត់ដំបង	ថវិកាចំនួន ៨១.១០០ ដុល្លារ
ខ-មេដាយមុនីសារាភីណ្ណ ថ្នាក់ សេនា			
១-លោក	អ៊ុក សំណាង	សប្បុរសជននៅខេត្តតាកែវ	ថវិកាចំនួន ៥១.៤០០ ដុល្លារ
២-លោក	អ៊ុន លន	សប្បុរសជននៅខេត្តតាកែវ	ថវិកាចំនួន ៥០.២០០ ដុល្លារ
៣-លោក	ប្រាក់ សាវ៉ង	សប្បុរសជននៅខេត្តបាត់ដំបង	ថវិកាចំនួន ៥០.២០០ ដុល្លារ

មាត្រា ២. រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ប្រធានគណៈកម្មការពិនិត្យលក្ខណសម្បត្តិវេជនដែលត្រូវជូនគ្រឿងឥស្សរិយយស អភិបាលនៃគណៈអភិបាលខេត្តតាកែវ និងសមិទ្ធផល ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។

- កន្លែងទទួល:**
- ក្រសួងព្រះបរមរាជវាំង
 - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
 - អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
 - អគ្គលេខាធិការដ្ឋានរដ្ឋសភា
 - អគ្គលេខាធិការរាជរដ្ឋាភិបាល
 - ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី
 - ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
 - ដូចមាត្រា១ និងមាត្រា២
 - រាជកិច្ច
 - ឯកសារ-កាលប្បវត្តិ

ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ១២ ខែ ឧសភា ឆ្នាំ ២០១៧



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

លេខ : ៥២៦.ណ.ក.តត

**អនុក្រឹត្យ
ស្តីពីការជូនមេដាយស្ថាបនាជាតិ
រាជរដ្ឋាភិបាល**

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យ លេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រម លេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសអោយប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រឹត្យ លេខ ជស/រកត/១០៩៥/០១ ចុះថ្ងៃទី០៥ ខែ តុលា ឆ្នាំ១៩៩៥ ស្តីពីការបង្កើត និងប្រើប្រាស់គ្រឿងឥស្សរិយយស នៃព្រះរាជាណាចក្រកម្ពុជា
- តាមសំណើរបស់ប្រធានគណៈកម្មការពិនិត្យលក្ខណសម្បត្តិវេជនដែលត្រូវជូនគ្រឿងឥស្សរិយយស

សម្រេច

មាត្រា ១. បំពាក់ មេដាយស្ថាបនាជាតិ ប្រគេនិងជូនសប្បុរសជន ចំនួន៣រូប ដែលបានបរិច្ចាគបច្ច័យនិងថវិកា ចូលរួមជួយកសាងសមិទ្ធផលនានា នៅវត្តបន្ទាយជុំ ឃុំអូរសារាយ ស្រុកត្រាំកក់ ខេត្តតាកែវ កន្លងមក ដូចមានរាយព្រះនាមនិងនាមខាងក្រោម ៖

១-ព្រះតេជគុណ	ម៉ែម	សើ	ព្រះចៅអធិការវត្តបន្ទាយជុំ	បច្ច័យចំនួន	១០.៤០០ ដុល្លារ
២-ព្រះតេជគុណ	នួន	ស្រេនង	គង់នៅវត្តឥន្ទមុនី រាជធានីភ្នំពេញ	បច្ច័យចំនួន	១០.២០០ ដុល្លារ
៣-អ្នកស្រី	អ៊ុក	នួន	សប្បុរសជននៅខេត្តបាត់ដំបង	ថវិកាចំនួន	១០.១០០ ដុល្លារ

មាត្រា ២. រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ប្រធានគណៈកម្មការពិនិត្យលក្ខណសម្បត្តិវេជនដែលត្រូវជូនគ្រឿងឥស្សរិយយស អភិបាលនៃគណៈអភិបាលខេត្តតាកែវ និងសាមីខ្លួន ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។ ៗ

- កន្លែងទទួល:**
- ក្រសួងព្រះបរមរាជវាំង
 - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
 - អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
 - អគ្គលេខាធិការដ្ឋានរដ្ឋសភា
 - អគ្គលេខាធិការរាជរដ្ឋាភិបាល
 - ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី
 - ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
 - ដូចមាត្រា១ និងមាត្រា២
 - រាជកិច្ច
 - ឯកសារ-កាលប្បវត្តិ

ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ១៧ ខែ ១៧ ឆ្នាំ ២០១៧

នាយករដ្ឋមន្ត្រី




សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

Handwritten mark



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

លេខ : ៥២៧ អ.នក្រ.តត

អនុក្រឹត្យ

ស្តីពីការជូនមេដាយស្ថាបនាជាតិ

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យ លេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រម លេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសអោយប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រឹត្យ លេខ ជស/រកត/១០៩៥/០១ ចុះថ្ងៃទី០៥ ខែ តុលា ឆ្នាំ១៩៩៥ ស្តីពីការបង្កើត និងប្រើប្រាស់គ្រឿងឥស្សរិយយស នៃព្រះរាជាណាចក្រកម្ពុជា
- តាមសំណើរបស់រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា

សម្រេច

មាត្រា ១. បំពាក់ មេដាយស្ថាបនាជាតិ ជូនសប្បុរសជន ចំនួន ២ រូប ដែលមានស្នាដៃល្អក្នុងការចូលរួមជួយកសាងអគារសិក្សា ជូនដល់សាលាបឋមសិក្សាព្រៃស្តី នៅក្នុងរាជធានីភ្នំពេញ កន្លងមក ដូចមានរាយនាមខាងក្រោម ៖

- ១-លោក **ទួន សុច្ឆេរី**
- ២-លោក **យិន វិហិត្ត**

មាត្រា ២. រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងសាមីខ្លួន ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។

- កន្លែងទទួល:**
- ក្រសួងព្រះបរមរាជវាំង
 - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
 - អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
 - អគ្គលេខាធិការដ្ឋានរដ្ឋសភា
 - អគ្គលេខាធិការរាជរដ្ឋាភិបាល
 - ឧទ្ធរណ៍យសម្តេចនាយករដ្ឋមន្ត្រី
 - ឧទ្ធរណ៍យឧបនាយករដ្ឋមន្ត្រី
 - ដូចមាត្រា ១ និងមាត្រា ២
 - រាជកិច្ច
 - ឯកសារ-កាលប្បវត្តិ

ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ១៧ ខែ ឧសភា ឆ្នាំ ២០១៧



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

លេខ : ៥២៧ អនក្រ.តត

អនុក្រឹត្យ

ស្តីពីការជូនមេដាយការងារ

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យ លេខ នស/រកត/០៩០៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រម លេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសអោយប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រឹត្យ លេខ ជស/រកត/១០៩៥/០១ ចុះថ្ងៃទី ០៥ ខែ តុលា ឆ្នាំ ១៩៩៥ ស្តីពីការបង្កើត និងប្រើប្រាស់គ្រឿងឥស្សរិយយស នៃព្រះរាជាណាចក្រកម្ពុជា
- តាមសំណើរបស់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍

សម្រេច

មាត្រា ១.-បំពាក់ មេដាយការងារ តាមលំដាប់ថ្នាក់ ចំនួន ៤១គ្រឿង ជូនមន្ត្រីរាជការ ចំនួន ៤១រូប ដែលមានស្នាដៃល្អ ក្នុងការបំពេញភារកិច្ចបម្រើជាតិមាតុភូមិ កន្លងមក ដូចមានរាយនាមខាងក្រោម៖

ក-មេដាយសាសការងារ

១- លោក	ហ៊ុយ ភីរក្ស	អគ្គនាយករងទេសចរណ៍
២- លោក	ឌួន សំណារិន្ទ	នាយការិយាល័យ អធិការដ្ឋាន
៣- លោក	ផែម សារិន្ទ	នាយការិយាល័យ នាយកដ្ឋានផែនការអភិវឌ្ឍន៍ទេសចរណ៍
៤- លោកស្រី	ហ៊ុន ជំនួរ	នាយរងការិយាល័យ នាយកដ្ឋានឧស្សាហកម្មទេសចរណ៍
៥- លោក	ម៉ុំ ចន្ទ្រៈ វិធី	នាយរងការិយាល័យ នាយកដ្ឋានឧស្សាហកម្មទេសចរណ៍
៦- លោក	ហ៊ុំ សុខីណា	នាយរងការិយាល័យ នាយកដ្ឋានអប់រំបណ្តុះបណ្តាល
៧- លោកស្រី	សៅ ថាវី	មន្ត្រីនៃនាយកដ្ឋានទេសចរណ៍វប្បធម៌ និងរមណីយដ្ឋាន

ខ-មេដាយរូបតំណាង

១- លោក	ហ៊ុំ សុភា	អគ្គនាយករងទេសចរណ៍
២- លោក	ប្រឡង ឌួន មេធា	ប្រធានផ្នែក នៃគណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត
៣- លោក	ឡេង សុធន	អនុប្រធានផ្នែក នៃគណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត
៤- លោក	សេង បូរី	អនុប្រធានផ្នែក នៃគណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត
៥- លោក	ឡាយ សោភ័ណ	នាយរងការិយាល័យ នាយកដ្ឋានអប់រំបណ្តុះបណ្តាល
៦- លោកស្រី	ឃឹម ស្រីម៉ុំ	នាយរងការិយាល័យ នាយកដ្ឋានអប់រំបណ្តុះបណ្តាល
៧- លោក	ខ្មៅ ភុសល	នាយរងការិយាល័យ នាយកដ្ឋានទេសចរណ៍វប្បធម៌ និងរមណីយដ្ឋាន



៨-	លោក	នេវ សុម៉ាធិន្ទ	មន្ត្រី នៃនាយកដ្ឋានរដ្ឋបាល និងកិច្ចការទូទៅ
៩-	លោកស្រី	សុខ សុម៉ាវ៉ា	មន្ត្រី នៃនាយកដ្ឋានផែនការអភិវឌ្ឍន៍ទេសចរណ៍
១០-	លោក	អឿន ចាន់ថន	មន្ត្រី នៃនាយកដ្ឋានស្ថិតិ និងព័ត៌មានទេសចរណ៍
១១-	លោកស្រី	ថា ម៉ាណូរ៉ែន	មន្ត្រី នៃនាយកដ្ឋានបុគ្គលិក និងអភិវឌ្ឍន៍ធនធានមនុស្ស
គ-មេដាយសំរិទ្ធការងារ			
១-	លោក	ចាន់ ខេមរិន្ទ	អនុប្រធានផ្នែក នៃអគ្គលេខាធិការដ្ឋាន គ.អ.ជ.ក
២-	លោកស្រី	រៀម ច័ន្ទឫសី	អនុប្រធានផ្នែក នៃអគ្គលេខាធិការដ្ឋាន គ.អ.ជ.ក
៣-	លោក	ហ៊ុន សុខុម	នាយរងការិយាល័យ នាយកដ្ឋានសិក្សាទីផ្សារ និងផ្សព្វផ្សាយ
៤-	លោក	អ៊ុក សុឆ្នារ៉ា	នាយរងការិយាល័យ នាយកដ្ឋានសិក្សាទីផ្សារ និងផ្សព្វផ្សាយ
៥-	លោក	ស៊ុន នាង	នាយរងការិយាល័យ នាយកដ្ឋានសិក្សាទីផ្សារ និងផ្សព្វផ្សាយ
៦-	លោកស្រី	ស្នួន ឡេវីន	នាយរងការិយាល័យ នាយកដ្ឋានឧស្សាហកម្ម ទេសចរណ៍
៧-	លោកស្រី	គឹម រៀនឈឹម	នាយរងការិយាល័យ នាយកដ្ឋានឧស្សាហកម្ម ទេសចរណ៍
៨-	លោកស្រី	សុខ សុជាតា	មន្ត្រី នៃក្រុមអ្នកច្បាប់
៩-	លោកស្រី	មាស ច័ន្ទចរិយា	មន្ត្រី នៃនាយកដ្ឋានសវនកម្មផ្ទៃក្នុង
១០-	លោក	ចួន សេដ្ឋា	មន្ត្រី នៃនាយកដ្ឋានបុគ្គលិក និងអភិវឌ្ឍន៍ធនធានមនុស្ស
១១-	លោក	ចួន ឈាងអេង	មន្ត្រី នៃនាយកដ្ឋានបុគ្គលិក និងអភិវឌ្ឍន៍ធនធានមនុស្ស
១២-	លោក	កោ តុន្នី	មន្ត្រី នៃនាយកដ្ឋានសិក្សាទីផ្សារ និងផ្សព្វផ្សាយ
១៣-	លោក	ចែម វ៉ាន់ណាង	មន្ត្រី នៃនាយកដ្ឋានស្ថិតិ និងព័ត៌មានទេសចរណ៍
១៤-	លោក	ឈិន ហ៊ុមា	មន្ត្រី នៃនាយកដ្ឋានទេសចរណ៍វប្បធម៌ និងរមណីយដ្ឋាន
១៥-	លោក	សាត ធារិន្ទ	មន្ត្រី នៃនាយកដ្ឋានទេសចរណ៍វប្បធម៌ និងរមណីយដ្ឋាន
១៦-	លោក	សិដ្ឋ ចាន់ធារិន្ទ	មន្ត្រី នៃនាយកដ្ឋានទេសចរណ៍វប្បធម៌ និងរមណីយដ្ឋាន
១៧-	លោកស្រី	ធីណា សុជាតា	មន្ត្រី នៃនាយកដ្ឋានឧស្សាហកម្ម ទេសចរណ៍
១៨-	លោក	គឹម ហ៊ុនធីត	មន្ត្រី នៃនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ និងអាស៊ាន
១៩-	លោកស្រី	ឃិន បូដា	មន្ត្រី នៃនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ និងអាស៊ាន
២០-	លោកស្រី	លី ចិន្ដា	មន្ត្រី នៃនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ និងអាស៊ាន
២១-	លោក	នាយ គឹមហួន	មន្ត្រី នៃគណៈកម្មាធិការជាតិអ្នកជំនាញទេសចរណ៍
២២-	លោក	ស៊ឹម សុខតឿ	មន្ត្រី នៃគណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត
២៣-	លោក	គង់ គុកុ	មន្ត្រី នៃគណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត

មាត្រា ២.- រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ រដ្ឋមន្ត្រីក្រសួង មុខងារសាធារណៈ និងសាមីខ្លួន ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។

- កន្លែងទទួល:
- ក្រសួងព្រះបរមរាជវាំង
 - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
 - អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
 - អគ្គលេខាធិការដ្ឋានរដ្ឋសភា
 - អគ្គលេខាធិការរាជរដ្ឋាភិបាល
 - ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី
 - ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
 - ដូចមាត្រា១ និងមាត្រា២
 - រាជកិច្ច
 - ឯកសារ-កាលប្បវត្តិ

ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ១៤ ខែ ១៧ ឆ្នាំ ២០១៧

នាយករដ្ឋមន្ត្រី



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

លេខ : ៥២៧.អនក្រ.តត

អនុក្រឹត្យ

ស្តីពីការជូនមេដាយសុវត្ថុរា

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យ លេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រម លេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសអោយប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រឹត្យ លេខ ជស/រកត/១០៩៥/០១ ចុះថ្ងៃទី ០៥ ខែ តុលា ឆ្នាំ ១៩៩៥ ស្តីពីការបង្កើត និងប្រើប្រាស់គ្រឿងឥស្សរិយយស នៃព្រះរាជាណាចក្រកម្ពុជា
- តាមសំណើរបស់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍

សម្រេច

មាត្រា ១.-បំពាក់ មេដាយសុវត្ថុរា តាមលំដាប់ថ្នាក់ ចំនួន ២១គ្រឿង ជូនមន្ត្រីរាជការ ចំនួន ២១រូប ដែលមានស្នាដៃល្អ ក្នុងការបំពេញភារកិច្ចបម្រើជាតិមាតុភូមិ កន្លងមក ដូចមានរាយនាមខាងក្រោម៖

ក-មេដាយសុវត្ថុរា ថ្នាក់ ធិបតី

- ១- ឯកឧត្តម **រ៉ាន់ សុវណ្ណវិគ្គ** អគ្គលេខាធិការរង នៃគណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត
- ២- លោកស្រី **តីក សុភី** អគ្គនាយករងទេសចរណ៍

ខ-មេដាយសុវត្ថុរា ថ្នាក់ សេនា

- ១- ឯកឧត្តម **ជួន ជ័យសត្យា** អគ្គលេខាធិការរង នៃគណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត
- ២- ឯកឧត្តម **វ៉ា វណ្ណៈ** អគ្គលេខាធិការរង នៃគណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត
- ៣- លោក **ប៊ូ ចន្ទសិរី** អគ្គនាយករងទេសចរណ៍
- ៤- លោក **អ៊ុន ឈុនលី** អនុប្រធាននាយកដ្ឋានគណនេយ្យ និងហិរញ្ញវត្ថុ
- ៥- លោកស្រី **អ៊ុន សាក់សំថៃ** អនុប្រធាននាយកដ្ឋានគណនេយ្យ និងហិរញ្ញវត្ថុ
- ៦- លោក **សុខ សំរោត** នាយការិយាល័យ នាយកដ្ឋានសិក្សាទីផ្សារ និងផ្សព្វផ្សាយ
- ៧- លោកស្រី **សារិន កញ្ចានា** នាយការិយាល័យ នាយកដ្ឋានរដ្ឋបាល និងកិច្ចការទូទៅ
- ៨- លោក **ប៊ីក ណាន់** នាយរងការិយាល័យ នាយកដ្ឋានគណនេយ្យ និងហិរញ្ញវត្ថុ

គ-មេដាយសុវត្ថុរា ថ្នាក់ អស្សុប្បន្និ

- ១- លោក **លន់ ប៊ុនធឿន** ប្រធានផ្នែក នៃគណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត
- ២- លោក **ធីប ថាវិទ្ធ** អធិការរង នៃអធិការដ្ឋាន
- ៣- លោក **អ៊ុយ តា** អនុប្រធាននាយកដ្ឋានផែនការអភិវឌ្ឍន៍ទេសចរណ៍

៤

៤-	លោក	ជា ច័ន្ទដារី	អនុប្រធាននាយកដ្ឋានឧស្សាហកម្មទេសចរណ៍
៥-	លោកស្រី	តែម សុខុ	នាយការិយាល័យ នាយកដ្ឋានអប់រំបណ្តុះបណ្តាល
៦-	លោក	អេឡូ សារ៉ុ	នាយការិយាល័យ នាយកដ្ឋានគណនេយ្យ និងហិរញ្ញវត្ថុ
៧-	លោកស្រី	ធីម ស៊ីម៉ុន	នាយការិយាល័យ នាយកដ្ឋានរដ្ឋបាល និងកិច្ចការទូទៅ
៨-	លោកស្រី	រុន្ទាភ័ រតនា	នាយរងការិយាល័យ នាយកដ្ឋានរដ្ឋបាល និងកិច្ចការទូទៅ
៩-	លោកស្រី	សុប្ប សុវណ្ណកញ្ញារ៉ា	នាយរងការិយាល័យ នាយកដ្ឋានឧស្សាហកម្ម ទេសចរណ៍
១០-	លោក	ឡុច ជារិទ្ធ	នាយរងការិយាល័យ
១១-	លោក	គុន វិសា	មន្ត្រីនៃអធិការដ្ឋាន

មាត្រា ២. រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ រដ្ឋមន្ត្រីក្រសួង
មុខងារសាធារណ និងសាមីខ្លួន ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។

កន្លែងទទួល:

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- អគ្គលេខាធិការរាជរដ្ឋាភិបាល
- ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី
- ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
- ដូចមាត្រា១ និងមាត្រា២
- រាជកិច្ច
- ឯកសារ-កាលប្បវត្តិ

ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី១៤ ខែ ១ សីហា ឆ្នាំ ២០១៧

នាយករដ្ឋមន្ត្រី



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

៤



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

លេខ : ៤៣០.អ.ន.ក្រ. ត.ត

អនុក្រឹត្យ

ស្តីពីការជូនវេជ្ជបញ្ជាសុខាភិបាល

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យ លេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រម លេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសអោយប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រឹត្យ លេខ ជស/រកត/១០៩៥/០១ ចុះថ្ងៃទី ០៥ ខែ តុលា ឆ្នាំ ១៩៩៥ ស្តីពីការបង្កើត និងប្រើប្រាស់គ្រឿងឥស្សរិយយស នៃព្រះរាជាណាចក្រកម្ពុជា
- តាមសំណើរបស់ ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា

សម្រេច

មាត្រា ១.-បំពាក់ វេជ្ជបញ្ជាសុខាភិបាល តាមលំដាប់ថ្នាក់ ចំនួន ២៧គ្រឿង ជូនមន្ត្រីរាជការ ចំនួន ២៧រូប នៃគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ដែលមានស្នាដៃល្អ ក្នុងការបំពេញភារកិច្ច បម្រើជាតិមាតុភូមិ កន្លងមក ដូចមានរាយនាមខាងក្រោម៖

ក-វេជ្ជបញ្ជាសុខាភិបាល ថ្នាក់ ដឹកនាំ

- ១- ឯកឧត្តម **ទូ ស្ថាបត្យា** សមាជិក
- ២- លោកជំទាវ **សុទ្ធី សុខាធិ** សមាជិក
- ៣- ឯកឧត្តម **ស៊ុន ហេង** សមាជិក
- ៤- ឯកឧត្តម **ខៀវ ពៅ** សមាជិក
- ៥- ឯកឧត្តម **ឡេង គុណា** អគ្គនាយក
- ៦- លោក **ឡេង ប៊ុនឃ្លីន** អគ្គនាយករង
- ៧- លោក **អ៊ុន សាន** ប្រធាននាយកដ្ឋាន

ខ-វេជ្ជបញ្ជាសុខាភិបាល ថ្នាក់ សេនា

- ១- ឯកឧត្តម **កត្តា អ៊ិន** សមាជិក
- ២- លោក **ខៀវ ហឿន** សមាជិក
- ៣- លោក **អ៊ុំ ម សុភាព** ប្រធាននាយកដ្ឋាន
- ៤- លោក **ប៊ុន ដេន្ទា** អនុប្រធាននាយកដ្ឋាន
- ៥- លោក **អ៊ុំ គី ហ៊ុន** អនុប្រធាននាយកដ្ឋាន

គ-មេដាយបុណ្យសារភ័ណ្ណ ថ្នាក់ អន្តរជាតិ

១-	លោក	ជូ ហេង	អគ្គនាយករង
២-	លោក	សាត ជាតិ	អគ្គនាយករង
៣-	លោក	ពេជ ចន្ទធីន្ទ	ប្រធាននាយកដ្ឋាន
៤-	លោក	វណ្ណ ចិន្តា	ប្រធាននាយកដ្ឋាន
៥-	លោក	ហេង ខេមរិន្ទ	អនុប្រធាននាយកដ្ឋាន
៦-	លោក	ជិន អន្ទរិន្ទ	អនុប្រធាននាយកដ្ឋាន
៧-	លោក	សៅ អធិបុត្រី	អនុប្រធាននាយកដ្ឋាន
៨-	លោក	នាង កន្ទិកា	អនុប្រធាននាយកដ្ឋាន
៩-	លោកស្រី	គង់ អធិន្ទ	មន្ត្រី
១០-	លោក	គាត ហេង	អនុប្រធាននាយកដ្ឋាន
១១-	លោក	ជឹម អធិន្ទ	អនុប្រធាននាយកដ្ឋាន
១២-	លោក	យ៉េន ណារ៉ុង	អនុប្រធាននាយកដ្ឋាន
១៣-	លោក	ហេង ស៊ីនេន	អនុប្រធាននាយកដ្ឋាន
១៤-	លោក	សុខ ចុន្ទា	មន្ត្រី
១៥-	លោកស្រី	លោ ខេមរី	មន្ត្រី

មាត្រា ២.- រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ប្រធានគណៈកម្មាធិការសិទ្ធិមនុស្ស កម្ពុជា និងសមិទ្ធផល ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។

- កន្លែងទទួល:
- ក្រសួងព្រះបរមរាជវាំង
 - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
 - អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
 - អគ្គលេខាធិការដ្ឋានរដ្ឋសភា
 - អគ្គលេខាធិការរាជរដ្ឋាភិបាល
 - ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី
 - ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
 - ដូចមាត្រា១ និងមាត្រា២
 - រាជកិច្ច
 - ឯកសារ-កាលប្បវត្តិ

ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ១៤ ខែ ១៧ ឆ្នាំ ២០១៧

នាយករដ្ឋមន្ត្រី



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

Handwritten mark



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

លេខ : ៥៣.១.៧.៧.ក. ៧៧

អនុក្រឹត្យ

ស្តីពីការជូនមេដាយមុនីសារាភ័ណ្ណ

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យ លេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រម លេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសអោយប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រឹត្យ លេខ ជស/រកត/១០៩៥/០១ ចុះថ្ងៃទី០៥ ខែ តុលា ឆ្នាំ១៩៩៥ ស្តីពីការបង្កើត និងប្រើប្រាស់គ្រឿងឥស្សរិយយស នៃព្រះរាជាណាចក្រកម្ពុជា
- តាមសំណើរបស់រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

សម្រេច

មាត្រា ១. បំពាក់ មេដាយមុនីសារាភ័ណ្ណ តាមលំដាប់ថ្នាក់ ប្រភេទនិងជូនសប្បុរសជន ចំនួន១៣រូប ដែលមានស្នាព្រះហស្ត និងស្នាដៃល្អក្នុងការចូលរួមជួយកសាងសមិទ្ធផលនានា នៅវត្តឧត្តុង្គមានជ័យ ហៅ វត្តស្រែតានង ភូមិស្រែតានងលិចឃុំចាន់មូល ស្រុកមេមត់ ខេត្តត្បូងឃ្មុំ កន្លងមក ដូចមានរាយព្រះនាមនិងនាមខាងក្រោម ៖

ក-មេដាយមុនីសារាភ័ណ្ណ ថ្នាក់ ធិបតី

១-ព្រះគ្រូ	វិទុក	ស៊ុនហ្វឺន	ព្រះអនុគណៈស្រុក និងជាព្រះចៅអធិការវត្តមេមត់
២-លោក	ហុន	គីមហ្វឺន	សប្បុរសជន

ខ-មេដាយមុនីសារាភ័ណ្ណ ថ្នាក់ សេនា

១-លោក	កែវ	គុសល	អភិបាលរងស្រុកមេមត់
២-លោកស្រី	វិទុម	សុខឃាង	អភិបាលរងស្រុកមេមត់
៣-លោក	វិទុន	ម៉ារឌី	សប្បុរសជន

គ-មេដាយមុនីសារាភ័ណ្ណ ថ្នាក់ អស្សុធិ

១-លោក	ស័	សុវណ្ណ	សប្បុរសជន
២-លោក	ឡែម	ហិរម	សប្បុរសជន
៣-លោក	ឈឹម	សុគន្ធ	សប្បុរសជន
៤-លោក	ហុរ	វិធី	សប្បុរសជន
៥-លោក	ចន្ទ	ឆន្ទ	សប្បុរសជន

21

៦-លោក	វ៉ែត	ចាន់សារ៉ាត់	សប្បុរសជន
៧-លោក	យុន	គឹមសិន	សប្បុរសជន
៨-លោក	វ៉ែន	សំរុន	សប្បុរសជន

មាត្រា ២.- រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ និងសាមីខ្លួន ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។ ៕

- កន្លែងទទួល:**
- ក្រសួងព្រះបរមរាជវាំង
 - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
 - អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
 - អគ្គលេខាធិការដ្ឋានរដ្ឋសភា
 - អគ្គលេខាធិការរាជរដ្ឋាភិបាល
 - ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី
 - ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
 - ដូចមាត្រា១ និងមាត្រា២
 - រាជកិច្ច
 - ឯកសារ-កាលប្បវត្តិ

ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ១៤ ខែ ១៧ ឆ្នាំ ២០១៧

នាយករដ្ឋមន្ត្រី



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

២



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

លេខ : ៥.៣.២.៧.៧.២៣.៧៧

អនុក្រឹត្យ

ស្តីពីការជូនមេដាយស្ថាបនាជាតិ

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យ លេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រម លេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសអោយប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រឹត្យ លេខ ជស/រកត/១០៩៥/០១ ចុះថ្ងៃទី០៥ ខែ តុលា ឆ្នាំ១៩៩៥ ស្តីពីការបង្កើត និងប្រើប្រាស់គ្រឿងឥស្សរិយយស នៃព្រះរាជាណាចក្រកម្ពុជា
- តាមសំណើរបស់រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

សម្រេច

មាត្រា ១. បំពាក់ **មេដាយសិរីវិទ្យាស្ថាបនាជាតិ** ជូនសប្បុរសជន ចំនួន១៧រូប ដែលបានចូលរួមជួយកសាងសមិទ្ធផលនានា នៅវត្តឧត្តុង្គមានជ័យ ហៅ វត្តស្រែគានង ភូមិស្រែគានងលិច ឃុំចាន់មូល ស្រុកមេមត់ ខេត្តត្បូងឃ្មុំ កន្លងមក ដូចមានរាយនាមខាងក្រោម ៖

១-លោក	ហូយ	វិនា	សប្បុរសជន
២-លោក	ម៉ឺ	សារ៉ុ	សប្បុរសជន
៣-លោក	ឌន់	សាវ៉ង់	សប្បុរសជន
៤-លោក	លីម	លើងម៉ឺន	សប្បុរសជន
៥-លោក	ចាន់	សារីម	សប្បុរសជន
៦-លោក	គីម	ចន្ទឡា	សប្បុរសជន
៧-លោក	ចាន់	សុដាត	សប្បុរសជន
៨-លោក	ស៊ីម	សុចិត្រា	សប្បុរសជន
៩-លោក	យ៉ាន	គីមសាន	សប្បុរសជន
១០-លោក	ស៊ីន	ម៉ៅ	សប្បុរសជន
១១-លោក	ហ៊ុន	វិចិត្រ	សប្បុរសជន
១២-លោក	តែវ	សុភ័ក្ត្រ	សប្បុរសជន
១៣-លោក	ហុន	សុដារី	សប្បុរសជន

១៤-លោក	សេង វិរៈ	សប្បុរសជន
១៥-អ្នកស្រី	វិរុក ដាណែត	សប្បុរសជន
១៦-លោក	ឡេង ពៅ	សប្បុរសជន
១៧-លោក	គ្រឿង ណាត់	សប្បុរសជន

មាត្រា ២.- រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ និងសាមីខ្លួន ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។

- កន្លែងទទួល:**
- ក្រសួងព្រះបរមរាជវាំង
 - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
 - អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
 - អគ្គលេខាធិការដ្ឋានរដ្ឋសភា
 - អគ្គលេខាធិការរាជរដ្ឋាភិបាល
 - ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី
 - ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
 - ដូចមាត្រា១ និងមាត្រា២
 - រាជកិច្ច
 - ឯកសារ-កាលប្បវត្តិ

ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ១៤ ខែ ឧសភា ឆ្នាំ ២០១៧

នាយករដ្ឋមន្ត្រី



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា
លេខ: ០៣៣.....ស.រ

ជាតិ សាសនា ព្រះមហាក្សត្រ

**សាវចរ
ស្តីពី**

**ការចាត់តាំងខុបលើកទី៦៨ ទិវាកុមារអន្តរជាតិ ១ មិថុនា
ខុបលើកទី១៦ ទិវាពិភពលោកប្រឆាំងពលកម្មកុមារ ១២ មិថុនា
និងទិវាកុមារកម្ពុជា ឆ្នាំ២០១៧**

ជារៀងរាល់ឆ្នាំព្រះរាជាណាចក្រកម្ពុជាតែងប្រារព្ធទិវាកុមារអន្តរជាតិ ១មិថុនា ទិវាពិភពលោកប្រឆាំងពលកម្មកុមារ ១២ មិថុនា និងទិវាកុមារកម្ពុជា ដើម្បីរំលឹកដល់ការអនុវត្តសិទ្ធិជាមូលដ្ឋានរបស់កុមារ និងបង្ហាញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលចំពោះកុមារ ស្របតាមរដ្ឋធម្មនុញ្ញ អនុសញ្ញាស្តីពី សិទ្ធិកុមាររបស់អង្គការសហប្រជាជាតិ អនុសញ្ញាលេខ១៨២ របស់អង្គការពលកម្មអន្តរជាតិស្តីពីការហាមប្រាម និងសកម្មភាពបន្ទាន់សម្រាប់លុបបំបាត់ទម្រង់ធ្ងន់ធ្ងរបំផុតនៃពលកម្មកុមារ និងបទដ្ឋានជាតិ អន្តរជាតិស្តីពីសិទ្ធិកុមារផ្សេងៗទៀត។

ការប្រារព្ធទិវាកុមារអន្តរជាតិ ១ មិថុនា គឺដើម្បីរំលឹកនូវត្រីតិការណ៍វិនាសកម្មរបស់ពួកហ្វាសស៊ីស អ៊ីវ៉ែតដែលបានកាប់សម្លាប់ស្ត្រី និងកុមារនៅកូមីលីឌីសេ ប្រទេសឆេក និងនៅកូមីអូរខូ ប្រទេសបារាំង ក្នុងអំឡុងឆ្នាំ ១៩៤២-១៩៤៤ នៃសង្គ្រាមលោកលើកទី២ និងបានរួមគ្នាទប់ស្កាត់អំពើហិង្សា ដើម្បីថែរក្សាសន្តិភាពពិភពលោក និងជំរុញការអនុវត្តសិទ្ធិកុមារនៅគ្រប់ប្រទេស។

ការប្រារព្ធទិវាពិភពលោកប្រឆាំងពលកម្មកុមារ ១២ មិថុនា គឺបង្កើនចលនាពិភពលោកប្រឆាំងពលកម្មកុមារដែលបានស្តែងឱ្យឃើញ តាមរយៈការផ្តល់សច្ចាប័នលើអនុសញ្ញាអង្គការពលកម្មអន្តរជាតិ លេខ១៨២ ស្តីពីការហាមប្រាមនិងសកម្មភាពបន្ទាន់សម្រាប់ការលុបបំបាត់ទម្រង់ធ្ងន់ធ្ងរនៃពលកម្មកុមារ និងអនុសញ្ញាលេខ១៣៨ ស្តីពីអាយុអប្បបរមាសម្រាប់ចូលធ្វើការដោយប្រទេសជាច្រើនលើពិភពលោក សំដៅទប់ស្កាត់ការប្រើប្រាស់ពលកម្មកុមារក្នុងទម្រង់ធ្ងន់ធ្ងរដូចជា ទាសករកុមារ ការជួញដូរកុមារ ពេស្យាបារកុមារ និងការប្រើប្រាស់កុមារក្នុងជម្លោះប្រដាប់អាវុធ និងក្នុងស្ថានភាពងាយរងគ្រោះ។ ទិវានេះ ក៏ដើម្បីបំផុសឱ្យមានការគាំទ្របន្ថែមពី រាជរដ្ឋាភិបាល ដៃគូអភិវឌ្ឍ សង្គមស៊ីវិល និងអ្នកពាក់ព័ន្ធដទៃទៀត។

ដោយឡែក ព្រះរាជាណាចក្រកម្ពុជាធ្លាប់បានទទួលរងនូវមហាវិនាសកម្មដ៏ធ្ងន់ធ្ងរ ដែលបង្កឡើងដោយរបបប្រល័យពូជសាសន៍ ប៉ុល ពត ដែលបានកាប់សម្លាប់ប្រជាជនរាប់លាននាក់ និងបំផ្លាញសង្គមជាតិខ្ទេចខ្ទីដល់បួសគល់ ក្នុងនោះកុមារក៏ត្រូវទទួលរងនូវការកាប់សម្លាប់ ធ្វើទារុណកម្ម បង្ខំឱ្យធ្វើការជាទម្ងន់ បង្កត់អាហាររស់នៅយ៉ាងលំបាកវេទនាដោយអយុត្តិធម៌។ ក្រោយថ្ងៃដោះ ៧ ខែមករា ឆ្នាំ១៩៧៩ សិទ្ធិរបស់ប្រជាពលរដ្ឋ

ក្នុងនោះរួមមាន សិទ្ធិកុមារផង ត្រូវបានការពារ និងលើកតម្កើង ដោយមានចែងយ៉ាងច្បាស់នៅក្នុងរដ្ឋធម្មនុញ្ញ កម្មវិធីនយោបាយ ផែនការ និងយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាល។

ដើម្បីជំរុញការអនុវត្តសិទ្ធិកុមារឱ្យកាន់តែល្អប្រសើរឡើងថែមទៀត ស្របតាមស្ថានភាពរបស់ប្រទេសកម្ពុជា រាជរដ្ឋាភិបាល សូមធ្វើការណែនាំចាត់តាំងខួបលើកទី៦៨ ទិវាកុមារអន្តរជាតិ ១ មិថុនា ខួបលើកទី១៦ ទិវាពិភពលោកប្រឆាំងពលកម្មកុមារ ១២ មិថុនា និងទិវាកុមារកម្ពុជា ឆ្នាំ២០១៧នេះ ដូចតទៅ ៖

១.ប្រធានបទនៃការប្រារព្ធខួបលើកទី ៦៨ ទិវាកុមារអន្តរជាតិ ១ មិថុនា ទិវាកុមារកម្ពុជា និងខួបលើកទី១៦ ទិវាពិភពលោកប្រឆាំងពលកម្មកុមារ គឺ **“លើកកម្ពស់ការចូលរួមរបស់កុមារ ដើម្បីអភិវឌ្ឍន៍សង្គម”** និង **“ការពារកុមារពីពលកម្មកុមារនៅក្នុងស្ថានភាពជម្លោះ និងគ្រោះមហន្តរាយ”**។

២.ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រសួងអប់រំ យុវជន និងកីឡា គណៈកម្មការជាតិរៀបចំបុណ្យជាតិ អន្តរជាតិ សាលារាជធានីភ្នំពេញ និងស្ថាប័នពាក់ព័ន្ធ ត្រូវសហការរៀបចំមិទ្ធិញ្ញថ្នាក់ជាតិ និងរៀបចំកម្មវិធីកម្សាន្តផ្សេងៗសម្រាប់កុមារ នៅរាជធានីភ្នំពេញ។

៣.ក្រសួងព័ត៌មានត្រូវសហការជាមួយក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ ណែនាំប្រព័ន្ធយោសនារដ្ឋ និងឯកជនឱ្យធ្វើការផ្សព្វផ្សាយដល់សង្គមជាតិទាំងមូលឱ្យបានជ្រួតជ្រាបពីប្រវត្តិនៃទិវាកុមារអន្តរជាតិ ១ មិថុនា និងទិវាកុមារកម្ពុជា រួមទាំងទិវាពិភពលោកប្រឆាំងពលកម្មកុមារ ១២ មិថុនា ផងដែរ។

៤.គ្រប់ក្រសួងស្ថាប័ន រាជធានី ខេត្ត ត្រូវរៀបចំពិធីមិទ្ធិញ្ញ ពិធីជួបសំណេះសំណាលជាមួយកុមារ កម្មវិធីកម្សាន្តសប្បាយរបស់កុមារ នៅតាមក្រសួង ស្ថាប័ន រាជធានី ខេត្ត គ្រឹះស្ថានសិក្សារដ្ឋ ឯកជន អង្គការមិនមែនរដ្ឋាភិបាល និងគ្រប់មណ្ឌលកុមារកំព្រា នៅក្នុងមូលដ្ឋានរៀងៗខ្លួន។

៥.គ្រប់ក្រសួងស្ថាប័ន រាជធានី ខេត្ត គ្រឹះស្ថានសាធារណៈឯកជន ត្រូវរៀបចំចងបដាពាក្យស្លោក ដើម្បីអបអរសាទរខួបលើកទី៦៨ ទិវាកុមារអន្តរជាតិ ១ មិថុនា ខួបលើកទី១៦ ទិវាពិភពលោកប្រឆាំងពលកម្មកុមារ ១២ មិថុនា និងទិវាកុមារកម្ពុជា ឆ្នាំ២០១៧ នេះដូចតទៅ ៖

- ជយោ! ព្រះរាជាណាចក្រកម្ពុជា
- អបអរសាទរខួបលើកទី៦៨ ទិវាកុមារអន្តរជាតិ ១ មិថុនា ខួបលើកទី១៦ ទិវាពិភពលោកប្រឆាំងពលកម្មកុមារ ១២ មិថុនា និងទិវាកុមារកម្ពុជា ឆ្នាំ២០១៧
- លើកកម្ពស់ការចូលរួមរបស់កុមារ ដើម្បីអភិវឌ្ឍន៍សង្គម
- ការពារកុមារពីពលកម្មកុមារ នៅក្នុងស្ថានភាពជម្លោះ និងគ្រោះមហន្តរាយ
- អភិវឌ្ឍកុមារ ជាគ្រឹះនៃការអភិវឌ្ឍប្រទេសជាតិ
- យើងរួមគ្នា ដើម្បីលុបបំបាត់ពលកម្មកុមារ
- រួមគ្នាបញ្ឈប់ពលកម្មកុមារបម្រើការងារតាមផ្ទះ
- រួមគ្នាលុបបំបាត់ពលកម្មកុមារ ដើម្បីសិទ្ធិមនុស្ស និងយុត្តិធម៌សង្គម
- មិនត្រូវឱ្យកុមារធ្វើការងារប្រកបដោយគ្រោះថ្នាក់ និងបញ្ឈប់ពលកម្មកុមារ
- យើងរួមគ្នាបង្កើនការយកចិត្តទុកដាក់លើកុមារ ដើម្បីអភិវឌ្ឍធនធានមនុស្ស និងរក្សាជាតិឆ្ពោះទៅរកការបញ្ចប់ពលកម្មកុមារ
- កុមារ ជាទំពាំងស្នងប្រសិទ្ធិ ជាអនាគតរបស់ប្រទេសជាតិ

- កុមារបីល្អ កូនល្អ សិស្សល្អ មិត្តល្អ ជាអនាគតពលរដ្ឋល្អ

ទទួលបានសារពរនេះ គ្រប់ក្រសួងស្ថាប័នពាក់ព័ន្ធ សាលារាជធានី ខេត្ត ត្រូវអនុវត្តឱ្យមានប្រសិទ្ធភាព និងដោយស្មារតីទទួលខុសត្រូវខ្ពស់។

ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៧



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

កន្លែងទទួល៖

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- អគ្គលេខាធិការរាជរដ្ឋាភិបាល
- ខុទ្ទកាល័យសម្តេចតេជោនាយករដ្ឋមន្ត្រី
- ខុទ្ទកាល័យសម្តេច ឯកឧត្តម លោកជំទាវឧបនាយករដ្ឋមន្ត្រី
- គ្រប់ក្រសួង ស្ថាប័ន
- សាលារាជធានី ខេត្ត
- រាជកិច្ច
- ឯកសារ-កាលប្បវត្តិ



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ

លេខ.១១០.៤៤...សហវ.១៧

ប្រកាស
ស្តីពី

ការបង្កើតរដ្ឋធម្មប្បវេណីប្រទានសម្រាប់ឆ្នាំ២០១៧
របស់មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តកំពង់ឆ្នាំង

ទេសរដ្ឋមន្ត្រី
រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ

- បានឃើញរដ្ឋធម្មប្បវេណីនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/១២១៣/១៣៩៣ ចុះថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៣ ស្តីពីការតែសម្រួលនិងបំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើប្រាស់ច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/១៨ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៥០៨/០១៦ ចុះថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០០៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ
- បានឃើញព្រះរាជក្រមលេខ ០៦/នស/៩៤ ចុះថ្ងៃទី៣០ ខែតុលា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/១២១៦/០១៩ ចុះថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៧
- បានឃើញអនុក្រឹត្យលេខ ៤៨៨ អនក្រ.បក ចុះថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៣ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- បានឃើញអនុក្រឹត្យលេខ ៨២ អនក្រ.បក ចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ១៩៩៥ ស្តីពីបទបញ្ជាទូទៅនៃគណនេយ្យសាធារណៈ
- បានឃើញអនុក្រឹត្យលេខ ៨១ អនក្រ.បក ចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ១៩៩៥ ស្តីពីការបង្កើតការត្រួតពិនិត្យហិរញ្ញវត្ថុលើការចំណាយថវិការដ្ឋនៅតាមក្រសួង ខេត្ត ក្រុង ក្រុងស្វយ័ត រាជធានីភ្នំពេញ និង អង្គការសាធារណៈរដ្ឋបាល
- បានឃើញប្រកាសលេខ ០០៤ សហវ.ម.ប្រក ចុះថ្ងៃទី១៥ ខែមករា ឆ្នាំ១៩៩៦ ស្តីពីការអនុវត្តបទបញ្ជាទូទៅនៃគណនេយ្យសាធារណៈ

- បានឃើញប្រកាសលេខ ១៨៩ សហវ.ប្រក ចុះថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៣ ស្តីពីការដាក់ឱ្យអនុវត្តចំណាត់ថ្នាក់សេដ្ឋកិច្ច នៃមាតិកាថវិការបស់រដ្ឋបាលថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិ
- បានឃើញប្រកាសលេខ ២១១ សហវ.ប្រក ចុះថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៣ ស្តីពីការដាក់ឱ្យអនុវត្តមាតិកាគណនី នៃប្លង់ គណនេយ្យថវិការបស់រដ្ឋបាលថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ
- បានឃើញប្រកាសលេខ ១៣៣ សហវ.ប្រក ចុះថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៥ ស្តីពីការបង្កើតនិងដាក់ឱ្យដំណើរការអង្គភាព ថវិការបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- បានឃើញប្រកាសលេខ ១៩៣៧ សហវ.ប្រក ចុះថ្ងៃទី៣១ ខែធ្នូ ឆ្នាំ ២០១៤ ស្តីពីនីតិវិធីចំណាយតាមរដ្ឋទេយ្យបុរេ- ប្រទានសម្រាប់រដ្ឋបាលថ្នាក់ជាតិ
- បានឃើញប្រកាសលេខ ៨២៩ សហវ.ប្រក ចុះថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៥ ស្តីពីការតែសម្រួលប្រករ៤ ប្រករ៥ ប្រករ១៤ ប្រករ១៦ និងប្រករ១៧ នៃប្រកាសលេខ ១៩៣៧ សហវ.ប្រក ចុះថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៤ ស្តីពីនីតិវិធី ចំណាយតាមរដ្ឋទេយ្យបុរេប្រទានសម្រាប់រដ្ឋបាលថ្នាក់ជាតិ
- បានឃើញប្រកាសលេខ ១៨៤១ សហវ.ប្រក ចុះថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៥ ស្តីពីការប្រគល់សិទ្ធិអាណាប័កផ្ទេរសិទ្ធិ លើឥណទានថវិការដ្ឋទេយ្យបុរេប្រទាន ជូនប្រធានអង្គភាពថវិកា នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- បានឃើញប្រកាសលេខ ១៨៤២ សហវ.ប្រក ចុះថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៥ ស្តីពីការប្រគល់សិទ្ធិអាណាប័កផ្ទេរសិទ្ធិ ជូនប្រធានអង្គភាពថវិកា នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- បានឃើញប្រកាសលេខ ៣៦២ សហវ.ប្រក ចុះថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៥ ស្តីពីការតែងតាំងរដ្ឋទេយ្យករបុរេប្រទាន និងរដ្ឋទេយ្យករបុរេប្រទានរងនៅមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានី ខេត្ត
- បានឃើញសារាចរណែនាំលេខ ០០៤ សហវ ចុះថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៦ ស្តីពី ការបង្កើតតារាងឧបសម្ព័ន្ធរដ្ឋទេយ្យ- បុរេប្រទានសម្រាប់ថវិកាកម្មវិធី
- បានឃើញសេចក្តីណែនាំលេខ ០០៤ សហវ ចុះថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០១៦ ស្តីពីវិធាន និងនីតិវិធី នៃការរៀបចំ និងការ អនុវត្តចំណាយតាមរដ្ឋទេយ្យបុរេប្រទានសម្រាប់ដំណើរការផ្ទៃក្នុងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- បានឃើញសេចក្តីណែនាំលេខ ០០៥ សហវ ចុះថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៥ ស្តីពីគោលការណ៍និងនីតិវិធីផ្ទៃក្នុងសម្រាប់ ការអនុវត្តថវិកាកម្មវិធី របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- យោងតាមតម្រូវការចាំបាច់នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ

សម្រេច

ប្រការ១.-

ត្រូវបានបង្កើតរដ្ឋទេយ្យបុរេប្រទានថវិកាជំពូក៦០ “ការទិញ” និងជំពូក៦១ “សេវាកម្ម” នៅមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ខេត្តកំពង់ឆ្នាំង សម្រាប់មុខសញ្ញាចំណាយ ដូចមានចែងក្នុងប្រករ៥ថ្មី នៃប្រកាសលេខ ៨២៩ សហវ.ប្រក ចុះថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៥ ស្តីពីការតែសម្រួលប្រករ៤ ប្រករ៥ ប្រករ១៤ ប្រករ១៦ និងប្រករ១៧ នៃប្រកាសលេខ ១៩៣៧ សហវ.ប្រក ចុះថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៤ ស្តីពីនីតិវិធីចំណាយតាមរដ្ឋទេយ្យបុរេប្រទានសម្រាប់រដ្ឋបាលថ្នាក់ជាតិ។

តារាងឧបសម្ព័ន្ធរដ្ឋទេយ្យបុរេប្រទាន ត្រូវបានកំណត់ជាឧបសម្ព័ន្ធ នៃប្រកាសនេះ។

ប្រការ២.-

ចំនួនទឹកប្រាក់មួយដុំបង្វិល នៃរដ្ឋទេយ្យបុរេប្រទាន ត្រូវកំណត់ដូចក្នុងតារាងឧបសម្ព័ន្ធរដ្ឋទេយ្យបុរេប្រទាន។

Pha

ប្រការ៣.-

បទប្បញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងប្រកាសនេះ ត្រូវទុកជានិរាករណ៍។

ប្រការ៤.-

នាយកខុទ្ទកាល័យ អគ្គលេខាធិការ អគ្គនាយកនៃអគ្គនាយកដ្ឋានរតនាគារជាតិ អគ្គនាយកនៃអគ្គនាយកដ្ឋានថវិកា អគ្គនាយកនៃគ្រប់អគ្គនាយកដ្ឋាន អគ្គាធិការនៃអគ្គាធិការដ្ឋាន នាយកវិទ្យាស្ថាន ប្រធានគ្រប់អង្គភាពក្រោមឱវាទក្រសួង សេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ត្រូវទទួលបន្ទុកអនុវត្តប្រកាសនេះ តាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ១៥ ខែ ២២ ឆ្នាំ២០១៧

នេសាទ្រង់



កន្លែងទទួល៖

- មន្ទីរការពាររដ្ឋមន្ត្រី
- ក្រសួងមុខងារសាធារណៈ
- អគ្គលេខាធិការរាជរដ្ឋាភិបាល
- ខុទ្ទកាល័យសម្តេចអគ្គមហាសេនាបតីតេជោ នាយករដ្ឋមន្ត្រី
- ខុទ្ទកាល័យសម្តេច ឯកឧត្តម លោកជំទាវឧបនាយករដ្ឋមន្ត្រី
- សាមីអង្គភាពថវិកា
- សាលាខេត្តកំពង់ឆ្នាំង
- ដូចប្រការ៤
- រាជកិច្ច
- ឯកសារ កាលប្បវត្តិ



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

១៩២១ ២០២១ ២០២២ ២០២៣ ២០២៤ ២០២៥ ២០២៦ ២០២៧ ២០២៨ ២០២៩ ២០៣០

២០២១ ២០២២ ២០២៣ ២០២៤ ២០២៥ ២០២៦ ២០២៧ ២០២៨ ២០២៩ ២០៣០

២០២១ ២០២២ ២០២៣ ២០២៤ ២០២៥ ២០២៦ ២០២៧ ២០២៨ ២០២៩ ២០៣០

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
អគ្គនាយកដ្ឋានសេដ្ឋកិច្ច និងហិរញ្ញវត្ថុ

តារាងទិន្នន័យសេដ្ឋកិច្ច និងហិរញ្ញវត្ថុសម្រាប់ឆ្នាំ ២០១៧
របស់សេដ្ឋកិច្ច និងហិរញ្ញវត្ថុសម្រាប់ឆ្នាំ ២០១៧

ឯកតា: រៀល

កូដ	ប្រភេទ	បរិយាយ	រៀបរយ		សរុប	ភាគរយ
			ក	ខ		
60	សរុប		682,100,000.0	628,900,000.0	299,900,000.0	47.69%
6001	សម្ភារៈផ្គត់ផ្គង់ថែទាំ		250,200,000.0	201,900,000.0	47,700,000.0	23.63%
60011	សម្ភារៈផ្គត់ផ្គង់សម្ភារៈកសិកម្ម		81,300,000.0	81,300,000.0	21,700,000.0	26.69%
60012	សម្ភារៈផ្គត់ផ្គង់សម្ភារៈកសិកម្ម ប្រភេទ ផលិតផលស្រូវ		4,200,000.0	4,200,000.0	4,200,000.0	100.00%
60014	សម្ភារៈផ្គត់ផ្គង់សម្ភារៈកសិកម្ម ប្រភេទ ផលិតផលស្រូវ លើសពី ១០០ តោន		6,800,000.0	6,800,000.0	6,800,000.0	100.00%
60015	សម្ភារៈផ្គត់ផ្គង់សម្ភារៈកសិកម្ម ប្រភេទ ផលិតផលស្រូវ ក្រៅពី ១០០ តោន		8,200,000.0	8,200,000.0	2,050,000.0	100.00%
6002	សម្ភារៈផ្គត់ផ្គង់សម្ភារៈកសិកម្ម ប្រភេទ ផលិតផលស្រូវ ក្រៅពី ១០០ តោន		62,100,000.0	62,100,000.0	625,000.0	4.03%
60021	សម្ភារៈផ្គត់ផ្គង់សម្ភារៈកសិកម្ម ប្រភេទ ផលិតផលស្រូវ ក្រៅពី ១០០ តោន ប្រភេទ ផលិតផលស្រូវ ក្រៅពី ១០០ តោន		64,700,000.0	64,700,000.0	52,400,000.0	19.01%
60022	សម្ភារៈផ្គត់ផ្គង់សម្ភារៈកសិកម្ម ប្រភេទ ផលិតផលស្រូវ ក្រៅពី ១០០ តោន ប្រភេទ ផលិតផលស្រូវ ក្រៅពី ១០០ តោន		62,900,000.0	62,900,000.0	10,500,000.0	16.69%
6005	សម្ភារៈផ្គត់ផ្គង់សម្ភារៈកសិកម្ម ប្រភេទ ផលិតផលស្រូវ ក្រៅពី ១០០ តោន ប្រភេទ ផលិតផលស្រូវ ក្រៅពី ១០០ តោន		1,800,000.0	1,800,000.0	1,800,000.0	100.00%
60051	សម្ភារៈផ្គត់ផ្គង់សម្ភារៈកសិកម្ម ប្រភេទ ផលិតផលស្រូវ ក្រៅពី ១០០ តោន ប្រភេទ ផលិតផលស្រូវ ក្រៅពី ១០០ តោន		77,900,000.0	55,900,000.0	13,700,000.0	24.51%
60052	សម្ភារៈផ្គត់ផ្គង់សម្ភារៈកសិកម្ម ប្រភេទ ផលិតផលស្រូវ ក្រៅពី ១០០ តោន ប្រភេទ ផលិតផលស្រូវ ក្រៅពី ១០០ តោន		22,300,000.0	22,300,000.0	6,000,000.0	26.91%
60053	សម្ភារៈផ្គត់ផ្គង់សម្ភារៈកសិកម្ម ប្រភេទ ផលិតផលស្រូវ ក្រៅពី ១០០ តោន ប្រភេទ ផលិតផលស្រូវ ក្រៅពី ១០០ តោន		31,400,000.0	31,400,000.0	5,500,000.0	17.52%
60053	សម្ភារៈផ្គត់ផ្គង់សម្ភារៈកសិកម្ម ប្រភេទ ផលិតផលស្រូវ ក្រៅពី ១០០ តោន ប្រភេទ ផលិតផលស្រូវ ក្រៅពី ១០០ តោន		2,200,000.0	2,200,000.0	2,200,000.0	100.00%

កូដ	ប្រភេទ	និរន្តរភាព	បរិយាយ	ច្បាប់បញ្ជីវត្ថុ		ឥណទាន	ឥណទាន	ឥណទាន	ឥណទាន	ឥណទាន	ភាគរយ
				ឆ្នាំ ២០១៧	១						
60054			សម្ភារៈនិងឧបករណ៍ដឹកជញ្ជូន	✓	22,000,000.0			0.0		0.0	-
6006			ថាមពលនិងទឹក	✓	25,300,000.0	0.0		0.0		0.0	-
60061			អគ្គិសនី	✓	25,000,000.0			0.0		0.0	-
60062			ទឹក	✓	1,300,000.0			0.0		0.0	-
61			វិនិយោគ	✓	431,900,000.0	427,000,000.0	252,200,000.0	174,800,000.0	63,050,000.0	59.06%	
6102			ការជួលមធ្យោបាយដឹកជញ្ជូន	✓	1,800,000.0	1,800,000.0	1,800,000.0	0.0	450,000.0	100.00%	
6104			សេវាកម្មបណ្តុះបណ្តាលបុគ្គលិក ក្នុងនិងក្រៅប្រទេស	✓	27,100,000.0	27,100,000.0	27,100,000.0	0.0	6,775,000.0	100.00%	
6105			ការថែទាំនិងជួសជុល	✓	219,400,000.0	219,400,000.0	44,600,000.0	174,800,000.0	11,150,000.0	20.33%	
61052			ការថែទាំ ជួសជុលអាគារផ្សេងៗ និងប្រាសាទ	✓	164,800,000.0	164,800,000.0	10,000,000.0	154,800,000.0	2,500,000.0	5.07%	
61054			ការថែទាំបណ្តាញផ្សេងៗ	✓	3,200,000.0	3,200,000.0	3,200,000.0	0.0	800,000.0	100.00%	
61056			ការថែទាំនិងជួសជុលមធ្យោបាយដឹកជញ្ជូន	✓	32,100,000.0	32,100,000.0	12,100,000.0	20,000,000.0	3,025,000.0	37.69%	
61057			ការថែទាំនិងជួសជុលសម្ភារៈនិងឧបករណ៍បច្ចេកទេស	✓	19,300,000.0	19,300,000.0	19,300,000.0	0.0	4,825,000.0	100.00%	
6110			ទំនាក់ទំនងសាធារណៈនិងផ្សព្វផ្សាយ	✓	103,100,000.0	103,100,000.0	103,100,000.0	0.0	25,775,000.0	100.00%	
61101			សេវាកម្មទទួលរៀបចំ	✓	9,600,000.0	9,600,000.0	9,600,000.0	0.0	2,400,000.0	100.00%	
61103			ប្រដុំសិក្ខាសាលា និងសន្និសីទ	✓	77,400,000.0	77,400,000.0	77,400,000.0	0.0	19,350,000.0	100.00%	
61104			ចំណាយរៀបចំពិធីបុណ្យ	✓	16,100,000.0	16,100,000.0	16,100,000.0	0.0	4,025,000.0	100.00%	
6112			ចំណាយទូទាត់សេវាកម្មក្នុងប្រទេស	✓	75,600,000.0	75,600,000.0	75,600,000.0	0.0	18,900,000.0	100.00%	
61121			សេវាកម្មដឹកជញ្ជូន	✓	10,300,000.0	10,300,000.0	10,300,000.0	0.0	2,575,000.0	100.00%	
61122			សេវាកម្មបេសកកម្ម	✓	10,500,000.0	10,500,000.0	10,500,000.0	0.0	2,625,000.0	100.00%	
61123			សេវាកម្មស្នាក់នៅ	✓	54,800,000.0	54,800,000.0	54,800,000.0	0.0	13,700,000.0	100.00%	

ឆ្នាំ	លេខ	ប្រភេទ	បរិយាយ	ប្រាក់បញ្ញើ		តំណទាន		តំណទាន		តំណទាន	
				កំណត់	សរុប	ប្រើប្រាស់	មិនប្រើប្រាស់	ទូទាត់	មិនទូទាត់	ទូទាត់	មិនទូទាត់
6114			សេវាប្រើប្រាស់សេវាប្រើប្រាស់	4.900.000,0		0,0	0,0	0,0	0,0	0,0	0,0
61142			សេវាប្រើប្រាស់សេវាប្រើប្រាស់	4.900.000,0		0,0	0,0	0,0	0,0	0,0	0,0

បានឃើញ និង ពិនិត្យ ត្រឹមត្រូវ
 រាជធានីភ្នំពេញ ថ្ងៃទី ០២ ខែ ០២ ឆ្នាំ ២០១៧

បានឃើញ និង ពិនិត្យ ត្រឹមត្រូវ
 រាជធានីភ្នំពេញ ថ្ងៃទី ០២ ខែ ០២ ឆ្នាំ ២០១៧

បានឃើញ និង ពិនិត្យ ត្រឹមត្រូវ
 រាជធានីភ្នំពេញ ថ្ងៃទី ០២ ខែ ០២ ឆ្នាំ ២០១៧

បានឃើញ និង ពិនិត្យ ត្រឹមត្រូវ
 រាជធានីភ្នំពេញ ថ្ងៃទី ០២ ខែ ០២ ឆ្នាំ ២០១៧





ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ

លេខ...សហវ.ម.ប្រក ២០១៧/០០៤

ប្រកាស
ស្តីពី

ការបង្កើតរដ្ឋទេសប្រមូលនៃសម្រាប់ឆ្នាំ២០១៧
របស់ក្រុមប្រឹក្សាជាតិគណនេយ្យ

ទេសរដ្ឋប្រឹក្សា
រដ្ឋប្រឹក្សាក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ

- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/១២១៣/១៣៩៣ ចុះថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៣ ស្តីពីការកែសម្រួលនិងបំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើប្រាស់ច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/១៨ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៥០៨/០១៦ ចុះថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០០៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ
- បានឃើញព្រះរាជក្រមលេខ ០៦/នស/៩៤ ចុះថ្ងៃទី៣០ ខែតុលា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/១២១៦/០១៩ ចុះថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៧
- បានឃើញអនុក្រឹត្យលេខ ៤៨៨ អនក្រ.បក ចុះថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៣ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- បានឃើញអនុក្រឹត្យលេខ ៨២ អនក្រ.បក ចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ១៩៩៥ ស្តីពីបទបញ្ជាទូទៅនៃគណនេយ្យសាធារណៈ
- បានឃើញអនុក្រឹត្យលេខ ៨១ អនក្រ.បក ចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ១៩៩៥ ស្តីពីការបង្កើតការត្រួតពិនិត្យហិរញ្ញវត្ថុលើការចំណាយថវិការដ្ឋនៅតាមក្រសួង ខេត្ត ក្រុង ក្រុងស្វយ័ត រាជធានីភ្នំពេញ និង អង្គការសាធារណៈរដ្ឋបាល
- បានឃើញប្រកាសលេខ ០០៤ សហវ.ម.ប្រក ចុះថ្ងៃទី១៥ ខែមករា ឆ្នាំ១៩៩៦ ស្តីពីការអនុវត្តបទបញ្ជាទូទៅនៃគណនេយ្យសាធារណៈ

- បានឃើញប្រកាសលេខ ១៨៩ សហវ.ប្រក ចុះថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៣ ស្តីពីការដាក់ឱ្យអនុវត្តចំណាត់ថ្នាក់សេដ្ឋកិច្ច នៃមាតិកាថវិការបស់រដ្ឋបាលថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិ
- បានឃើញប្រកាសលេខ ២១១ សហវ.ប្រក ចុះថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៣ ស្តីពីការដាក់ឱ្យអនុវត្តមាតិកាគណនី នៃប្លង់ គណនេយ្យថវិការបស់រដ្ឋបាលថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ
- បានឃើញប្រកាសលេខ ១៣៣ សហវ.ប្រក ចុះថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៥ ស្តីពីការបង្កើតនិងដាក់ឱ្យដំណើរការអង្គភាព ថវិការបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- បានឃើញប្រកាសលេខ ១៩៣៧ សហវ.ប្រក ចុះថ្ងៃទី៣១ ខែធ្នូ ឆ្នាំ ២០១៤ ស្តីពីនីតិវិធីចំណាយតាមរដ្ឋទេយ្យបុណ្យប្រទានសម្រាប់រដ្ឋបាលថ្នាក់ជាតិ
- បានឃើញប្រកាសលេខ ៨២៩ សហវ.ប្រក ចុះថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៥ ស្តីពីការកែសម្រួលប្រការ៤ ប្រការ៥ ប្រការ១៤ ប្រការ១៦ និងប្រការ១៧ នៃប្រកាសលេខ ១៩៣៧ សហវ.ប្រក ចុះថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៤ ស្តីពីនីតិវិធី ចំណាយតាមរដ្ឋទេយ្យបុណ្យប្រទានសម្រាប់រដ្ឋបាលថ្នាក់ជាតិ
- បានឃើញប្រកាសលេខ ១៨៤១ សហវ.ប្រក ចុះថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៥ ស្តីពីការប្រគល់សិទ្ធិអាណាប័កផ្ទេរសិទ្ធិ លើឥណទានថវិការដ្ឋទេយ្យបុណ្យប្រទាន ជូនប្រធានអង្គភាពថវិកា នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- បានឃើញប្រកាសលេខ ១៨៤២ សហវ.ប្រក ចុះថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៥ ស្តីពីការប្រគល់សិទ្ធិអាណាប័កផ្ទេរសិទ្ធិ ជូនប្រធានអង្គភាពថវិកា នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- បានឃើញប្រកាសលេខ ២៨០ សហវ.ប្រក ចុះថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៥ ស្តីពីការតែងតាំងរដ្ឋទេយ្យរកបុណ្យប្រទាន និងរដ្ឋទេយ្យរកបុណ្យប្រទានរបស់អង្គភាពថវិកានៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- បានឃើញសារាចរណែនាំលេខ ០០៤ សហវ ចុះថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៦ ស្តីពី ការបង្កើតតារាងឧបសម្ព័ន្ធរដ្ឋទេយ្យ- បុណ្យប្រទានសម្រាប់ថវិកាកម្មវិធី
- បានឃើញសេចក្តីណែនាំលេខ ០០៤ សហវ ចុះថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០១៦ ស្តីពីវិធាន និងនីតិវិធី នៃការរៀបចំ និងការ អនុវត្តចំណាយតាមរដ្ឋទេយ្យបុណ្យប្រទានសម្រាប់ដំណើរការផ្ទៃក្នុងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- បានឃើញសេចក្តីណែនាំលេខ ០០៥ សហវ ចុះថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៥ ស្តីពីគោលការណ៍និងនីតិវិធីផ្ទៃក្នុងសម្រាប់ ការអនុវត្តថវិកាកម្មវិធី របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- យោងតាមតម្រូវការចាំបាច់នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ

សម្រេច

ប្រការ១.-

ត្រូវបានបង្កើតរដ្ឋទេយ្យបុណ្យប្រទានថវិកាជំពូក៦០ “ការទិញ” និងជំពូក៦១ “សេវាកម្ម” នៅក្រុមប្រឹក្សាជាតិគណនេយ្យ សម្រាប់មុខសញ្ញាចំណាយ ដូចមានចែងក្នុងប្រការ៥ថ្មី នៃប្រកាសលេខ ៨២៩ សហវ.ប្រក ចុះថ្ងៃទី១៦ ខែកក្កដា ឆ្នាំ ២០១៥ ស្តីពីការកែសម្រួលប្រការ៤ ប្រការ៥ ប្រការ១៤ ប្រការ១៦ និងប្រការ១៧ នៃប្រកាសលេខ ១៩៣៧ សហវ.ប្រក ចុះ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៤ ស្តីពីនីតិវិធីចំណាយតាមរដ្ឋទេយ្យបុណ្យប្រទានសម្រាប់រដ្ឋបាលថ្នាក់ជាតិ។

តារាងឧបសម្ព័ន្ធរដ្ឋទេយ្យបុណ្យប្រទាន ត្រូវបានកំណត់ជាឧបសម្ព័ន្ធ នៃប្រកាសនេះ។

ប្រការ២.-

ចំនួនទឹកប្រាក់មួយដុបដ្យល នៃរដ្ឋទេយ្យបុណ្យប្រទាន ត្រូវកំណត់ដូចក្នុងតារាងឧបសម្ព័ន្ធរដ្ឋទេយ្យបុណ្យប្រទាន។



ប្រការ៣.-

បទប្បញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងប្រកាសនេះ ត្រូវទុកជានិរាករណ៍។

ប្រការ៤.-

នាយកខុទ្ទកាល័យ អគ្គលេខាធិការ អគ្គនាយកនៃអគ្គនាយកដ្ឋានរតនាគារជាតិ អគ្គនាយកនៃអគ្គនាយកដ្ឋានថវិកា អគ្គនាយកនៃគ្រប់អគ្គនាយកដ្ឋាន អគ្គាធិការនៃអគ្គាធិការដ្ឋាន នាយកវិទ្យាស្ថាន ប្រធានគ្រប់អង្គភាពក្រោមឱវាទក្រសួង សេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ត្រូវទទួលបន្ទុកអនុវត្តប្រកាសនេះ តាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ១១ ខែ ១២ ឆ្នាំ ២០១៧

នេសរដ្ឋមន្ត្រី



បណ្ឌិត អូន ព័ន្ធមុនីរ័ត្ន

កន្លែងទទួល៖

- ទីស្តីការគណៈរដ្ឋមន្ត្រី
- ក្រសួងមុខងារសាធារណៈ
- អគ្គលេខាធិការរាជរដ្ឋាភិបាល
- ខុទ្ទកាល័យសម្តេចអគ្គមហាសេនាបតីតេជោ នាយករដ្ឋមន្ត្រី
- ខុទ្ទកាល័យសម្តេច ឯកឧត្តម លោកជំទាវឧបនាយករដ្ឋមន្ត្រី
- សាមីអង្គភាពថវិកា
- ដូចប្រការ៤
- រាជកិច្ច
- ឯកសារ កាលប្បវត្តិ

តារាងបង្ហាញលទ្ធផលប្រតិបត្តិការសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឆ្នាំ ២០២១

ឯកតា: រៀល

លេខ	បញ្ជី	បញ្ជី	បរិយាយ	លទ្ធផលប្រតិបត្តិការសេដ្ឋកិច្ច និងហិរញ្ញវត្ថុ					
				១	២	៣	៤=២-៣	៥=៣/៤	៦=៣/២
			សរុប	658,400,000.0	644,400,000.0	584,400,000.0	60,000,000.0	146,100,000.0	90.69%
60			ទាន់កាល	201,300,000.0	187,300,000.0	127,300,000.0	60,000,000.0	31,825,000.0	67.97%
6001			សម្ភារៈរដ្ឋប្រតិបត្តិការ	39,800,000.0	25,800,000.0	25,800,000.0	0.0	6,450,000.0	100.00%
60011			សម្ភារៈរដ្ឋប្រតិបត្តិការ និងសម្ភារៈបរិក្ខារ	25,800,000.0	25,800,000.0	25,800,000.0	0.0	6,450,000.0	100.00%
60015			ប្រេងឥន្ធនៈ និងប្រេងរ៉ែ	14,000,000.0		0.0	0.0	0.0	-
6002			សម្ភារៈរដ្ឋប្រតិបត្តិការ	61,600,000.0	61,600,000.0	61,600,000.0	0.0	15,400,000.0	100.00%
60021			សម្ភារៈការិយាល័យ និងការបោះពុម្ព	59,900,000.0	59,900,000.0	59,900,000.0	0.0	14,975,000.0	100.00%
60028			សម្ភារៈរដ្ឋប្រតិបត្តិការផ្សេងៗ	1,700,000.0	1,700,000.0	1,700,000.0	0.0	425,000.0	100.00%
6005			សម្ភារៈរដ្ឋប្រតិបត្តិការ និងសម្ភារៈបរិក្ខារ	99,900,000.0	99,900,000.0	39,900,000.0	60,000,000.0	9,975,000.0	39.94%
60051			សម្ភារៈបរិក្ខារបច្ចេកទេស	81,900,000.0	81,900,000.0	21,900,000.0	60,000,000.0	5,475,000.0	26.74%
60052			សម្ភារៈបរិក្ខារ	14,000,000.0	14,000,000.0	14,000,000.0	0.0	3,500,000.0	100.00%
60053			សម្ភារៈប្រើប្រាស់	4,000,000.0	4,000,000.0	4,000,000.0	0.0	1,000,000.0	100.00%
61			ឥន្ធនៈធុរ	457,100,000.0	457,100,000.0	457,100,000.0	0.0	114,275,000.0	100.00%
6104			លោហៈបញ្ចូលបញ្ចូល និងបញ្ចូល	34,000,000.0	34,000,000.0	34,000,000.0	0.0	8,500,000.0	100.00%
6105			ការវិនិយោគ និងសម្ភារៈ	16,800,000.0	16,800,000.0	16,800,000.0	0.0	4,200,000.0	100.00%
6107			ការវិនិយោគ និងសម្ភារៈ	12,400,000.0	12,400,000.0	12,400,000.0	0.0	3,100,000.0	100.00%
61072			លោហៈបញ្ចូលបញ្ចូល និងសម្ភារៈ	12,400,000.0	12,400,000.0	12,400,000.0	0.0	3,100,000.0	100.00%
6110			ទំនាក់ទំនងសាធារណៈ និងសង្គម	231,700,000.0	231,700,000.0	231,700,000.0	0.0	57,925,000.0	100.00%
61103			ប្រតិបត្តិការ និងសម្ភារៈ	228,200,000.0	228,200,000.0	228,200,000.0	0.0	57,050,000.0	100.00%
61108			លោហៈបញ្ចូល និងសម្ភារៈ	3,500,000.0	3,500,000.0	3,500,000.0	0.0	875,000.0	100.00%
6112			ពិណ្ឌយុទ្ធសាស្ត្រ និងសម្ភារៈ	19,400,000.0	19,400,000.0	19,400,000.0	0.0	4,850,000.0	100.00%

ជំពូក	គណនី	អនុគណនី	បរិយាយ	ច្បាប់វិញ្ញាវក្តី ឆ្នាំ ២០១៧		សណ្ឋាន ដែលប្រើសរសេរ	សណ្ឋាន រដ្ឋប្រែប្រួលប្រធាន	សណ្ឋាន ទូទាត់ក្រុង	សណ្ឋាន ទូទាត់ខេត្ត	សណ្ឋាន ទូទាត់សរុប	ភាគរយ
				១	២						
		61121	សេវាកម្មប្រតិបត្តិការ	5,000,000.0	5,000,000.0	5,000,000.0	5,000,000.0	0.0	1,250,000.0	100.00%	
		61122	សេវាកម្មប្រតិបត្តិការ	2,200,000.0	2,200,000.0	2,200,000.0	2,200,000.0	0.0	550,000.0	100.00%	
		61123	សេវាកម្មប្រតិបត្តិការ	12,200,000.0	12,200,000.0	12,200,000.0	12,200,000.0	0.0	3,050,000.0	100.00%	
		6113	ចំណាយទូទាត់សេវាកម្មប្រតិបត្តិការ	142,800,000.0	142,800,000.0	142,800,000.0	142,800,000.0	0.0	35,700,000.0	100.00%	
		61131	សេវាកម្មប្រតិបត្តិការ	92,100,000.0	92,100,000.0	92,100,000.0	92,100,000.0	0.0	23,025,000.0	100.00%	
		61132	សេវាកម្មប្រតិបត្តិការ	15,300,000.0	15,300,000.0	15,300,000.0	15,300,000.0	0.0	3,825,000.0	100.00%	
		61133	សេវាកម្មប្រតិបត្តិការ	35,400,000.0	35,400,000.0	35,400,000.0	35,400,000.0	0.0	8,850,000.0	100.00%	

បានបញ្ជូន និងពិនិត្យត្រឹមត្រូវ
 រាជធានីភ្នំពេញ ថ្ងៃទី ០១...ខែ ០១...ឆ្នាំ ២០១៧

អគ្គនាយកដ្ឋានគណនេយ្យ
អគ្គនាយក

(Signature)

បានបញ្ជូន និងពិនិត្យត្រឹមត្រូវ
 រាជធានីភ្នំពេញ ថ្ងៃទី ០២...ខែ ០១...ឆ្នាំ ២០១៧

អគ្គនាយកដ្ឋានគណនេយ្យ
អគ្គនាយក

(Signature)

បានបញ្ជូន និងពិនិត្យត្រឹមត្រូវ
 រាជធានីភ្នំពេញ ថ្ងៃទី ០២...ខែ ០១...ឆ្នាំ ២០១៧

អគ្គនាយកដ្ឋានគណនេយ្យ
អគ្គនាយក



ហង្ស អ៊ុន កំភុនធីត្រី

បានបញ្ជូន និងពិនិត្យត្រឹមត្រូវ
 រាជធានីភ្នំពេញ ថ្ងៃទី ០២...ខែ ០១...ឆ្នាំ ២០១៧

អគ្គនាយកដ្ឋានគណនេយ្យ
អគ្គនាយក

(Signature)



ហង្ស អ៊ុន កំភុនធីត្រី



ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ
លេខ.៣០.៩៧៧.សហវ.១៧

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

ប្រកាស
ស្តីពី

ការបង្កើតខ្សែទេយ្យប្រទេសប្រទានសម្រាប់ឆ្នាំ២០១៧
របស់អគ្គនាយកដ្ឋានលទ្ធកម្មសាធារណៈ

ទេសរដ្ឋមន្ត្រី
រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ

- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/១២១៣/១៣៩៣ ចុះថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៣ ស្តីពីការកែសម្រួលនិងបំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើប្រាស់ច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/១៨ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៥០៨/០១៦ ចុះថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០០៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ
- បានឃើញព្រះរាជក្រមលេខ ០៦/នស/៩៤ ចុះថ្ងៃទី៣០ ខែតុលា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/១២១៦/០១៩ ចុះថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៧
- បានឃើញអនុក្រឹត្យលេខ ៤៨៨ អនក្រ.បក ចុះថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៣ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- បានឃើញអនុក្រឹត្យលេខ ៨២ អនក្រ.បក ចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ១៩៩៥ ស្តីពីបទបញ្ជាទូទៅនៃគណនេយ្យសាធារណៈ
- បានឃើញអនុក្រឹត្យលេខ ៨១ អនក្រ.បក ចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ១៩៩៥ ស្តីពីការបង្កើតការត្រួតពិនិត្យហិរញ្ញវត្ថុលើការចំណាយថវិការដ្ឋនៅតាមក្រសួង ខេត្ត ក្រុង ក្រុងស្វយ័ត រាជធានីភ្នំពេញ និង អង្គការសាធារណៈរដ្ឋបាល
- បានឃើញប្រកាសលេខ ០០៤ សហវ.ម.ប្រក ចុះថ្ងៃទី១៥ ខែមករា ឆ្នាំ១៩៩៦ ស្តីពីការអនុវត្តបទបញ្ជាទូទៅនៃគណនេយ្យសាធារណៈ

- បានឃើញប្រកាសលេខ ១៨៩ សហវ.ប្រក ចុះថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៣ ស្តីពីការដាក់ឱ្យអនុវត្តចំណាត់ថ្នាក់សេដ្ឋកិច្ចនៃមាតិកាថវិការបស់រដ្ឋបាលថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិ
- បានឃើញប្រកាសលេខ ២១១ សហវ.ប្រក ចុះថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៣ ស្តីពីការដាក់ឱ្យអនុវត្តមាតិកាគណនីនៃប្លង់គណនេយ្យថវិការបស់រដ្ឋបាលថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ
- បានឃើញប្រកាសលេខ ១៣៣ សហវ.ប្រក ចុះថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៥ ស្តីពីការបង្កើតនិងដាក់ឱ្យដំណើរការអង្គភាពថវិការបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- បានឃើញប្រកាសលេខ ១៩៣៧ សហវ.ប្រក ចុះថ្ងៃទី៣១ ខែធ្នូ ឆ្នាំ ២០១៤ ស្តីពីនីតិវិធីចំណាយតាមរដ្ឋទេយ្យបុរេប្រទានសម្រាប់រដ្ឋបាលថ្នាក់ជាតិ
- បានឃើញប្រកាសលេខ ៨២៩ សហវ.ប្រក ចុះថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៥ ស្តីពីការកែសម្រួលប្រការ៤ ប្រការ៥ ប្រការ១៤ ប្រការ១៦ និងប្រការ១៧ នៃប្រកាសលេខ ១៩៣៧ សហវ.ប្រក ចុះថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៤ ស្តីពីនីតិវិធីចំណាយតាមរដ្ឋទេយ្យបុរេប្រទានសម្រាប់រដ្ឋបាលថ្នាក់ជាតិ
- បានឃើញប្រកាសលេខ ១៨៤១ សហវ.ប្រក ចុះថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៥ ស្តីពីការប្រគល់សិទ្ធិជាអាណាប័កផ្ទេរសិទ្ធិលើឥណទានថវិការដ្ឋទេយ្យបុរេប្រទាន ជូនប្រធានអង្គភាពថវិកានៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- បានឃើញប្រកាសលេខ ២៨០ សហវ.ប្រក ចុះថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៥ ស្តីពីការតែងតាំងរដ្ឋទេយ្យករមុនប្រទាននិងរដ្ឋទេយ្យករមុនប្រទានរបស់អង្គភាពថវិកានៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- បានឃើញសារាចរណែនាំលេខ ០០៤ សហវ ចុះថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៦ ស្តីពី ការបង្កើតតារាងឧបសម្ព័ន្ធរដ្ឋទេយ្យបុរេប្រទានសម្រាប់ថវិកាកម្មវិធី
- បានឃើញសេចក្តីណែនាំលេខ ០០៤ សហវ ចុះថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០១៦ ស្តីពីវិធាន និងនីតិវិធីនៃការរៀបចំ និងការអនុវត្តចំណាយតាមរដ្ឋទេយ្យបុរេប្រទានសម្រាប់ដំណើរការផ្ទៃក្នុងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- បានឃើញសេចក្តីណែនាំលេខ ០០៥ សហវ ចុះថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៥ ស្តីពីគោលការណ៍និងនីតិវិធីផ្ទៃក្នុងសម្រាប់ការអនុវត្តថវិកាកម្មវិធី របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- យោងតាមតម្រូវការចាំបាច់នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ

សម្រេច

ប្រការ១.-

ត្រូវបានបង្កើតរដ្ឋទេយ្យបុរេប្រទានថវិកាជំពូក៦០ “ការទិញ” និងជំពូក៦១ “សេវាកម្ម” នៅអគ្គនាយកដ្ឋានលទ្ធកម្មសាធារណៈ សម្រាប់មុខសញ្ញាចំណាយដូចមានចែងក្នុងប្រការ៥ ថ្មីនៃប្រកាសលេខ ៨២៩ សហវ.ប្រក ចុះថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៥ ស្តីពីការកែសម្រួលប្រការ៤ ប្រការ៥ ប្រការ១៤ ប្រការ១៦ និងប្រការ១៧ នៃប្រកាសលេខ១៩៣៧ សហវ.ប្រក ចុះថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៤ ស្តីពីនីតិវិធីចំណាយតាមរដ្ឋទេយ្យបុរេប្រទានសម្រាប់រដ្ឋបាលថ្នាក់ជាតិ។

តារាងឧបសម្ព័ន្ធរដ្ឋទេយ្យបុរេប្រទាន ត្រូវបានកំណត់ជាឧបសម្ព័ន្ធ នៃប្រកាសនេះ។

ប្រការ២.-


ចំនួនទឹកប្រាក់មួយដុំបង្វិល នៃរដ្ឋទេយ្យបុរេប្រទាន ត្រូវកំណត់ដូចក្នុងតារាងឧបសម្ព័ន្ធរដ្ឋទេយ្យបុរេប្រទាន។


ប្រការ៣.-

បទប្បញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងប្រកាសនេះ ត្រូវទុកជានិរាករណ៍។



ប្រការ៤.-

នាយកខុទ្ទកាល័យ អគ្គលេខាធិការ អគ្គនាយកនៃអគ្គនាយកដ្ឋានរតនាគារជាតិ អគ្គនាយកនៃអគ្គនាយកដ្ឋានថវិកា អគ្គនាយកនៃគ្រប់អគ្គនាយកដ្ឋាន អគ្គាធិការនៃអគ្គាធិការដ្ឋាន នាយកវិទ្យាស្ថាន ប្រធានគ្រប់អង្គភាពក្រោមឱវាទក្រសួង សេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ត្រូវទទួលបន្ទុកអនុវត្តប្រកាសនេះ តាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខានៅ 

ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ២២ ខែ  ឆ្នាំ២០១៧

នេស រដ្ឋមន្ត្រី

រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ



ចរ្យា អូន ព័ន្ធមុនីរ័ត្ន

កន្លែងទទួល៖

- ទីស្តីការគណៈរដ្ឋមន្ត្រី
- ក្រសួងមុខងារសាធារណៈ
- អគ្គលេខាធិការរាជរដ្ឋាភិបាល
- ខុទ្ទកាល័យសម្តេចអគ្គមហាសេនាបតីតេជោ នាយករដ្ឋមន្ត្រី
- ខុទ្ទកាល័យសម្តេច ឯកឧត្តម លោកជំទាវឧបនាយករដ្ឋមន្ត្រី
- សាមីអង្គភាពថវិកា
- ដូចប្រការ៤
- រាជកិច្ច
- ឯកសារ កាលប្បវត្តិ



ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
អគ្គនាយកដ្ឋានសេដ្ឋកិច្ច និងហិរញ្ញវត្ថុ

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
អគ្គនាយកដ្ឋានសេដ្ឋកិច្ច និងហិរញ្ញវត្ថុ

តារាងទិន្នន័យសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ត្រីមាស និងឆ្នាំ ២០២១

សេដ្ឋកិច្ច និងហិរញ្ញវត្ថុ ត្រីមាស និងឆ្នាំ ២០២១

ឯកតា: រៀល

ជំពូក	កូដ	និរន្តរ៍	បរិយាយ	តម្លៃ					ភាគរយ
				១	២	៣	៤=២+៣	៥=៣/៤	
			សរុប	1,058,400,000.0	1,006,900,000.0	740,580,000.0	286,320,000.0	185,145,000.0	73.55%
60			ការទិញ	222,900,000.0	192,900,000.0	117,300,000.0	75,600,000.0	29,325,000.0	60.81%
	6001		សម្ភារៈផ្គត់ផ្គង់ថែទាំ	30,000,000.0	0.0	0.0	0.0	0.0	
		60015	ប្រេងឥន្ធនៈ និងប្រេងកែច្នៃ	30,000,000.0	0.0	0.0	0.0	0.0	
	6002		សម្ភារៈផ្គត់ផ្គង់ផ្នែកប្រតិបត្តិ	81,800,000.0	81,800,000.0	81,800,000.0	0.0	20,450,000.0	100.00%
		60021	សម្ភារៈការិយាល័យ និងការបោះពុម្ព	81,800,000.0	81,800,000.0	81,800,000.0	0.0	20,450,000.0	100.00%
	6005		សម្ភារៈប្រតិបត្តិការ និងសម្ភារៈហិរញ្ញវត្ថុ	111,100,000.0	111,100,000.0	35,500,000.0	75,600,000.0	8,875,000.0	31.95%
		60051	សម្ភារៈ និងហិរញ្ញវត្ថុ	86,100,000.0	86,100,000.0	24,000,000.0	62,100,000.0	6,000,000.0	27.87%
		60052	សម្ភារៈ	25,000,000.0	25,000,000.0	11,500,000.0	13,500,000.0	2,875,000.0	46.00%
61			សេវា	835,500,000.0	814,000,000.0	623,280,000.0	190,720,000.0	155,820,000.0	76.57%
	6105		ការថែទាំ និងជួសជុល	12,400,000.0	12,400,000.0	12,400,000.0	0.0	3,100,000.0	100.00%
		61057	ការថែទាំ និងជួសជុលសម្ភារៈ និងឧបករណ៍បច្ចេកទេស	12,400,000.0	12,400,000.0	12,400,000.0	0.0	3,100,000.0	100.00%
	6110		ទំនាក់ទំនងសាធារណៈ និងផ្សព្វផ្សាយ	79,000,000.0	79,000,000.0	79,000,000.0	0.0	19,750,000.0	100.00%
		61103	ប្រជុំ សិក្ខាសាលា និងសន្និសីទ	79,000,000.0	79,000,000.0	79,000,000.0	0.0	19,750,000.0	100.00%
	6112		ចំណាយទូទាត់សេវាប្រទេស	722,600,000.0	722,600,000.0	531,880,000.0	190,720,000.0	132,970,000.0	73.61%
		61121	សេវាប្រតិបត្តិការ	285,400,000.0	285,400,000.0	177,940,000.0	87,460,000.0	44,485,000.0	67.05%

ជំពូក	គណនី	អនុគណនី	បរិយាយ	ច្បាប់ហិរញ្ញវត្ថុ ឆ្នាំ ២០១៧					
				១	២	៣	៤=២+៣	៥=៣/៤	៦=៣/៦
	61122		សោហ៊ុយបេសកកម្ម	76,000,000.0	76,000,000.0	60,060,000.0	15,940,000.0	15,015,000.0	79.03%
	61123		សោហ៊ុយស្នាក់នៅ	381,200,000.0	381,200,000.0	293,880,000.0	87,320,000.0	73,470,000.0	77.09%
	6113		ចំណាយទូទាត់សោហ៊ុយប្រទេស	21,500,000.0	0.0	0.0	0.0	0.0	
	61131		សោហ៊ុយដឹកជញ្ជូន	17,600,000.0	0.0	0.0	0.0	0.0	
	61132		សោហ៊ុយបេសកកម្ម	400,000.0	0.0	0.0	0.0	0.0	
	61133		សោហ៊ុយស្នាក់នៅ	3,500,000.0	0.0	0.0	0.0	0.0	

បានឃើញ និង ពិនិត្យ ត្រឹមត្រូវ

បានឃើញ និង ពិនិត្យ ត្រឹមត្រូវ

រាជធានីភ្នំពេញ ថ្ងៃទី ០៧ ខែ ១៥ ឆ្នាំ ២០១៧

រាជធានីភ្នំពេញ ថ្ងៃទី ០៧ ខែ ០២ ឆ្នាំ ២០១៧

ឯ. អគ្គនាយក

ឯ. អគ្គនាយក

អគ្គនាយកដ្ឋានគណនេយ្យ

អគ្គនាយកដ្ឋានគណនេយ្យ

អគ្គនាយក

អគ្គនាយក

គឹម សុផែន

បានឃើញ និង ពិនិត្យ ត្រឹមត្រូវ

បានឃើញ និង ពិនិត្យ ត្រឹមត្រូវ

រាជធានីភ្នំពេញ ថ្ងៃទី ១០ ខែ ០២ ឆ្នាំ ២០១៧

រាជធានីភ្នំពេញ ថ្ងៃទី ០៧ ខែ ០២ ឆ្នាំ ២០១៧

អគ្គនាយកដ្ឋានគណនេយ្យ

អគ្គនាយកដ្ឋានគណនេយ្យ

ឃុំ ស្រីសែន

បានឃើញ និង ពិនិត្យ ត្រឹមត្រូវ

រាជធានីភ្នំពេញ ថ្ងៃទី ១៥ ខែ ០២ ឆ្នាំ ២០១៧

ឯ. អគ្គនាយក

អគ្គនាយកដ្ឋានគណនេយ្យ

ឯ. អគ្គនាយក

អគ្គនាយកដ្ឋានគណនេយ្យ



ឃុំ ស្រីសែន



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ

លេខ...សហវ...
(Handwritten signature)

ប្រកាសអន្តរក្រសួង
ស្តីពី

ការបង្កើតរដ្ឋទេសយុទ្ធស្រោចសម្រាប់ឆ្នាំ២០១៧
របស់នាយកដ្ឋានសំណង់

ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និង កីឡា

- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/១២១៣/១៣៩៣ ចុះថ្ងៃទី២១ ខែ ធ្នូ ឆ្នាំ២០១៣ ស្តីពីការកែសម្រួល និងបំពេញបន្ថែម សមាសភាព រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៤១៦/៣៦៨ ចុះថ្ងៃទី០៤ ខែ មេសា ឆ្នាំ២០១៦ ស្តីពីការកែសម្រួល និងបំពេញបន្ថែម សមាសភាព រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/ន.ស/៩៤ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/១៨ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- បានឃើញព្រះរាជក្រមលេខ ន.ស/រកម/០៥០៨/០១៦ ចុះថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០០៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ
- បានឃើញព្រះរាជក្រមលេខ នស/រកម/១២១៦/០១៩ ចុះថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៧
- បានឃើញអនុក្រឹត្យលេខ ៤៨៨ អនក្រ.បក ចុះថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៣ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- បានឃើញអនុក្រឹត្យលេខ១៩ អនក្រ.បក ចុះថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៥ ស្តីពីការកែសម្រួលមាត្រា៤៤ មាត្រា៤៥ មាត្រា៤៦ និងមាត្រា៤៧នៃអនុក្រឹត្យ លេខ ៤៨៨ អនក្រ.បក ចុះថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៣ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
- បានឃើញអនុក្រឹត្យលេខ ១៥៦ អនក្រ.បក ចុះថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៦ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃក្រសួងអប់រំ យុវជន និងកីឡា
- បានឃើញអនុក្រឹត្យលេខ ៨២ អនក្រ.បក ចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ១៩៩៥ ស្តីពីបទបញ្ជាទូទៅ នៃគណនេយ្យសាធារណៈ
- បានឃើញអនុក្រឹត្យលេខ ៨១ អនក្រ.បក ចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ១៩៩៥ ស្តីពីការបង្កើតការត្រួតពិនិត្យហិរញ្ញវត្ថុលើការចំណាយថវិការដ្ឋ នៅតាមក្រសួង ខេត្ត ក្រុង ក្រុងស្វយ័ត រាជធានីភ្នំពេញ និងអង្គការ សាធារណៈរដ្ឋបាល
- បានឃើញប្រកាសលេខ ០០៤ សហវ.ម.ប្រក ចុះថ្ងៃទី១៥ ខែមករា ឆ្នាំ១៩៩៦ ស្តីពីការអនុវត្តបទបញ្ជាទូទៅនៃគណនេយ្យសាធារណៈ

- បានឃើញប្រកាសលេខ ១៨៩ សហវ.ប្រក ចុះថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៣ ស្តីពីការដាក់ឱ្យអនុវត្តចំណាត់ថ្នាក់សេដ្ឋកិច្ចនៃមាតិកាថវិការបស់រដ្ឋបាលថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិ
- បានឃើញប្រកាសលេខ ២១១ សហវ.ប្រក ចុះថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៣ ស្តីពីការដាក់ឱ្យអនុវត្តមាតិកាគណនី នៃប្លង់គណនេយ្យថវិការបស់រដ្ឋបាលថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិ
- បានឃើញប្រកាសលេខ១៩៣៧ សហវ.ប្រក ចុះថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៤ ស្តីពីនីតិវិធីចំណាយតាមរដ្ឋទេយ្យបុរេប្រទានសម្រាប់រដ្ឋបាលថ្នាក់ជាតិ
- ប្រកាសលេខ៨២៩ សហវ.ប្រក ចុះថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៥ ស្តីពីការកែសម្រួលប្រការ៤ ប្រការ៥ ប្រការ១៤ ប្រការ១៦ និងប្រការ១៧ នៃប្រកាសលេខ១៩៣៧ សហវ.ប្រក ចុះថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៤ ស្តីពីនីតិវិធីចំណាយតាមរដ្ឋទេយ្យបុរេប្រទានសម្រាប់រដ្ឋបាលថ្នាក់ជាតិ
- បានឃើញប្រកាសអន្តរក្រសួងលេខ១៦២ អយក.ប្រក ចុះថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៥ ស្តីពីការដាក់ឱ្យអនុវត្តអង្គការថវិកា
- យោងតាមតម្រូវការចាំបាច់ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងក្រសួងអប់រំ យុវជន និងកីឡា

សង្ខេប

ប្រការ ១ -

ត្រូវបានបង្កើតរដ្ឋទេយ្យបុរេប្រទាន ជំពូក៦០-ការទិញ ជំពូក៦១-សេវាកម្ម នៅនាយកដ្ឋានសំណង់ នៃក្រសួងអប់រំ យុវជន និងកីឡា សម្រាប់មុខសញ្ញាចំណាយដូចមានចែងក្នុងប្រការ៥ថ្មី នៃប្រកាសលេខ៨២៩ សហវ.ប្រក ចុះថ្ងៃទី ១៦ ខែកក្កដា ឆ្នាំ២០១៥ ស្តីពីការកែសម្រួលប្រការ៤ ប្រការ៥ ប្រការ១៤ ប្រការ១៦ និងប្រការ១៧ នៃប្រកាសលេខ១៩៣៧ សហវ.ប្រក ចុះថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៤ ស្តីពីនីតិវិធីចំណាយតាមរដ្ឋទេយ្យបុរេប្រទាន សម្រាប់រដ្ឋបាលថ្នាក់ជាតិ ។

តារាងឧបសម្ព័ន្ធរដ្ឋទេយ្យបុរេប្រទាន ត្រូវបានកំណត់ជាឧបសម្ព័ន្ធនៃប្រកាសនេះ ។

ប្រការ ២ -

ចំនួនទឹកប្រាក់មួយជុំបង្វិលនៃរដ្ឋទេយ្យបុរេប្រទាន ត្រូវកំណត់ដូចក្នុងតារាងឧបសម្ព័ន្ធរដ្ឋទេយ្យបុរេប្រទាន ។

ប្រការ ៣ -

បទប្បញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងប្រកាសអន្តរក្រសួងនេះ ត្រូវទុកជានិរាករណ៍ ។

ប្រការ ៤ -

នាយកខុទ្ទកាល័យ អគ្គនាយកនៃអគ្គនាយកដ្ឋានរតនាគារជាតិ អគ្គនាយកនៃអគ្គនាយកដ្ឋានថវិកា អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ និងប្រធាននាយកដ្ឋានឧត្តមសិក្សា ប្រធានគ្រប់អង្គការក្រោមឱវាទ ក្រសួង សេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងក្រសួងអប់រំ យុវជន និងកីឡា ត្រូវទទួលបន្ទុកអនុវត្តប្រកាសអន្តរក្រសួងនេះ តាមភារកិច្ច រៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។

ធ្វើនៅរាជធានីភ្នំពេញ, ថ្ងៃទី ១៦ ខែ កក្កដា ឆ្នាំ ២០១៧



អនុលោមតាម ហ៊ុន ជួន ជុន



បណ្ឌិត ហង់ ជួន ណារ៉ុន

- កន្លែងទទួល**
- ទីស្តីការគណៈរដ្ឋមន្ត្រី
 - ក្រសួងមុខងារសាធារណៈ
 - អគ្គលេខាធិការរាជរដ្ឋាភិបាល
 - ខុទ្ទកាល័យសម្តេចអគ្គមហាសេនាបតីតេជោ នាយករដ្ឋមន្ត្រី
 - ខុទ្ទកាល័យសម្តេច ឯកឧត្តម លោកជំទាវឧបនាយករដ្ឋមន្ត្រី
 - ដូចប្រការ ៤
 - រាជកិច្ច
 - ឯកសារ
 - កាលប្បវត្តិ

(Handwritten mark)

ក្រសួងអប់រំ យុវជន និងកីឡា
អង្គការវិនិយោគសាធារណៈ

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

តារាងរបស់មន្ទីរពេទ្យឧបត្ថម្ភសេដ្ឋកិច្ច
វិនិយោគមិនស្រាប់ របស់អង្គការវិនិយោគសាធារណៈ

ឯកតាគិតជាដុល្លារ

ជំពូក	កម្រិត	អនុកម្ម	បរិយាយ	ច្បាប់ហិរញ្ញវត្ថុ	ឥណទាន	ឥណទាន	ឥណទាន	ឥណទាន	ភាគរយ
				ឆ្នាំ២០១៧	ដែលជ្រើសរើស	រដ្ឋទេយ្យបុរេប្រទាន	ទូទាត់ធម្មតា	រដ្ឋទេយ្យបុរេប្រទាន	
				១	២	៣	៤ = ២-៣	៥ = ៣/៤	៦=៣/៦
សរុប				14,009,500,000	13,977,500,000	1,483,210,000	12,494,290,000	370,802,500	10.6%
60			ការទិញ	273,400,000	241,400,000	136,400,000	105,000,000	34,100,000	56.5%
	6001		សម្ភារៈផ្គត់ផ្គង់ថែទាំ	12,200,000	12,200,000	12,200,000	0	3,050,000	100.0%
		60014	សម្ភារៈផ្គត់ផ្គង់សម្រាប់ថែទាំសម្ភារៈឧបករណ៍	12,200,000	12,200,000	12,200,000	0	3,050,000	100.0%
	6002		សម្ភារៈផ្គត់ផ្គង់ផ្នែករដ្ឋបាល	85,500,000	85,500,000	85,500,000	0	21,375,000	100.0%
		60021	សម្ភារៈការិយាល័យនិងការបោះពុម្ព	85,500,000	85,500,000	85,500,000	0	21,375,000	100.0%
	6003		ស្បៀងអាហារនិងផលិតផលកសិកម្ម	5,000,000	5,000,000	5,000,000	0	1,250,000	100.0%
		60031	ស្បៀង	5,000,000	5,000,000	5,000,000	0	1,250,000	100.0%
	6004		សំណង់កំណត់និងការតុបតែង	1,600,000	1,600,000	1,600,000	0	400,000	100.0%
		60041	ឯកសណ្ឋាន	1,600,000	1,600,000	1,600,000	0	400,000	100.0%
	6005		សម្ភារៈតូចតាច សង្ហារឹម និងសម្ភារៈបរិក្ខារ	169,100,000	137,100,000	32,100,000	105,000,000	8,025,000	23.4%
		60051	សម្ភារៈនិងបរិក្ខារបច្ចេកទេស	135,200,000	135,200,000	30,200,000	105,000,000	7,550,000	22.3%
		60052	សង្ហារឹម	20,000,000	0	0	0	0	#DIV/0!
		60053	សម្ភារៈប្រើប្រាស់	1,900,000	1,900,000	1,900,000	0	475,000	100.0%
		60054	សម្ភារៈនិងឧបករណ៍ដឹកជញ្ជូន	12,000,000	0	0	0	0	#DIV/0!
61			សេវាកម្ម	13,736,100,000	13,736,100,000	1,346,810,000	12,389,290,000	336,702,500	9.8%
	6104		សេវាហិរញ្ញបណ្ណៈបណ្ណាល័យបុគ្គលិក ក្នុងនិងក្រៅប្រទេស	8,000,000	8,000,000	8,000,000	0	2,000,000	100.0%
	6105		ការថែទាំនិងជួសជុល	12,528,600,000	12,528,600,000	443,600,000	12,085,000,000	110,900,000	3.5%
		61052	ការថែទាំ ជួសជុលអគារផ្សេងៗ និងប្រាសាទ	12,413,800,000	12,413,800,000	328,800,000	12,085,000,000	82,200,000	2.6%
		61053	ការថែទាំនិងជួសជុលផ្លូវ ផ្លូវលំ ស្ពាន និងលូ	23,400,000	23,400,000	23,400,000	0	5,850,000	100.0%
		61054	ការថែទាំបណ្ណាល័យផ្សេងៗ	25,000,000	25,000,000	25,000,000	0	6,250,000	100.0%
		61056	ការថែទាំនិងជួសជុលរោងចក្របាយដឹកជញ្ជូន	56,400,000	56,400,000	56,400,000	0	14,100,000	100.0%
		61057	ការថែទាំនិងជួសជុលសម្ភារៈ និងឧបករណ៍បច្ចេកទេស	9,000,000	9,000,000	9,000,000	0	2,250,000	100.0%
		61058	ការថែទាំនិងជួសជុលផ្សេងៗ	1,000,000	1,000,000	1,000,000	0	250,000	100.0%
	6110		ទំនាក់ទំនងសាធារណៈនិងផ្សព្វផ្សាយ	159,200,000	159,200,000	159,200,000	0	39,800,000	100.0%
		61103	ប្រជុំ សិក្ខាសាលា និងសន្និសីទ	159,200,000	159,200,000	159,200,000	0	39,800,000	100.0%
	6112		ចំណាយទូទាត់សេវាហិរញ្ញប្រទេស	1,014,300,000	1,014,300,000	710,010,000	304,290,000	177,502,500	70.0%
		61121	សេវាហិរញ្ញប្រទេស	95,000,000	95,000,000	66,500,000	28,500,000	16,625,000	70.0%
		61122	សេវាហិរញ្ញប្រទេស	131,100,000	131,100,000	91,770,000	39,330,000	22,942,500	70.0%
		61123	សេវាហិរញ្ញប្រទេស	788,200,000	788,200,000	551,740,000	236,460,000	137,935,000	70.0%
	6113		ចំណាយទូទាត់សេវាហិរញ្ញប្រទេស	20,000,000	20,000,000	20,000,000	0	5,000,000	100.0%
		61131	សេវាហិរញ្ញប្រទេស	6,000,000	6,000,000	6,000,000	0	1,500,000	100.0%
		61132	សេវាហិរញ្ញប្រទេស	1,800,000	1,800,000	1,800,000	0	450,000	100.0%

ជំពូក	គណនី	អនុគណនី	បរិយាយ	ច្បាប់បញ្ជីរក្សា	ឥណទាន	ឥណទាន	ឥណទាន	ភាគរយ	
				ឆ្នាំ២០១៧	ដែលជ្រើសរើស	រដ្ឋប្រទេសប្រទាន	ទូទាត់ធម្មតា		រដ្ឋប្រទេសប្រទាន
				១	២	៣	៤ = ២-៣	៥ = ៣/៤	៦ = ៣/២
	61133		សេហ៊ុយស្តារត៍	12,200,000	12,200,000	12,200,000	0	3,050,000	100.0%
	6114		សេហ៊ុយប្រៃសណីយ៍និងទូរគមនាគមន៍	6,000,000	6,000,000	6,000,000	0	1,500,000	100.0%
	61142		សេហ៊ុយទូរគមនាគមន៍	6,000,000	6,000,000	6,000,000	0	1,500,000	100.0%

បានឃើញ និងពិនិត្យត្រឹមត្រូវ
ថ្ងៃទី ២៧ ខែ កុម្ភៈ ឆ្នាំ ២០១៧
អគ្គនាយក
អគ្គនាយកដ្ឋានគណនេយ្យ




បណ្ឌិត ប៊ុន ឆ័ន

បានឃើញ និងបញ្ជាក់
ថ្ងៃទី ២៧ ខែ កុម្ភៈ ឆ្នាំ ២០១៧
អគ្គនាយកដ្ឋានគណនេយ្យ និងហិរញ្ញវត្ថុ



បណ្ឌិត. អូន ព័ន្ធមុនីរ័ត្ន

បានឃើញ និងពិនិត្យត្រឹមត្រូវ
ថ្ងៃទី ២៧ ខែ កុម្ភៈ ឆ្នាំ ២០១៧
អគ្គនាយក
អគ្គនាយកដ្ឋានគណនេយ្យ




គីន កេស៊ីន

បានឃើញ និងពិនិត្យត្រឹមត្រូវ
ថ្ងៃទី ២៧ ខែ កុម្ភៈ ឆ្នាំ ២០១៧
អគ្គនាយក
អគ្គនាយកដ្ឋានគណនេយ្យ



បានឃើញ និងបញ្ជាក់
ថ្ងៃទី ២៧ ខែ កុម្ភៈ ឆ្នាំ ២០១៧
អគ្គនាយកដ្ឋានគណនេយ្យ និងហិរញ្ញវត្ថុ



បណ្ឌិត ហង់ ជួន ណារ៉ុន



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ
លេខ ៣១ ៤៤៧ សហវ. បក. ១៧

ប្រកាស
ស្តីពី

ការបង្កើតរដ្ឋទេសយុទ្ធសាស្ត្រសម្រាប់ឆ្នាំ២០១៧
របស់អគ្គនាយកដ្ឋានថវិកា

ទេសរដ្ឋមន្ត្រី

រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ

- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/១២១៣/១៣៩៣ ចុះថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៣ ស្តីពីការកែសម្រួលនិងបំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើប្រាស់ច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/១៨ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៥០៨/០១៦ ចុះថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០០៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ
- បានឃើញព្រះរាជក្រមលេខ ០៦/នស/៩៤ ចុះថ្ងៃទី៣០ ខែតុលា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/១២១៦/០១៩ ចុះថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៧
- បានឃើញអនុក្រឹត្យលេខ ៤៨៨ អនក្រ.បក ចុះថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៣ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- បានឃើញអនុក្រឹត្យលេខ ៨២ អនក្រ.បក ចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ១៩៩៥ ស្តីពីបទបញ្ជាទូទៅនៃគណនេយ្យសាធារណៈ
- បានឃើញអនុក្រឹត្យលេខ ៨១ អនក្រ.បក ចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ១៩៩៥ ស្តីពីការបង្កើតការត្រួតពិនិត្យហិរញ្ញវត្ថុលើការចំណាយថវិការដ្ឋនៅតាមក្រសួង ខេត្ត ក្រុង ក្រុងស្វយ័ត រាជធានីភ្នំពេញ និង អង្គការសាធារណៈរដ្ឋបាល
- បានឃើញប្រកាសលេខ ០០៤ សហវ.ម.ប្រក ចុះថ្ងៃទី១៥ ខែមករា ឆ្នាំ១៩៩៦ ស្តីពីការអនុវត្តបទបញ្ជាទូទៅនៃគណនេយ្យសាធារណៈ

- បានឃើញប្រកាសលេខ ១៨៩ សហវ.ប្រក ចុះថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៣ ស្តីពីការដាក់ឱ្យអនុវត្តចំណាត់ថ្នាក់សេដ្ឋកិច្ចនៃមាតិកាថវិការបស់រដ្ឋបាលថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិ
- បានឃើញប្រកាសលេខ ២១១ សហវ.ប្រក ចុះថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៣ ស្តីពីការដាក់ឱ្យអនុវត្តមាតិកាគណនី នៃប្លង់គណនេយ្យថវិការបស់រដ្ឋបាលថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ
- បានឃើញប្រកាសលេខ ១៣៣ សហវ.ប្រក ចុះថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៥ ស្តីពីការបង្កើតនិងដាក់ឱ្យដំណើរការអង្គភាពថវិការបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- បានឃើញប្រកាសលេខ ១៩៣៧ សហវ.ប្រក ចុះថ្ងៃទី៣១ ខែធ្នូ ឆ្នាំ ២០១៤ ស្តីពីនីតិវិធីចំណាយតាមរដ្ឋទេយ្យបុរេប្រទានសម្រាប់រដ្ឋបាលថ្នាក់ជាតិ
- បានឃើញប្រកាសលេខ ៨២៩ សហវ.ប្រក ចុះថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៥ ស្តីពីការកែសម្រួលប្រករ៤ ប្រករ៥ ប្រករ១៤ ប្រករ១៦ និងប្រករ១៧ នៃប្រកាសលេខ ១៩៣៧ សហវ.ប្រក ចុះថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៤ ស្តីពីនីតិវិធីចំណាយតាមរដ្ឋទេយ្យបុរេប្រទានសម្រាប់រដ្ឋបាលថ្នាក់ជាតិ
- បានឃើញប្រកាសលេខ ១៨៤១ សហវ.ប្រក ចុះថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៥ ស្តីពីការប្រគល់សិទ្ធិជាអាណាប័កផ្ទេរសិទ្ធិលើឥណទានថវិការដ្ឋទេយ្យបុរេប្រទាន ជូនប្រធានអង្គភាពថវិកា នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- បានឃើញប្រកាសលេខ ៨៥១ សហវ.ប្រក ចុះថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៦ ស្តីពីការតែងតាំងរដ្ឋទេយ្យបុរេប្រទាននិងរដ្ឋទេយ្យបុរេប្រទានរបស់អគ្គនាយកដ្ឋានថវិកានៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- បានឃើញសារាចរណែនាំលេខ ០០៤ សហវ ចុះថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៦ ស្តីពី ការបង្កើតតារាងឧបសម្ព័ន្ធរដ្ឋទេយ្យបុរេប្រទានសម្រាប់ថវិកាកម្មវិធី
- បានឃើញសេចក្តីណែនាំលេខ ០០៤ សហវ ចុះថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០១៦ ស្តីពីវិធាន និងនីតិវិធី នៃការរៀបចំ និងការអនុវត្តចំណាយតាមរដ្ឋទេយ្យបុរេប្រទានសម្រាប់ដំណើរការផ្ទៃក្នុងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- បានឃើញសេចក្តីណែនាំលេខ ០០៥ សហវ ចុះថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៥ ស្តីពីគោលការណ៍និងនីតិវិធីផ្ទៃក្នុងសម្រាប់ការអនុវត្តថវិកាកម្មវិធី របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- យោងតាមតម្រូវការចាំបាច់នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ

សម្រេច

ប្រការ១.-

ត្រូវបានបង្កើតរដ្ឋទេយ្យបុរេប្រទានថវិកាជំពូក៦០ “ការទិញ” និងជំពូក៦១ “សេវាកម្ម” នៅអគ្គនាយកដ្ឋានថវិកា សម្រាប់មុខសញ្ញាចំណាយ ដូចមានចែងក្នុងប្រករ៥ថ្មីនៃប្រកាសលេខ ៨២៩ សហវ. ប្រក ចុះថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៥ ស្តីពីការកែសម្រួលប្រករ៤ ប្រករ៥ ប្រករ១៤ ប្រករ១៦និងប្រករ១៧នៃប្រកាសលេខ១៩៣៧សហវ.ប្រក ចុះថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៤ ស្តីពីនីតិវិធីចំណាយតាមរដ្ឋទេយ្យបុរេប្រទានសម្រាប់រដ្ឋបាលថ្នាក់ជាតិ។

តារាងឧបសម្ព័ន្ធរដ្ឋទេយ្យបុរេប្រទាន ត្រូវបានកំណត់ជាឧបសម្ព័ន្ធ នៃប្រកាសនេះ។

ប្រការ២.-


ចំនួនទឹកប្រាក់មួយដុំបង្វិល នៃរដ្ឋទេយ្យបុរេប្រទាន ត្រូវកំណត់ដូចក្នុងតារាងឧបសម្ព័ន្ធរដ្ឋទេយ្យបុរេប្រទាន។

ប្រការ៣.-

បទប្បញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងប្រកាសនេះ ត្រូវទុកជានិរាករណ៍។

ប្រការ៤.-

នាយកខុទ្ទកាល័យ អគ្គលេខាធិការ អគ្គនាយកនៃអគ្គនាយកដ្ឋានរតនាគារជាតិ អគ្គនាយកនៃអគ្គនាយកដ្ឋានថវិកា អគ្គនាយកនៃគ្រប់អគ្គនាយកដ្ឋាន អគ្គាធិការនៃអគ្គាធិការដ្ឋាន នាយកវិទ្យាស្ថាន ប្រធានគ្រប់អង្គភាពក្រោមឱវាទក្រសួង សេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ត្រូវទទួលបន្ទុកអនុវត្តប្រកាសនេះ តាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខានៅ។



ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ៣០ ខែ ២០ ឆ្នាំ ២០១៧

កន្លែងទទួល៖

- ទីស្តីការគណៈរដ្ឋមន្ត្រី
- ក្រសួងមុខងារសាធារណៈ
- អគ្គលេខាធិការរាជរដ្ឋាភិបាល
- ខុទ្ទកាល័យសម្តេចអគ្គមហាសេនាបតីតេជោ នាយករដ្ឋមន្ត្រី
- ខុទ្ទកាល័យសម្តេច ឯកឧត្តម លោកជំទាវឧបនាយករដ្ឋមន្ត្រី
- សាមីអង្គភាពថវិកា
- ដូចប្រការ៤
- រាជកិច្ច
- ឯកសារ កាលប្បវត្តិ

នាយករដ្ឋមន្ត្រី
នាយករដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ



បណ្ឌិត. អូន ព័ន្ធមុនីរ័ត្ន

ប្រកួតប្រជែងស្នូលសេវាសាធារណៈ
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ

គ្រឹះស្ថានសេវាសាធារណៈ
ស្ថាប័នសេវាសាធារណៈ

ការវិនិយោគសម្រាប់ស្ថាប័នសេវាសាធារណៈ
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ

ឯកតា: រៀល

កូដ	ឈ្មោះ	បរិយាយ	ទិន្នន័យ					ភាគរយ
			ក	ខ	គ	ឃ	ង	
60		សរុប	4,353,800,000.0	3,646,100,000.0	2,483,816,000.0	1,162,282,000.0	620,954,500.0	135.10%
6001		សម្រាប់ប្រតិបត្តិការ	2,086,500,000.0	1,526,800,000.0	1,011,968,420.0	614,831,580.0	252,992,105.0	62.21%
60015		ប្រតិបត្តិការ និងប្រតិបត្តិការ	156,700,000.0	0.0	0.0	0.0	0.0	#DIV/0!
6002		សម្រាប់ប្រតិបត្តិការ	1,052,400,000.0	1,052,400,000.0	686,714,680.0	365,688,320.0	171,677,920.0	65.25%
60021		សម្រាប់ប្រតិបត្តិការ	1,048,400,000.0	1,048,400,000.0	682,711,680.0	365,688,320.0	170,677,920.0	65.12%
60022		សម្រាប់ប្រតិបត្តិការ	4,000,000.0	4,000,000.0	4,000,000.0	0.0	1,000,000.0	100.00%
6003		សម្រាប់ប្រតិបត្តិការ	27,500,000.0	27,500,000.0	27,500,000.0	0.0	6,875,000.0	100.00%
60031		សម្រាប់ប្រតិបត្តិការ	27,500,000.0	27,500,000.0	27,500,000.0	0.0	6,875,000.0	100.00%
6005		សម្រាប់ប្រតិបត្តិការ	826,200,000.0	541,200,000.0	292,056,740.0	249,143,260.0	73,014,185.0	53.96%
60051		សម្រាប់ប្រតិបត្តិការ	479,700,000.0	479,700,000.0	230,556,740.0	249,143,260.0	57,639,185.0	48.06%
60052		សម្រាប់ប្រតិបត្តិការ	61,500,000.0	61,500,000.0	61,500,000.0	0.0	15,375,000.0	100.00%
60054		សម្រាប់ប្រតិបត្តិការ	285,000,000.0	0.0	0.0	0.0	0.0	#DIV/0!
6098		សម្រាប់ប្រតិបត្តិការ	5,700,000.0	5,700,000.0	5,700,000.0	0.0	1,425,000.0	100.00%
61		សរុប	2,285,300,000.0	2,019,300,000.0	1,471,849,580.0	547,450,420.0	367,962,395.0	72.89%
6104		សម្រាប់ប្រតិបត្តិការ	26,000,000.0	0.0	0.0	0.0	0.0	#DIV/0!
6105		សម្រាប់ប្រតិបត្តិការ	244,500,000.0	244,500,000.0	244,500,000.0	0.0	61,125,000.0	100.00%
61056		សម្រាប់ប្រតិបត្តិការ	66,000,000.0	66,000,000.0	66,000,000.0	0.0	16,500,000.0	100.00%
61057		សម្រាប់ប្រតិបត្តិការ	178,500,000.0	178,500,000.0	178,500,000.0	0.0	44,625,000.0	100.00%
6109		សម្រាប់ប្រតិបត្តិការ	20,000,000.0	0.0	0.0	0.0	0.0	#DIV/0!
61091		សម្រាប់ប្រតិបត្តិការ	20,000,000.0	0.0	0.0	0.0	0.0	#DIV/0!
6110		សម្រាប់ប្រតិបត្តិការ	220,000,000.0	0.0	0.0	0.0	0.0	#DIV/0!

១៧

ជំពូក	គណនី	អនុគណនី	បរិយាយ	ច្បាប់ហិរញ្ញវត្ថុ ឆ្នាំ ២០១៧		ឥណទាន ដែលជ្រើសរើស	ឥណទាន រដ្ឋប្បវេណី	ឥណទាន ទូទាត់ត្រង់	ឥណទាន បង្កើតឡើង រដ្ឋប្បវេណី	ភាគរយ
				១	២					
		61103	ប្រដុំ សិក្ខាសាលា និងសន្និសីទ	220,000,000.0	0.0	0.0	0.0	0.0	0.0	#DIV/0!
			ចំណាយទូទាត់សេវាប្រើប្រាស់	1,259,700,000.0	1,259,700,000.0	866,780,000.0	392,920,000.0	216,695,000.0	68.81%	
		6112	សេវាប្រើប្រាស់កម្មវិធី	292,600,000.0	292,600,000.0	201,660,000.0	90,940,000.0	50,415,000.0	68.92%	
		61122	សេវាប្រើប្រាស់កម្មវិធី	261,800,000.0	261,800,000.0	180,410,000.0	81,390,000.0	45,102,500.0	68.91%	
		61123	សេវាប្រើប្រាស់កម្មវិធី	705,300,000.0	705,300,000.0	484,710,000.0	220,590,000.0	121,177,500.0	68.72%	
		6113	ចំណាយទូទាត់សេវាប្រើប្រាស់	515,100,000.0	515,100,000.0	360,569,580.0	154,530,420.0	90,142,395.0	70.00%	
		61131	សេវាប្រើប្រាស់កម្មវិធី	148,100,000.0	148,100,000.0	103,669,580.0	44,430,420.0	25,917,395.0	70.00%	
		61132	សេវាប្រើប្រាស់កម្មវិធី	155,600,000.0	155,600,000.0	108,920,000.0	46,680,000.0	27,230,000.0	70.00%	
		61133	សេវាប្រើប្រាស់កម្មវិធី	182,400,000.0	182,400,000.0	127,690,000.0	54,720,000.0	31,920,000.0	70.00%	
		61138	ចំណាយទូទាត់សេវាប្រើប្រាស់ផ្សេងៗ	29,000,000.0	29,000,000.0	20,300,000.0	8,700,000.0	5,075,000.0	70.00%	

បានឃើញ និងពិនិត្យត្រឹមត្រូវ

រាជធានីភ្នំពេញ ថ្ងៃទី ០២ ខែ កញ្ញា ឆ្នាំ ២០១៧

១. ឧបនាយករដ្ឋមន្ត្រី

ឧបនាយករដ្ឋមន្ត្រី

(Signature)
 រាជធានីភ្នំពេញ ថ្ងៃទី ០២ ខែ កញ្ញា ឆ្នាំ ២០១៧



បានឃើញ និងពិនិត្យត្រឹមត្រូវ

រាជធានីភ្នំពេញ ថ្ងៃទី ០២ ខែ កញ្ញា ឆ្នាំ ២០១៧

ឧបនាយករដ្ឋមន្ត្រី

ឧបនាយករដ្ឋមន្ត្រី

បានឃើញ និងពិនិត្យត្រឹមត្រូវ

រាជធានីភ្នំពេញ ថ្ងៃទី ០២ ខែ កញ្ញា ឆ្នាំ ២០១៧

ឧបនាយករដ្ឋមន្ត្រី

ឧបនាយករដ្ឋមន្ត្រី

បានឃើញ និងពិនិត្យត្រឹមត្រូវ

រាជធានីភ្នំពេញ ថ្ងៃទី ០២ ខែ កញ្ញា ឆ្នាំ ២០១៧

ឧបនាយករដ្ឋមន្ត្រី

ឧបនាយករដ្ឋមន្ត្រី



ក្រសួងឧស្សាហកម្ម និងសិប្បកម្ម
Ministry of Industry & Handicraft

លេខ : ១៤៣ ឧស.ក្រ.ប្រ.ក ០៣

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ
Kingdom of Cambodia
Nation Religion King

រាជធានីភ្នំពេញ, ថ្ងៃទី ២៤ ខែ ៥ ឆ្នាំ ២០១៧

ប្រកាសបង្កើតរោងចក្រ

ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/១២១៣/១៣៩៣ ចុះថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៣ ស្តីពីការកែសម្រួលនិងបំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការរៀបចំ និងការប្រព្រឹត្តិទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/១២១៣/០១៨ ចុះថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៣ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការបង្កើតក្រសួងឧស្សាហកម្ម និងសិប្បកម្ម
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦០៦/០១៨ ចុះថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០០៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម
- បានឃើញព្រះរាជក្រមលេខ នស/រកម/១០១៤/០២៥ ចុះថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម
- បានឃើញអនុក្រឹត្យលេខ ៥៧៥ អនក្រ.បក ចុះថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៣ ស្តីពីការរៀបចំ និងការប្រព្រឹត្តិទៅរបស់ក្រសួងឧស្សាហកម្ម និងសិប្បកម្ម
- បានឃើញសំណើសុំការអនុញ្ញាតបង្កើតរោងចក្រ កាត់ដេរសម្លៀកបំពាក់ ចុះថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៧ របស់ក្រុមហ៊ុន ឌី & ជេ (ខេមបូឌា) ឯ.ក។

ស រ េ ម ប

ប្រការ១៖ អនុញ្ញាតឱ្យក្រុមហ៊ុន ឌី & ជេ (ខេមបូឌា) ឯ.ក (D & J (CAMBODIA) CO., LTD) តំណាងដោយលោកស្រី HUANG, HUI-CHEN បង្កើតរោងចក្រ កាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងស្ថិតនៅភូមិក្បាលដំរី សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ឈ្មោះផលិតផល
សម្លៀកបំពាក់
លេខកូដបំណាច់ថ្នាក់ឧស្សាហកម្ម ISIC Rev.4 Code
១៤១០



ប្រការ២៖ ម្ចាស់រោងចក្រ ត្រូវលើកផ្អាកឈ្មោះរោងចក្រដូចមានចែងក្នុងមាត្រា១៨ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងដូចបានកំណត់ដោយឡែកនៅក្នុងសេចក្តីណែនាំស្តីពីការ ដាក់ឈ្មោះរោងចក្រ និងសិប្បកម្ម។

ផ្លាស់ប្តូរឈ្មោះរោងចក្រ ៖ " រោងចក្រកាត់ដេរសម្លៀកបំពាក់ ឌី & ជេ (ខេមបូឌា) ឯ.ក "

ប្រការ៣៖ ការរៀបចំគ្រប់ផ្នែកក្នុងរោងចក្រ ត្រូវអនុលោមតាមមាត្រា៤នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការ គ្រប់គ្រងរោងចក្រ និងសិប្បកម្ម ស្របទៅតាមប្លង់គ្រឿងចក្រ-គ្រឿងម៉ាស៊ីន ដែលបានតម្កល់នៅក្រសួង ឧស្សាហកម្ម និងសិប្បកម្ម និងបទបញ្ញត្តិបច្ចេកទេសដោយឡែករបស់ក្រសួង។

ប្រការ៤៖ មុនចាប់ផ្តើមដំណើរការរោងចក្រ ម្ចាស់រោងចក្រត្រូវជូនដំណឹងឱ្យបានមុនរយៈពេល១៥ថ្ងៃ យ៉ាងតិច និងធ្វើការស្នើសុំវិញ្ញាបនបត្រអនុញ្ញាតដំណើរការរោងចក្រ ដែលមានសុពលភាព ០៣ឆ្នាំ ពីក្រសួង ឧស្សាហកម្ម និងសិប្បកម្ម។

ប្រការ៥៖ ម្ចាស់រោងចក្រ ត្រូវតាំងបង្ហាញប្រកាសបង្កើតរោងចក្រ វិញ្ញាបនបត្រអនុញ្ញាតដំណើរការរោងចក្រ និង លិខិតអនុញ្ញាតទាំងឡាយ ជាចំហ នៅកន្លែងសមស្របណាមួយ ដែលងាយមើលឃើញក្នុងរោងចក្រ របស់ខ្លួន ស្របតាមមាត្រា១៦ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

ប្រការ៦៖ ម្ចាស់រោងចក្រ ត្រូវដាក់ពាក្យស្នើសុំការអនុញ្ញាតពីក្រសួងឧស្សាហកម្ម និងសិប្បកម្ម លើការផ្លាស់ប្តូរទីតាំង ការពង្រីកផលិតកម្ម ការបង្កើតសាខារោងចក្រ ការប្តូរឈ្មោះរោងចក្រ ការបន្ថែមផលិតផលថ្មី និងការ ប្តូរម្ចាស់រោងចក្រ ស្របតាមមាត្រា១២ នៃច្បាប់ស្តីពី ការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងមាត្រា១៣ មាត្រា១៤ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

ប្រការ៧៖ ម្ចាស់រោងចក្រ ត្រូវគ្រប់គ្រងរោងចក្រដោយខ្លួនឯង។ ក្នុងករណី ប្រគល់សិទ្ធិឱ្យអ្នកដទៃគ្រប់គ្រងរោងចក្រ ជំនួសខ្លួន ម្ចាស់រោងចក្រត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរមកក្រសួងឧស្សាហកម្ម និងសិប្បកម្ម។ ក្នុង ករណីនេះ ម្ចាស់រោងចក្រត្រូវតែទទួលខុសត្រូវលើគ្រប់សកម្មភាពនៃរោងចក្រ និងគុណភាពផលិតផល របស់ខ្លួនចំពោះមុខច្បាប់ និងអ្នកប្រើប្រាស់ស្របតាមមាត្រា៥ នៃច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និង សិប្បកម្ម។

ប្រការ៨៖ ម្ចាស់រោងចក្រ ត្រូវផ្តល់ឱ្យបានត្រឹមត្រូវ និងទៀងទាត់នូវទិន្នន័យ និងរបាយការណ៍ប្រចាំខែ មក អគ្គនាយកដ្ឋានឧស្សាហកម្ម នៅសប្តាហ៍ទីមួយនៃខែបន្ទាប់ ទៅតាមទម្រង់កំណត់របស់ក្រសួង ឧស្សាហកម្ម និងសិប្បកម្ម ស្របតាមមាត្រា១៩ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រង រោងចក្រ និងសិប្បកម្ម។

ប្រការ៩៖ ម្ចាស់រោងចក្រ ត្រូវទទួលខុសត្រូវក្នុងការគ្រប់គ្រងសំណល់ឧស្សាហកម្មគ្រប់ប្រភេទ និងសុវត្ថិភាព ឧស្សាហកម្ម តាមជំពូកទី៣នៃច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងច្បាប់ ស្តីពីវិសោធនកម្ម ច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

ប្រការ១០៖ ម្ចាស់រោងចក្រ ត្រូវសហការជាមួយមន្ត្រីមានសមត្ថកិច្ចរបស់ក្រសួងឧស្សាហកម្ម និងសិប្បកម្ម ក្នុងគោល បំណងអនុវត្តការចុះធ្វើអធិការកិច្ច ស្របតាមមាត្រា៣៧ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រង រោងចក្រ និងសិប្បកម្ម ឱ្យមានប្រសិទ្ធភាពខ្ពស់។

(Handwritten signature)



(Small handwritten mark)

ម្ចាស់រោងចក្រ ត្រូវរាយការណ៍មកក្រសួងឧស្សាហកម្ម និងសិប្បកម្ម ឱ្យបានឆាប់រហ័សអំពីករណីប្រែប្រួល ហានិភ័យ ឬករណីប្រធានសក្តិផ្សេងៗ ដែលប៉ះពាល់ធ្ងន់ធ្ងរដល់ដំណើរការរបស់រោងចក្រ ស្របតាម មាត្រា៤១ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

ប្រការ១១១៖ ម្ចាស់រោងចក្រ ត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរមកក្រសួងឧស្សាហកម្ម និងសិប្បកម្ម រយៈពេល ០១ខែយ៉ាងតិច មុនថ្ងៃដែលខ្លួនបញ្ឈប់ដំណើរការរោងចក្រជាស្ថាពរ។ ករណី រោងចក្រផ្អាកដំណើរការ ជាប់ៗគ្នា ក្នុងរយៈពេល១២ខែ ឬមិនបានផ្តល់ទិន្នន័យ និងរបាយការណ៍ប្រចាំខែជាប់ៗគ្នារយៈពេល ០៣ខែ ត្រូវចាត់ទុកថា ជាការបញ្ឈប់ដំណើរការរោងចក្រជាស្ថាពរ ស្របតាមមាត្រា១៥ នៃច្បាប់ ស្តីពី វិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

ប្រការ១១២៖ លក្ខខណ្ឌនានារបស់ប្រកាសនេះ អាចកែសម្រួល ឬធ្វើវិសោធនកម្មបាន អនុលោមតាមច្បាប់ ស្តីពី ការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។ ប្រកាសនេះ អាចដកហូតស្របតាមមាត្រា៣៩ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពី ការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និង តាមលក្ខខណ្ឌទាំងឡាយនៃប្រកាសនេះ។

ប្រការ១១៣៖ ម្ចាស់រោងចក្រ ត្រូវអនុវត្តឱ្យបានត្រឹមត្រូវតាមច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងច្បាប់ស្តីពី វិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងលិខិតបទដ្ឋានគតិយុត្តិធម៌នានាពាក់ព័ន្ធនឹង វិស័យឧស្សាហកម្ម។ ក្នុងករណីល្មើស ត្រូវផ្តន្ទាទោសតាមច្បាប់ជាធរមាន។

ប្រការ១១៤៖ អគ្គនាយកឧស្សាហកម្ម ប្រធាននាយកដ្ឋានពាក់ព័ន្ធ ប្រធានមន្ទីរឧស្សាហកម្ម និងសិប្បកម្ម រាជធានីភ្នំពេញ និងម្ចាស់រោងចក្រ ដូចមានចែងក្នុងប្រការ១ ត្រូវអនុវត្តប្រកាសនេះ តាមមុខការ រៀងៗខ្លួន។

ប្រការ១១៥៖ ប្រកាសនេះមានអានុភាពគតិយុត្តិ ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។ 

ជ. រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម
រដ្ឋលេខាធិការ

ហេង សុខគង់

- ចម្លងជូន៖**
- ទីស្តីការគណៈរដ្ឋមន្ត្រី
 - ក្រសួងពាណិជ្ជកម្ម
 - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
 - ក្រសួងបរិស្ថាន
 - ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
 - ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ
 - ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា
 - សាលារាជធានីភ្នំពេញ
 - មន្ទីរឧស្សាហកម្ម និងសិប្បកម្ម រាជធានីភ្នំពេញ
"ដើម្បីជូនជ្រាប"
 - ដុចប្រកាស១៤ "ដើម្បីអនុវត្ត"
 - រាជកិច្ច
 - ឯកសារ-កាលប្បវត្តិ





ក្រសួងឧស្សាហកម្ម និងសិប្បកម្ម
Ministry of Industry & Handicraft

លេខ : ១៤៤ ឧស.កស.ប្រក.០៣

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

Kingdom of Cambodia
Nation Religion King

រាជធានីភ្នំពេញ, ថ្ងៃទី ២៤ ខែ ២៧ ឆ្នាំ២០១៧

ប្រកាសបង្កើតរោងចក្រ

ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/១២១៣/១៣៩៣ ចុះថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៣ ស្តីពីការកែសម្រួលនិងបំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការរៀបចំ និងការប្រព្រឹត្តិទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/១២១៣/០១៨ ចុះថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៣ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការបង្កើតក្រសួងឧស្សាហកម្ម និងសិប្បកម្ម
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦០៦/០១៨ ចុះថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០០៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម
- បានឃើញព្រះរាជក្រមលេខ នស/រកម/១០១៤/០២៥ ចុះថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម
- បានឃើញអនុក្រឹត្យលេខ ៥៧៥ អនក្រ.បក ចុះថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៣ ស្តីពីការរៀបចំ និងការប្រព្រឹត្តិទៅរបស់ក្រសួងឧស្សាហកម្ម និងសិប្បកម្ម
- បានឃើញសំណើសុំប្រកាសបង្កើតរោងចក្រ ផលិតប្លាស្ទិក ចុះថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៧ របស់ក្រុមហ៊ុន តៃខា (ខេមបូឌា) ខបភីអេសិន។

ស ម្រេ ច

ប្រការ១៖ អនុញ្ញាតឱ្យក្រុមហ៊ុន តៃខា (ខេមបូឌា) ខបភីអេសិន (TAICA (CAMBODIA) CORPORATION) តំណាងដោយ លោក TOSHIHIRO SHINSHO បង្កើតរោងចក្រ ផលិតប្លាស្ទិក ដែលមានទីតាំងស្ថិតនៅ តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ (សង្កាត់កន្ទោក សង្កាត់ភ្លើងឆេះរទេះ និងសង្កាត់បឹងដំរី) ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

លេខៈ ផលិតផល
ប្លាស្ទិក

លេខកូដចំណាត់ថ្នាក់ឧស្សាហកម្ម ISIC Rev.4 Code
២២២០

ប្រការ២៖ ម្ចាស់រោងចក្រ ត្រូវលើកផ្លាកឈ្មោះរោងចក្រដូចមានចែងក្នុងមាត្រា១៨ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងដូចបានកំណត់ដោយឡែកនៅក្នុងសេចក្តីណែនាំស្តីពីការ ដាក់ឈ្មោះរោងចក្រ និងសិប្បកម្ម។

ផ្លាកឈ្មោះរោងចក្រ ៖ " រោងចក្រផលិតព្យាបាល តៃខា (ខេមបូឌា) ខបកើសិន "

ប្រការ៣៖ ការរៀបចំគ្រប់ផ្នែកក្នុងរោងចក្រ ត្រូវអនុលោមតាមមាត្រា៤នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការ គ្រប់គ្រងរោងចក្រ និងសិប្បកម្ម ស្របទៅតាមប្លង់គ្រឿងចក្រ-គ្រឿងម៉ាស៊ីន ដែលបានតម្កល់នៅក្រសួង ឧស្សាហកម្ម និងសិប្បកម្ម និងបទបញ្ញត្តិបច្ចេកទេសដោយឡែករបស់ក្រសួង។

ប្រការ៤៖ មុនចាប់ផ្តើមដំណើរការរោងចក្រ ម្ចាស់រោងចក្រត្រូវជូនដំណឹងឱ្យបានមុនរយៈពេល១៥ថ្ងៃ យ៉ាងតិច និងធ្វើការស្នើសុំវិញ្ញាបនបត្រអនុញ្ញាតដំណើរការរោងចក្រ ដែលមានសុពលភាព ០៣ឆ្នាំ ពីក្រសួង ឧស្សាហកម្ម និងសិប្បកម្ម។

ប្រការ៥៖ ម្ចាស់រោងចក្រ ត្រូវតាំងបង្ហាញប្រកាសបង្កើតរោងចក្រ វិញ្ញាបនបត្រអនុញ្ញាតដំណើរការរោងចក្រ និង លិខិតអនុញ្ញាតទាំងឡាយ ជាចំហ នៅកន្លែងសមស្របណាមួយ ដែលងាយមើលឃើញក្នុងរោងចក្រ របស់ខ្លួន ស្របតាមមាត្រា១៦ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

ប្រការ៦៖ ម្ចាស់រោងចក្រ ត្រូវដាក់ពាក្យស្នើសុំការអនុញ្ញាតពីក្រសួងឧស្សាហកម្ម និងសិប្បកម្ម លើការផ្លាស់ប្តូរទីតាំង ការពង្រីកផលិតកម្ម ការបង្កើតសាខារោងចក្រ ការប្តូរឈ្មោះរោងចក្រ ការបន្ថែមផលិតផលថ្មី និងការ ប្តូរម្ចាស់រោងចក្រ ស្របតាមមាត្រា១២ នៃច្បាប់ស្តីពី ការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងមាត្រា១៣ មាត្រា១៨ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

ប្រការ៧៖ ម្ចាស់រោងចក្រ ត្រូវគ្រប់គ្រងរោងចក្រដោយខ្លួនឯង។ ក្នុងករណី ប្រគល់សិទ្ធិឱ្យអ្នកដទៃគ្រប់គ្រងរោងចក្រ ជំនួសខ្លួន ម្ចាស់រោងចក្រត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរមកក្រសួងឧស្សាហកម្ម និងសិប្បកម្ម។ ក្នុង ករណីនេះ ម្ចាស់រោងចក្រត្រូវតែទទួលខុសត្រូវលើគ្រប់សកម្មភាពនៃរោងចក្រ និងគុណភាពផលិតផល របស់ខ្លួនចំពោះមុខច្បាប់ និងអ្នកប្រើប្រាស់ស្របតាមមាត្រា៥ នៃច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និង សិប្បកម្ម។

ប្រការ៨៖ ម្ចាស់រោងចក្រ ត្រូវផ្តល់ឱ្យបានត្រឹមត្រូវ និងទៀងទាត់ នូវទិន្នន័យ និងរបាយការណ៍ប្រចាំខែ មក អគ្គនាយកដ្ឋានឧស្សាហកម្ម នៅសប្តាហ៍ទីមួយនៃខែបន្ទាប់ ទៅតាមទម្រង់កំណត់របស់ក្រសួង ឧស្សាហកម្ម និងសិប្បកម្ម ស្របតាមមាត្រា១៩ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រង រោងចក្រ និងសិប្បកម្ម។

ប្រការ៩៖ ម្ចាស់រោងចក្រ ត្រូវទទួលខុសត្រូវក្នុងការគ្រប់គ្រងសំណល់ឧស្សាហកម្មគ្រប់ប្រភេទ និងសុវត្ថិភាព ឧស្សាហកម្ម តាមជំពូកទី៣នៃច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងច្បាប់ ស្តីពីវិសោធនកម្ម ច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

ប្រការ១០៖ ម្ចាស់រោងចក្រ ត្រូវសហការជាមួយមន្ត្រីមានសមត្ថកិច្ចរបស់ក្រសួងឧស្សាហកម្ម និងសិប្បកម្ម ក្នុងគោលបំណងអនុវត្តការចុះធ្វើអធិការកិច្ច ស្របតាមមាត្រា៣៧ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រង រោងចក្រ និងសិប្បកម្ម ឱ្យមានប្រសិទ្ធភាពខ្ពស់។



ម្ចាស់រោងចក្រ ត្រូវរាយការណ៍មកក្រសួងឧស្សាហកម្ម និងសិប្បកម្ម ឱ្យបានឆាប់រហ័សអំពីករណីប្រែប្រួល ហានិភ័យ ឬករណីប្រធានសក្តិផ្សេងៗ ដែលប៉ះពាល់ធ្ងន់ធ្ងរដល់ដំណើរការរបស់រោងចក្រ ស្របតាម មាត្រា៤១ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

ប្រការ១១១៖ ម្ចាស់រោងចក្រ ត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរមកក្រសួងឧស្សាហកម្ម និងសិប្បកម្ម រយៈពេល ០១ខែយ៉ាងតិច មុនថ្ងៃដែលខ្លួនបញ្ឈប់ដំណើរការរោងចក្រជាស្ថាពរ។ ករណី រោងចក្រផ្អាកដំណើរការ ជាប់ៗគ្នា ក្នុងរយៈពេល១២ខែ ឬមិនបានផ្តល់ទិន្នន័យ និងរបាយការណ៍ប្រចាំខែជាប់ៗគ្នារយៈពេល ០៣ខែ ត្រូវចាត់ទុកថា ជាការបញ្ឈប់ដំណើរការរោងចក្រជាស្ថាពរ ស្របតាមមាត្រា១៥ នៃច្បាប់ ស្តីពី វិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

ប្រការ១១២៖ លក្ខខណ្ឌនានារបស់ប្រកាសនេះ អាចកែសម្រួល ឬធ្វើវិសោធនកម្មបាន អនុលោមតាមច្បាប់ ស្តីពី ការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។ ប្រកាសនេះ អាចដកហូតស្របតាមមាត្រា៣៩ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពី ការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និង តាមលក្ខខណ្ឌទាំងឡាយនៃប្រកាសនេះ។

ប្រការ១១៣៖ ម្ចាស់រោងចក្រ ត្រូវអនុវត្តឱ្យបានត្រឹមត្រូវតាមច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងច្បាប់ស្តីពី វិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងលិខិតបទដ្ឋានគតិយុត្តិធម៌ពាក់ព័ន្ធនឹង វិស័យឧស្សាហកម្ម។ ក្នុងករណីល្មើស ត្រូវផ្តន្ទាទោសតាមច្បាប់ជាធរមាន។

ប្រការ១១៤៖ ប្រកាសលេខ ០៤៨ MIH/2014 ចុះថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៤ ពីក្រសួងឧស្សាហកម្ម និងសិប្បកម្ម ស្តីពីការបង្កើតរោងចក្រ ផលិតប្លាស្ទិក និងលិខិតលេខ ០៤៤០ ឧស.កឧ.លស.០២ ចុះថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៧ របស់ក្រុមហ៊ុន តៃខា (ខេមបូឌា) ខបកើរេសិន ត្រូវចាត់ទុកជានិរាករណ៍។

ប្រការ១១៥៖ អគ្គនាយកឧស្សាហកម្ម ប្រធាននាយកដ្ឋានពាក់ព័ន្ធ ប្រធានមន្ទីរឧស្សាហកម្ម និងសិប្បកម្ម រាជធានីភ្នំពេញ និងម្ចាស់រោងចក្រ ដូចមានចែងក្នុងប្រការ១ ត្រូវអនុវត្តប្រកាសនេះ តាមមុខការ រៀងៗខ្លួន។

ប្រការ១១៦៖ ប្រកាសនេះមានអានុភាពគតិយុត្តិ ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។


ជ. រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម
រដ្ឋលេខាធិការ

ហេង សុខគង់

- បង្គោលជំនួយ**
- ទីស្តីការគណៈរដ្ឋមន្ត្រី
 - ក្រសួងពាណិជ្ជកម្ម
 - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
 - ក្រសួងបរិស្ថាន
 - ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
 - ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ
 - ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា
 - សាលារាជធានីភ្នំពេញ
 - មន្ទីរឧស្សាហកម្ម និងសិប្បកម្ម រាជធានីភ្នំពេញ
 - "ដើម្បីជូនដោយ"
 - ដូចប្រការ១៥ "ដើម្បីអនុវត្ត"
 - រាជកិច្ច
 - ឯកសារ-កាលប្បវត្តិ



ក្រសួងឧស្សាហកម្ម និងសិប្បកម្ម

Ministry of Industry & Handicraft

លេខ : ១៤៤ ឧស.កន.ប្រក.០៣

ព្រះរាជាណាចក្រកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

Kingdom of Cambodia

Nation Religion King

រាជធានីភ្នំពេញ, ថ្ងៃទី ២៤ ខែ ៥/១៧ ឆ្នាំ២០១៧

ប្រកាសបង្កើតរោងចក្រ

ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពីការតែងតាំង រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/១២១៣/១៣៩៣ ចុះថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៣ ស្តីពីការកែសម្រួល និងបំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការ រៀបចំ និងការប្រព្រឹត្តិទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/១២១៣/០១៨ ចុះថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៣ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពី ការបង្កើតក្រសួងឧស្សាហកម្ម និងសិប្បកម្ម
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦០៦/០១៨ ចុះថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០០៦ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម
- បានឃើញព្រះរាជក្រមលេខ នស/រកម/១០១៤/០២៥ ចុះថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៤ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម
- បានឃើញអនុក្រឹត្យលេខ ៥៧៥ អនក្រ.បក ចុះថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៣ ស្តីពីការរៀបចំ និងការប្រព្រឹត្តិទៅរបស់ ក្រសួងឧស្សាហកម្ម និងសិប្បកម្ម
- បានឃើញសំណើសុំប្រកាសបង្កើតរោងចក្រ កាត់ដេរសម្លៀកបំពាក់ ចុះថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ ២០១៧ របស់ក្រុម ហ៊ុន ម៉េង អៀង ហ្គារមេន ហ្វេរី អិលធីឌី

ស រ េ ម ប

ប្រការ១៖ អនុញ្ញាតឱ្យក្រុមហ៊ុន ម៉េង អៀង ហ្គារមេន ហ្វេរី អិលធីឌី (MENG IENG GARMENT FACTORY LTD.) តំណាងដោយ លោក CHAN KIN HANG បង្កើតរោងចក្រ កាត់ដេរសម្លៀកបំពាក់ ដែលមាន ទីតាំងស្ថិតនៅ អតីតរោងចក្រតម្បាញទី៣ អគារលេខ១ និងលេខ២ ផ្លូវលេខ៥២៨ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

លេខរៀងសម្លៀកបំពាក់: ១៤១០

លេខកូដចំណាត់ថ្នាក់ឧស្សាហកម្ម ISIC Rev.4 Code: ១៤១០



ប្រការ២៖ ម្ចាស់រោងចក្រ ត្រូវលើកផ្អាកឈ្មោះរោងចក្រដូចមានចែងក្នុងមាត្រា១៨ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងដូចបានកំណត់ដោយឡែកនៅក្នុងសេចក្តីណែនាំស្តីពីការ ដាក់ឈ្មោះ រោងចក្រ និងសិប្បកម្ម។

ឆ្លាកឈ្មោះរោងចក្រ៖ " រោងចក្រកាត់ដេរសម្លៀកបំពាក់ ម៉ែង អៀង ហ្គារមេន ហ្វេរី អិលធីឌី "

ប្រការ៣៖ ការរៀបចំគ្រប់ផ្នែកក្នុងរោងចក្រ ត្រូវអនុលោមតាមមាត្រា៤នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការ គ្រប់គ្រងរោងចក្រ និងសិប្បកម្ម ស្របទៅតាមប្លង់គ្រឿងចក្រ-គ្រឿងម៉ាស៊ីន ដែលបានតម្កល់នៅក្រសួង ឧស្សាហកម្ម និងសិប្បកម្ម និងបទបញ្ញត្តិបច្ចេកទេសដោយឡែករបស់ក្រសួង។

ប្រការ៤៖ មុនចាប់ផ្តើមដំណើរការរោងចក្រ ម្ចាស់រោងចក្រត្រូវជូនដំណឹងឱ្យបានមុនរយៈពេល១៥ថ្ងៃ យ៉ាងតិច និងធ្វើការស្នើសុំវិញ្ញាបនបត្រអនុញ្ញាតដំណើរការរោងចក្រ ដែលមានសុពលភាព ០៣ឆ្នាំ ពីក្រសួង ឧស្សាហកម្ម និងសិប្បកម្ម។

ប្រការ៥៖ ម្ចាស់រោងចក្រ ត្រូវតាំងបង្ហាញប្រកាសបង្កើតរោងចក្រ វិញ្ញាបនបត្រអនុញ្ញាតដំណើរការរោងចក្រ និង លិខិតអនុញ្ញាតទាំងឡាយ ជាចំហ នៅកន្លែងសមស្របណាមួយ ដែលងាយមើលឃើញក្នុងរោងចក្រ របស់ខ្លួន ស្របតាមមាត្រា១៦ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

ប្រការ៦៖ ម្ចាស់រោងចក្រ ត្រូវដាក់ពាក្យស្នើសុំការអនុញ្ញាតពីក្រសួងឧស្សាហកម្ម និងសិប្បកម្ម លើការផ្លាស់ប្តូរទីតាំង ការពង្រីកផលិតកម្ម ការបង្កើតសាខារោងចក្រ ការប្តូរឈ្មោះរោងចក្រ ការបន្ថែមផលិតផលថ្មី និងការ ប្តូរម្ចាស់រោងចក្រ ស្របតាមមាត្រា១២ នៃច្បាប់ស្តីពី ការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងមាត្រា១៣ មាត្រា១៤ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

ប្រការ៧៖ ម្ចាស់រោងចក្រ ត្រូវគ្រប់គ្រងរោងចក្រដោយខ្លួនឯង។ ក្នុងករណី ប្រគល់សិទ្ធិឱ្យអ្នកដទៃគ្រប់គ្រងរោងចក្រ ជំនួសខ្លួន ម្ចាស់រោងចក្រត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរមកក្រសួងឧស្សាហកម្ម និងសិប្បកម្ម។ ក្នុង ករណីនេះ ម្ចាស់រោងចក្រត្រូវតែទទួលខុសត្រូវលើគ្រប់សកម្មភាពនៃរោងចក្រ និងគុណភាពផលិតផល របស់ខ្លួនចំពោះមុខច្បាប់ និងអ្នកប្រើប្រាស់ស្របតាមមាត្រា៥ នៃច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និង សិប្បកម្ម។

ប្រការ៨៖ ម្ចាស់រោងចក្រ ត្រូវផ្តល់ឱ្យបានត្រឹមត្រូវ និងទៀងទាត់នូវទិន្នន័យ និងរបាយការណ៍ប្រចាំខែ មក អត្តនាយកដ្ឋានឧស្សាហកម្ម នៅសប្តាហ៍ទីមួយនៃខែបន្ទាប់ ទៅតាមទម្រង់កំណត់របស់ក្រសួង ឧស្សាហកម្ម និងសិប្បកម្ម ស្របតាមមាត្រា១៩ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រង រោងចក្រ និងសិប្បកម្ម។

ប្រការ៩៖ ម្ចាស់រោងចក្រ ត្រូវទទួលខុសត្រូវក្នុងការគ្រប់គ្រងសំណល់ឧស្សាហកម្មគ្រប់ប្រភេទ និងសុវត្ថិភាព ឧស្សាហកម្ម តាមជំពូកទី៣នៃច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងច្បាប់ ស្តីពីវិសោធនកម្ម ច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

ប្រការ១០៖ ម្ចាស់រោងចក្រ ត្រូវសហការជាមួយមន្ត្រីមានសមត្ថកិច្ចរបស់ក្រសួងឧស្សាហកម្ម និងសិប្បកម្ម ក្នុងគោល បំណងអនុវត្តការចុះធ្វើអធិការកិច្ច ស្របតាមមាត្រា៣៧ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រង រោងចក្រ និងសិប្បកម្ម ឱ្យមានប្រសិទ្ធភាពខ្ពស់។

(Handwritten signature)



ម្ចាស់រោងចក្រ ត្រូវរាយការណ៍មកក្រសួងឧស្សាហកម្ម និងសិប្បកម្ម ឱ្យបានឆាប់រហ័សអំពីករណីប្រែប្រួល ហានិភ័យ ឬករណីប្រធានសក្តិផ្សេងៗ ដែលប៉ះពាល់ធ្ងន់ធ្ងរដល់ដំណើរការរបស់រោងចក្រ ស្របតាម មាត្រា៤១ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

ប្រការ១១៖ ម្ចាស់រោងចក្រ ត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរមកក្រសួងឧស្សាហកម្ម និងសិប្បកម្ម រយៈពេល ០១ខែយ៉ាងតិច មុនថ្ងៃដែលខ្លួនបញ្ឈប់ដំណើរការរោងចក្រជាស្ថាពរ។ ករណី រោងចក្រផ្អាកដំណើរការ ជាប់ៗគ្នា ក្នុងរយៈពេល១២ខែ ឬមិនបានផ្តល់ទិន្នន័យ និងរបាយការណ៍ប្រចាំខែជាប់ៗគ្នារយៈពេល ០៣ខែ ត្រូវចាត់ទុកថា ជាការបញ្ឈប់ដំណើរការរោងចក្រជាស្ថាពរ ស្របតាមមាត្រា១៥ នៃច្បាប់ ស្តីពី វិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

ប្រការ១២៖ លក្ខខណ្ឌនានារបស់ប្រកាសនេះ អាចកែសម្រួល ឬធ្វើវិសោធនកម្មបាន អនុលោមតាមច្បាប់ ស្តីពី ការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។ ប្រកាសនេះ អាចដកហូតស្របតាមមាត្រា៣៩ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពី ការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និង តាមលក្ខខណ្ឌទាំងឡាយនៃប្រកាសនេះ។

ប្រការ១៣៖ ម្ចាស់រោងចក្រ ត្រូវអនុវត្តឱ្យបានត្រឹមត្រូវតាមច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងច្បាប់ស្តីពី វិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងលិខិតបទដ្ឋានគតិយុត្តិធម៌ពាក់ព័ន្ធនឹង វិស័យឧស្សាហកម្ម។ ក្នុងករណីលើស ត្រូវផ្តន្ទាទោសតាមច្បាប់ជាធរមាន។

ប្រការ១៤៖ ប្រកាសលេខ ១០៤៩ ឧច.កខ.ប្រក ចុះថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១០ ពីអតីតក្រសួងឧស្សាហកម្ម រ៉ែ និង ថាមពល និងលិខិតលេខ ១០៧៤ ឧស.កខ.លស.០៥ ចុះថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៦ ស្តីពីការបង្កើត រោងចក្រ កាត់ដេរសម្លៀកបំពាក់ របស់ក្រុមហ៊ុន ម៉េង អៀង ហ្គាមេន ហ្វេរី អិលធីឌី ត្រូវចាត់ទុកជា និរាករណ៍។

ប្រការ១៥៖ អគ្គនាយកឧស្សាហកម្ម ប្រធាននាយកដ្ឋានពាក់ព័ន្ធ ប្រធានមន្ទីរឧស្សាហកម្ម និងសិប្បកម្ម រាជធានីភ្នំពេញ និងម្ចាស់រោងចក្រ ដូចមានចែងក្នុងប្រការ១ ត្រូវអនុវត្តប្រកាសនេះ តាមមុខការ រៀងៗខ្លួន។

ប្រការ១៦៖ ប្រកាសនេះមានអានុភាពគតិយុត្តិ ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

(Signature)
ជ. រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម
រដ្ឋលេខាធិការ

ហេង សុខគង់

- បង្គោលដុះ
- ទីស្តីការគណៈរដ្ឋមន្ត្រី
- ក្រសួងពាណិជ្ជកម្ម
- ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
- ក្រសួងបរិស្ថាន
- ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
- ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ
- ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា
- សាលារាជធានីភ្នំពេញ
- មន្ទីរឧស្សាហកម្ម និងសិប្បកម្ម រាជធានីភ្នំពេញ
- “ដើម្បីជូនជ្រាប”
- ដូចប្រការ១៥ “ដើម្បីអនុវត្ត”
- រាជកិច្ច
- ឯកសារ-កាលប្បវត្តិ



ក្រសួងឧស្សាហកម្ម និងសិប្បកម្ម
Ministry of Industry & Handicraft

លេខ : ១២៧ ឧស.កវ.បក.០៣

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ
Kingdom of Cambodia
Nation Religion King

រាជធានីភ្នំពេញ, ថ្ងៃទី ៤៤ ខែ ១២ ឆ្នាំ២០១៧

ប្រកាសបង្កើតរោងចក្រ

ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពីការតែងតាំង រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/១២១៣/១៣៩៣ ចុះថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៣ ស្តីពីការកែសម្រួល និងបំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការ រៀបចំ និងការប្រព្រឹត្តិទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/១២១៣/០១៨ ចុះថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៣ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពី ការបង្កើតក្រសួងឧស្សាហកម្ម និងសិប្បកម្ម
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦០៦/០១៨ ចុះថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០០៦ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម
- បានឃើញព្រះរាជក្រមលេខ នស/រកម/១០១៤/០២៥ ចុះថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៤ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម
- បានឃើញអនុក្រឹត្យលេខ ៥៧៥ អនក្រ.បក ចុះថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៣ ស្តីពីការរៀបចំ និងការប្រព្រឹត្តិទៅរបស់ ក្រសួងឧស្សាហកម្ម និងសិប្បកម្ម
- បានឃើញសំណើសុំប្រកាសបង្កើតរោងចក្រ ផលិតស្បែកជើង និងគ្រឿងបន្សុំស្បែកជើង ចុះថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៧ របស់ក្រុមហ៊ុន វ៉ាន់ស្កូ អ៊ិនធើណេសិនណាល

ស ្រ េ ម ប

ប្រការ១៖ អនុញ្ញាតឱ្យក្រុមហ៊ុន វ៉ាន់ស្កូ អ៊ិនធើណេសិនណាល (VANSCO INTERNATIONAL CO., LTD.) តំណាងដោយលោក HUANG, PI-FENG បង្កើតរោងចក្រ ផលិតស្បែកជើង និងគ្រឿងបន្សុំស្បែកជើង ដែលមានទីតាំងស្ថិតនៅ ផ្លូវលំ ភូមិត្រពាំងជ្រៃ សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ឈ្មោះផលិតផល លេខកូដចំណាត់ថ្នាក់ឧស្សាហកម្ម ISIC Rev.4 Code

ស្បែកជើង និងគ្រឿងបន្សុំស្បែកជើង ១៥២០



(Handwritten signature)

(Small handwritten mark)

ប្រការ២៖ ម្ចាស់រោងចក្រ ត្រូវលើកផ្អាកឈ្មោះរោងចក្រដូចមានចែងក្នុងមាត្រា១៨ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងដូចបានកំណត់ដោយឡែកនៅក្នុងសេចក្តីណែនាំស្តីពីការ ដាក់ឈ្មោះ រោងចក្រ និងសិប្បកម្ម។

ឆ្លារល្មោះរោងចក្រ៖ "រោងចក្រផលិតស្បែកជើង និងគ្រឿងបន្សុំស្បែកជើង វ៉ាន់ស្តូ អ៊ិនធើណេសិនណាល"

ប្រការ៣៖ ការរៀបចំគ្រប់ផ្នែកក្នុងរោងចក្រ ត្រូវអនុលោមតាមមាត្រា៤នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការ គ្រប់គ្រងរោងចក្រ និងសិប្បកម្ម ស្របទៅតាមប្លង់គ្រឿងចក្រ-គ្រឿងម៉ាស៊ីន ដែលបានតម្កល់នៅក្រសួង ឧស្សាហកម្ម និងសិប្បកម្ម និងបទបញ្ញត្តិបច្ចេកទេសដោយឡែករបស់ក្រសួង។

ប្រការ៤៖ មុនចាប់ផ្តើមដំណើរការរោងចក្រ ម្ចាស់រោងចក្រត្រូវជូនដំណឹងឱ្យបានមុនរយៈពេល១៥ថ្ងៃ យ៉ាងតិច និងធ្វើការស្នើសុំវិញ្ញាបនបត្រអនុញ្ញាតដំណើរការរោងចក្រ ដែលមានសុពលភាព ០៣ឆ្នាំ ពីក្រសួង ឧស្សាហកម្ម និងសិប្បកម្ម។

ប្រការ៥៖ ម្ចាស់រោងចក្រ ត្រូវតាំងបង្ហាញប្រកាសបង្កើតរោងចក្រ វិញ្ញាបនបត្រអនុញ្ញាតដំណើរការរោងចក្រ និង លិខិតអនុញ្ញាតទាំងឡាយ ជាចំហ នៅកន្លែងសមស្របណាមួយ ដែលងាយមើលឃើញក្នុងរោងចក្រ របស់ខ្លួន ស្របតាមមាត្រា១៦ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

ប្រការ៦៖ ម្ចាស់រោងចក្រ ត្រូវដាក់ពាក្យស្នើសុំការអនុញ្ញាតពីក្រសួងឧស្សាហកម្ម និងសិប្បកម្ម លើការផ្លាស់ប្តូរទីតាំង ការពង្រីកផលិតកម្ម ការបង្កើតសាខារោងចក្រ ការប្តូរឈ្មោះរោងចក្រ ការបន្ថែមផលិតផលថ្មី និងការ ប្តូរម្ចាស់រោងចក្រ ស្របតាមមាត្រា១២ នៃច្បាប់ស្តីពី ការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងមាត្រា១៣ មាត្រា១៨ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

ប្រការ៧៖ ម្ចាស់រោងចក្រ ត្រូវគ្រប់គ្រងរោងចក្រដោយខ្លួនឯង។ ក្នុងករណី ប្រគល់សិទ្ធិឱ្យអ្នកដទៃគ្រប់គ្រងរោងចក្រ ជំនួសខ្លួន ម្ចាស់រោងចក្រត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរមកក្រសួងឧស្សាហកម្ម និងសិប្បកម្ម។ ក្នុង ករណីនេះ ម្ចាស់រោងចក្រត្រូវតែទទួលខុសត្រូវលើគ្រប់សកម្មភាពនៃរោងចក្រ និងគុណភាពផលិតផល របស់ខ្លួនចំពោះមុខច្បាប់ និងអ្នកប្រើប្រាស់ស្របតាមមាត្រា៥ នៃច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និង សិប្បកម្ម។

ប្រការ៨៖ ម្ចាស់រោងចក្រ ត្រូវផ្តល់ឱ្យបានត្រឹមត្រូវ និងទៀងទាត់នូវទិន្នន័យ និងរបាយការណ៍ប្រចាំខែ មក អគ្គនាយកដ្ឋានឧស្សាហកម្ម នៅសប្តាហ៍ទីមួយនៃខែបន្ទាប់ ទៅតាមទម្រង់កំណត់របស់ក្រសួង ឧស្សាហកម្ម និងសិប្បកម្ម ស្របតាមមាត្រា១៩ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រង រោងចក្រ និងសិប្បកម្ម។

ប្រការ៩៖ ម្ចាស់រោងចក្រ ត្រូវទទួលខុសត្រូវក្នុងការគ្រប់គ្រងសំណល់ឧស្សាហកម្មគ្រប់ប្រភេទ និងសុវត្ថិភាព ឧស្សាហកម្ម តាមជំពូកទី៣នៃច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងច្បាប់ ស្តីពីវិសោធនកម្ម ច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

ប្រការ១០៖ ម្ចាស់រោងចក្រ ត្រូវសហការជាមួយមន្ត្រីមានសមត្ថកិច្ចរបស់ក្រសួងឧស្សាហកម្ម និងសិប្បកម្ម ក្នុងគោល បំណងអនុវត្តការចុះធ្វើអធិការកិច្ច ស្របតាមមាត្រា៣៧ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រង រោងចក្រ និងសិប្បកម្ម ឱ្យមានប្រសិទ្ធភាពខ្ពស់។



Handwritten mark or signature at the bottom right corner.

ម្ចាស់រោងចក្រ ត្រូវរាយការណ៍មកក្រសួងឧស្សាហកម្ម និងសិប្បកម្ម ឱ្យបានឆាប់រហ័សអំពីករណីប្រែប្រួល ហានិភ័យ ឬករណីប្រធានសក្តិផ្សេងៗ ដែលប៉ះពាល់ធ្ងន់ធ្ងរដល់ដំណើរការរបស់រោងចក្រ ស្របតាម មាត្រា៤១ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

ប្រការ១១៖ ម្ចាស់រោងចក្រ ត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរមកក្រសួងឧស្សាហកម្ម និងសិប្បកម្ម រយៈពេល ០១ខែយ៉ាងតិច មុនថ្ងៃដែលខ្លួនបញ្ឈប់ដំណើរការរោងចក្រជាស្ថាពរ។ ករណី រោងចក្រផ្អាកដំណើរការ ជាប់ៗគ្នា ក្នុងរយៈពេល១២ខែ ឬមិនបានផ្តល់ទិន្នន័យ និងរបាយការណ៍ប្រចាំខែជាប់ៗគ្នារយៈពេល ០៣ខែ ត្រូវចាត់ទុកថា ជាការបញ្ឈប់ដំណើរការរោងចក្រជាស្ថាពរ ស្របតាមមាត្រា១៥ នៃច្បាប់ ស្តីពី វិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។


ប្រការ១២៖ លក្ខខណ្ឌនានារបស់ប្រកាសនេះ អាចកែសម្រួល ឬធ្វើវិសោធនកម្មបាន អនុលោមតាមច្បាប់ ស្តីពី ការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។ ប្រកាសនេះ អាចដកហូតស្របតាមមាត្រា៣៩ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពី ការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និង តាមលក្ខខណ្ឌទាំងឡាយនៃប្រកាសនេះ។

ប្រការ១៣៖ ម្ចាស់រោងចក្រ ត្រូវអនុវត្តឱ្យបានត្រឹមត្រូវតាមច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងច្បាប់ស្តីពី វិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងលិខិតបទដ្ឋានគតិយុត្តិធម៌ពាក់ព័ន្ធនឹង វិស័យឧស្សាហកម្ម។ ក្នុងករណីល្មើស ត្រូវផ្តន្ទាទោសតាមច្បាប់ជាធរមាន។

ប្រការ១៤៖ ប្រកាសលេខ ១១២១ ខ.ជ.កខ.ប្រក ចុះថ្ងៃទី ០៨ ខែ វិច្ឆិកា ឆ្នាំ ២០១២ ពីអតីតក្រសួងឧស្សាហកម្ម រ៉ែ និងថាមពល ស្តីពីការបង្កើតរោងចក្រផលិតស្បែកជើង និងគ្រឿងបន្សុំស្បែកជើង របស់ក្រុមហ៊ុន វ៉ាន់ស្តូ អ៊ិនធើណេសិនណាល ត្រូវចាត់ទុកជានិរាករណ៍។

ប្រការ១៥៖ អគ្គនាយកឧស្សាហកម្ម ប្រធាននាយកដ្ឋានពាក់ព័ន្ធ ប្រធានមន្ទីរឧស្សាហកម្ម និងសិប្បកម្ម រាជធានីភ្នំពេញ និងម្ចាស់រោងចក្រ ដូចមានចែងក្នុងប្រការ១ ត្រូវអនុវត្តប្រកាសនេះ តាមមុខការ រៀងៗខ្លួន។

ប្រការ១៦៖ ប្រកាសនេះមានអានុភាពគតិយុត្តិ ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។ 

ជ.រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម 



- បម្រុងចុះ៖
- ទីស្តីការគណៈរដ្ឋមន្ត្រី
- ក្រសួងពាណិជ្ជកម្ម
- ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
- ក្រសួងបរិស្ថាន
- ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
- ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ
- ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា
- សាលារាជធានីភ្នំពេញ
- មន្ទីរឧស្សាហកម្ម និងសិប្បកម្ម រាជធានីភ្នំពេញ
- “ដើម្បីជូនជ្រាប”
- ដុចប្រការ១៥ “ដើម្បីអនុវត្ត”
- រាជកិច្ច
- ឯកសារ-កាលប្បវត្តិ



ក្រសួងឧស្សាហកម្ម និងសិប្បកម្ម
Ministry of Industry & Handicraft

លេខ : ១៤៧ ឧស រកត/១២១៣-០៣

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ
Kingdom of Cambodia
Nation Religion King

រាជធានីភ្នំពេញ, ថ្ងៃទី ២៤ ខែ មីនា ឆ្នាំ២០១៧

ប្រកាសបង្កើតរោងចក្រ

ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/១២១៣/១៣៩៣ ចុះថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៣ ស្តីពីការកែសម្រួលនិងបំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការរៀបចំ និងការប្រព្រឹត្តិទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/១២១៣/០១៨ ចុះថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៣ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការបង្កើតក្រសួងឧស្សាហកម្ម និងសិប្បកម្ម
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦០៦/០១៨ ចុះថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០០៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម
- បានឃើញព្រះរាជក្រមលេខ នស/រកម/១០១៤/០២៥ ចុះថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម
- បានឃើញអនុក្រឹត្យលេខ ៥៧៥ អនក្រ.បក ចុះថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៣ ស្តីពីការរៀបចំ និងការប្រព្រឹត្តិទៅរបស់ក្រសួងឧស្សាហកម្ម និងសិប្បកម្ម
- បានឃើញសំណើសុំប្រកាសបង្កើតរោងចក្រ កាត់ដេរសម្លៀកបំពាក់ ចុះថ្ងៃទី០៩ ខែមីនា ឆ្នាំ ២០១៧ របស់ក្រុមហ៊ុន ជីវ ឡេង ពាណិជ្ជ

ស ្រ េ ម ប

ប្រការ១៖ អនុញ្ញាតឱ្យក្រុមហ៊ុន ជីវ ឡេង ពាណិជ្ជ (CHIV LENG TRADING CO., LTD.) តំណាងដោយលោកស្រី លីម លីឡេង បង្កើតរោងចក្រ កាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងស្ថិតនៅ ដីឡូត៍គ្មានលេខ ផ្លូវលំ ភូមិបន្ទាស្អិត សង្កាត់យូញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ឈ្មោះផលិតផល

លេខកូដចំណាត់ថ្នាក់ឧស្សាហកម្ម ISIC Rev.4 Code

សម្លៀកបំពាក់

១៤១០



ប្រការ២៖ ម្ចាស់រោងចក្រ ត្រូវលើកផ្អាកឈ្មោះរោងចក្រដូចមានចែងក្នុងមាត្រា១៤ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងដូចបានកំណត់ដោយឡែកនៅក្នុងសេចក្តីណែនាំស្តីពីការ ដាក់ឈ្មោះរោងចក្រ និងសិប្បកម្ម។

ផ្លាស់ប្តូរឈ្មោះរោងចក្រ៖ " រោងចក្រកាត់ដេរសម្លៀកបំពាក់ ជីវ ឡេង ពាណិជ្ជ "

ប្រការ៣៖ ការរៀបចំគ្រប់ផ្នែកក្នុងរោងចក្រ ត្រូវអនុលោមតាមមាត្រា៤នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការ គ្រប់គ្រងរោងចក្រ និងសិប្បកម្ម ស្របទៅតាមប្លង់គ្រឿងចក្រ-គ្រឿងម៉ាស៊ីន ដែលបានតម្កល់នៅក្រសួង ឧស្សាហកម្ម និងសិប្បកម្ម និងបទបញ្ញត្តិបច្ចេកទេសដោយឡែករបស់ក្រសួង។

ប្រការ៤៖ មុនចាប់ផ្តើមដំណើរការរោងចក្រ ម្ចាស់រោងចក្រត្រូវជូនដំណឹងឱ្យបានមុនរយៈពេល១៥ថ្ងៃ យ៉ាងតិច និងធ្វើការស្នើសុំវិញ្ញាបនបត្រអនុញ្ញាតដំណើរការរោងចក្រ ដែលមានសុពលភាព ០៣ឆ្នាំ ពីក្រសួង ឧស្សាហកម្ម និងសិប្បកម្ម។

ប្រការ៥៖ ម្ចាស់រោងចក្រ ត្រូវតាំងបង្ហាញប្រកាសបង្កើតរោងចក្រ វិញ្ញាបនបត្រអនុញ្ញាតដំណើរការរោងចក្រ និង លិខិតអនុញ្ញាតទាំងឡាយ ជាចំហ នៅកន្លែងសមស្របណាមួយ ដែលងាយមើលឃើញក្នុងរោងចក្រ របស់ខ្លួន ស្របតាមមាត្រា១៦ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

ប្រការ៦៖ ម្ចាស់រោងចក្រ ត្រូវដាក់ពាក្យស្នើសុំការអនុញ្ញាតពីក្រសួងឧស្សាហកម្ម និងសិប្បកម្ម លើការផ្លាស់ប្តូរទីតាំង ការពង្រីកផលិតកម្ម ការបង្កើតសាខារោងចក្រ ការប្តូរឈ្មោះរោងចក្រ ការបន្ថែមផលិតផលថ្មី និងការ ប្តូរម្ចាស់រោងចក្រ ស្របតាមមាត្រា១២ នៃច្បាប់ស្តីពី ការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងមាត្រា១៣ មាត្រា១៤ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

ប្រការ៧៖ ម្ចាស់រោងចក្រ ត្រូវគ្រប់គ្រងរោងចក្រដោយខ្លួនឯង។ ក្នុងករណី ប្រគល់សិទ្ធិឱ្យអ្នកដទៃគ្រប់គ្រងរោងចក្រ ជំនួសខ្លួន ម្ចាស់រោងចក្រត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរមកក្រសួងឧស្សាហកម្ម និងសិប្បកម្ម។ ក្នុង ករណីនេះ ម្ចាស់រោងចក្រត្រូវតែទទួលខុសត្រូវលើគ្រប់សកម្មភាពនៃរោងចក្រ និងគុណភាពផលិតផល របស់ខ្លួនចំពោះមុខច្បាប់ និងអ្នកប្រើប្រាស់ស្របតាមមាត្រា៥ នៃច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និង សិប្បកម្ម។

ប្រការ៨៖ ម្ចាស់រោងចក្រ ត្រូវផ្តល់ឱ្យបានត្រឹមត្រូវ និងទៀងទាត់នូវទិន្នន័យ និងរបាយការណ៍ប្រចាំខែ មក អគ្គនាយកដ្ឋានឧស្សាហកម្ម នៅសប្តាហ៍ទីមួយនៃខែបន្ទាប់ ទៅតាមទម្រង់កំណត់របស់ក្រសួង ឧស្សាហកម្ម និងសិប្បកម្ម ស្របតាមមាត្រា១៩ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រង រោងចក្រ និងសិប្បកម្ម។

ប្រការ៩៖ ម្ចាស់រោងចក្រ ត្រូវទទួលខុសត្រូវក្នុងការគ្រប់គ្រងសំណល់ឧស្សាហកម្មគ្រប់ប្រភេទ និងសុវត្ថិភាព ឧស្សាហកម្ម តាមជំពូកទី៣នៃច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងច្បាប់ ស្តីពីវិសោធនកម្ម ច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

ប្រការ១០៖ ម្ចាស់រោងចក្រ ត្រូវសហការជាមួយមន្ត្រីមានសមត្ថកិច្ចរបស់ក្រសួងឧស្សាហកម្ម និងសិប្បកម្ម ក្នុងគោល បំណងអនុវត្តការចុះធ្វើអធិការកិច្ច ស្របតាមមាត្រា៣៧ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ស្តីពីការគ្រប់គ្រង រោងចក្រ និងសិប្បកម្ម ឱ្យមានប្រសិទ្ធភាពខ្ពស់។



ម្ចាស់រោងចក្រ ត្រូវរាយការណ៍មកក្រសួងឧស្សាហកម្ម និងសិប្បកម្ម ឱ្យបានឆាប់រហ័សអំពីករណីប្រែប្រួល ហានិភ័យ ឬករណីប្រធានសក្តិផ្សេងៗ ដែលប៉ះពាល់ធ្ងន់ធ្ងរដល់ដំណើរការរបស់រោងចក្រ ស្របតាម មាត្រា៤១ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

ប្រការ១១៖ ម្ចាស់រោងចក្រ ត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរមកក្រសួងឧស្សាហកម្ម និងសិប្បកម្ម រយៈពេល ០១ខែយ៉ាងតិច មុនថ្ងៃដែលខ្លួនបញ្ឈប់ដំណើរការរោងចក្រជាស្ថាពរ។ ករណី រោងចក្រផ្អាកដំណើរការ ជាប់ៗគ្នា ក្នុងរយៈពេល១២ខែ ឬមិនបានផ្តល់ទិន្នន័យ និងរបាយការណ៍ប្រចាំខែជាប់ៗគ្នារយៈពេល ០៣ខែ ត្រូវចាត់ទុកថា ជាការបញ្ឈប់ដំណើរការរោងចក្រជាស្ថាពរ ស្របតាមមាត្រា១៥ នៃច្បាប់ ស្តីពី វិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

ប្រការ១២៖ លក្ខខណ្ឌនានារបស់ប្រកាសនេះ អាចកែសម្រួល ឬធ្វើវិសោធនកម្មបាន អនុលោមតាមច្បាប់ ស្តីពី ការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។ ប្រកាសនេះ អាចដកហូតស្របតាមមាត្រា៣៩ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពី ការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និង តាមលក្ខខណ្ឌទាំងឡាយនៃប្រកាសនេះ។

ប្រការ១៣៖ ម្ចាស់រោងចក្រ ត្រូវអនុវត្តឱ្យបានត្រឹមត្រូវតាមច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងច្បាប់ស្តីពី វិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងលិខិតបទដ្ឋានគតិយុត្តិធម៌ពាក់ព័ន្ធនឹង វិស័យឧស្សាហកម្ម។ ក្នុងករណីល្មើស ត្រូវផ្តន្ទាទោសតាមច្បាប់ជាធរមាន។

ប្រការ១៤៖ ប្រកាសលេខ ០៨៦ ឧស.កខ.ប្រក. ចុះថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៤ របស់ក្រសួងឧស្សាហកម្ម និងសិប្បកម្ម ស្តីពីការបង្កើតរោងចក្រ កាត់ដេរសម្លៀកបំពាក់ របស់ក្រុមហ៊ុន ដីវ ឡេង ពាណិជ្ជ ត្រូវចាត់ទុកជានិរាករណ៍។

ប្រការ១៥៖ អគ្គនាយកឧស្សាហកម្ម ប្រធាននាយកដ្ឋានពាក់ព័ន្ធ ប្រធានមន្ទីរឧស្សាហកម្ម និងសិប្បកម្ម រាជធានីភ្នំពេញ និងម្ចាស់រោងចក្រ ដូចមានចែងក្នុងប្រការ១ ត្រូវអនុវត្តប្រកាសនេះ តាមមុខការ រៀងៗខ្លួន។

ប្រការ១៦៖ ប្រកាសនេះមានអានុភាពគតិយុត្តិ ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។ *Handwritten signature*

ជ. រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម
រដ្ឋលេខាធិការ
Handwritten signature
ហេង សុខគង់

- មន្ត្រីទទួលខុសត្រូវ
- ទីស្តីការគណៈរដ្ឋមន្ត្រី
- ក្រសួងពាណិជ្ជកម្ម
- ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
- ក្រសួងបរិស្ថាន
- ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
- ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ
- ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា
- សាលារាជធានីភ្នំពេញ
- មន្ទីរឧស្សាហកម្ម និងសិប្បកម្ម រាជធានីភ្នំពេញ
- “ដើម្បីជូនជ្រាប”
- ដុចប្រកាស១៥ “ដើម្បីអនុវត្ត”
- រាជកិច្ច
- ឯកសារ-កាលប្បវត្តិ

រក្សាសិទ្ធិ និងបោះពុម្ពដោយ
អគ្គនាយកដ្ឋានរាជកិច្ច និងសេវាកុំព្យូទ័រ
នៃ ទីស្តីការគណៈរដ្ឋមន្ត្រី